



បេឡាជាតិសន្តិសុខសង្គម
National Social Security Fund

របាយការណ៍ ស្តីពី

លទ្ធផលការងារសម្រេចបាន ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តរបស់ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)



ធានាសន្តិសុខប្រាក់ចំណូល រួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ស្ថិរភាពសង្គម



បេឡាជាតិសន្តិសុខសង្គម
National Social Security Fund

របាយការណ៍
ស្តីពី

លទ្ធផលការងារសម្រេចបានឆ្នាំ២០២០
និងទិសដៅអនុវត្តបន្ត

ការអនុវត្តរបបសន្តិសុខសង្គមរួមមាន៖

- ផ្នែកហានិភ័យការងារ**
- ផ្នែកថែទាំសុខភាព**
- ផ្នែកប្រាក់សោយន**
- ផ្នែកនិកម្មភាពការងារ**

មាតិកា

| | |
|--|----|
| ចក្ខុវិស័យ បេសកកម្ម និងគោលដៅ..... | I |
| អង្គការប្រតិបត្តិបេឡាជាតិសន្តិសុខសង្គម..... | II |
| ១.សេចក្តីផ្តើម..... | ១ |
| ២.លទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២០..... | ២ |
| ក.ពង្រឹង និងពង្រីកការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ..... | ២ |
| ក.១.វិស័យឯកជន..... | ២ |
| ក.១.១.ការងារបញ្ជីកា និងភាគទាន..... | ២ |
| ក.១.២.ការងារអធិការកិច្ច និងកិច្ចការនីតិកម្ម..... | ៤ |
| ក.១.៣.ការងារតាវកាលិក..... | ៦ |
| ក.១.៤.ការងារស្តារនីតិសម្បទា..... | ៧ |
| ក.២.វិស័យសាធារណៈ..... | ៨ |
| ខ.ពង្រឹង និងពង្រីកការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព..... | ៩ |
| ខ.១.វិស័យឯកជន..... | ៩ |
| ខ.១.១.ការងារបញ្ជីកា និងភាគទាន..... | ៩ |
| ខ.១.២.ការងារតាវកាលិក..... | ១០ |
| ខ.១.៣.ការងារស្តារនីតិសម្បទា..... | ១១ |
| ខ.២.វិស័យសាធារណៈ..... | ១២ |
| ខ.២.១.ការងារបញ្ជីកា និងភាគទាន..... | ១២ |
| ខ.២.២.ការងារតាវកាលិក..... | ១២ |
| ខ.២.៣.ការងារស្តារនីតិសម្បទា..... | ១៣ |
| គ.ជម្រុញការរៀបចំ និងជាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកប្រាក់សោយន..... | ១៣ |
| ឃ.ការអនុវត្តការថែទាំសុខភាពវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការផ្តល់ប្រាក់ឧបត្ថម្ភ បន្ថែមសម្រាប់កម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូន..... | ១៤ |
| ឃ.១.ការអនុវត្តការថែទាំសុខភាពវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ..... | ១៤ |
| ឃ.១.១.ការងារបញ្ជីកា..... | ១៤ |
| ឃ.១.២.ការងារតាវកាលិក..... | ១៤ |
| ឃ.២.ការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិតជាស្រ្តីនៅពេលសម្រាល កូន..... | ១៤ |
| ង.អភិបាលកិច្ចល្អ..... | ១៥ |
| ង.១.ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម..... | ១៥ |
| ង.២.ក្រុមប្រឹក្សាធនាគារភិបាលសន្តិសុខសង្គម..... | ១៥ |
| ង.៣.គណៈកម្មការវេជ្ជសាស្ត្រ..... | ១៥ |

| | |
|---|----|
| ១.៤.ក្រុមការងារ | ១៦ |
| ឯ.៤.១.ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត | ១៦ |
| ឯ.៤.២.ក្រុមការងារទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងាររបស់កម្មករនិយោជិត (ទ.ស.ប.ក)..... | ១៦ |
| ឯ.៤.៣.ក្រុមការងារបច្ចេកទេសព័ត៌មានវិទ្យាសម្រាប់ធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម | ១៧ |
| ១.៥.ការងារគាំទ្រស្ថាប័ន | ១៨ |
| ឯ.៥.១.ការងាររដ្ឋបាល និងហិរញ្ញវត្ថុ..... | ១៨ |
| ឯ.៥.២.កិច្ចសហប្រតិបត្តិការ និងការងារបណ្តុះបណ្តាលធនធានមនុស្ស..... | ១៩ |
| ឯ.៥.៣.ការងារព័ត៌មានវិទ្យា | ២១ |
| ឯ.៥.៤.ការងារសវនកម្មផ្ទៃក្នុង | ២១ |
| ១.៦.ការងារផ្សព្វផ្សាយអប់រំ និងបង្ការ | ២២ |
| ឯ.៦.១.ពង្រឹងការផ្សព្វផ្សាយការអនុវត្តរបបសន្តិសុខសង្គម | ២២ |
| ឯ.៦.២.ក្រុមការងារ ប.ស.ស. សហការជាមួយក្រុមការងារផ្សព្វផ្សាយគោលនយោបាយ អភិវឌ្ឍន៍វិស័យការងារ | ២២ |
| ឯ.៦.៣.ការងារផ្សព្វផ្សាយអប់រំអំពីលក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ជូនដល់កម្មករនិយោជិត | ២២ |
| ឯ.៦.៤.ការងារផ្សព្វផ្សាយអប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់កម្មករនិយោជិត និងអ្នក បើកបរ | ២៣ |
| ឯ.៦.៥.ការងារផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គម | ២៣ |
| ៣.បញ្ហាប្រឈមក្នុងការអនុវត្តរបបសន្តិសុខសង្គម | ២៣ |
| ៤.និរោធន៍ស្រាវ និងទិសដៅអនុវត្តបន្ត | ២៤ |
| ៥.សេចក្តីសន្និដ្ឋាន | ២៤ |

ឧបសម្ព័ន្ធ

| | |
|---|----|
| ១.បច្ចុប្បន្នភាពសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត ផ្នែកហានិភ័យការងារ..... | ២៦ |
| ២.បច្ចុប្បន្នភាពសហគ្រាសវិស័យកាត់ដេរ និងផលិតស្បែកជើងថ្នាក់កណ្តាល/ថ្នាក់ខេត្ត | ៣០ |
| ៣.ចំនួនសហគ្រាសចុះបញ្ជីកាថ្មី និងកម្មករនិយោជិត តាមបណ្តាជនធានី-ខេត្ត | ៣១ |
| ៤.របាយការណ៍ហានិភ័យការងារ និងលទ្ធផលអង្កេត | ៣៣ |
| ៥.លទ្ធផលអង្កេតហានិភ័យការងារតាមប្រភេទគ្រោះថ្នាក់ តាមរាជធានី-ខេត្ត | ៣៤ |
| ៦.ស្ថានភាពហានិភ័យការងារតាមកម្រិតរូបស តាមរាជធានី-ខេត្ត | ៣៥ |
| ៧.បច្ចុប្បន្នភាពសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត ផ្នែកថែទាំសុខភាព | ៤៤ |
| ៨.បញ្ជីមូលដ្ឋានសុខាភិបាលចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. | ៤៥ |
| ៩.ការិយាល័យសាខាបេឡាជាតិសន្តិសុខសង្គមតាមរាជធានី-ខេត្ត/ខណ្ឌ | ៧១ |

ចក្ខុវិស័យ

ធានាសន្តិសុខសង្គមប្រកបដោយសមធម៌ និងសាមគ្គីធម៌សង្គម និងដើម្បីលើកកម្ពស់សុខុមាលភាព និងជីវភាពប្រជាពលរដ្ឋ។


បេសកកម្ម

ផ្តល់សេវាផ្នែកសន្តិសុខសង្គម ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព និងសង្គតិភាព សម្រាប់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាសនិងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ និងបុគ្គលស្វ័យនិយោជន៍។

គោលដៅ

- ក. ពង្រឹង និងពង្រីកការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ
- ខ. ពង្រឹង និងពង្រីកការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព
- គ. ជម្រុញការរៀបចំ និងដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន
- ឃ. សិក្សាសមិទ្ធិលទ្ធភាពដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកនិកម្មភាពការងារ។

អង្គភាពប្រតិបត្តិបេឡាជាតិសន្តិសុខសង្គម



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



បេឡាជាតិសន្តិសុខសង្គម

របាយការណ៍
ស្តីពី

លទ្ធផលការងារសម្រេចបានឆ្នាំ ២០២០ និងទិសដៅអនុវត្តបន្ត
របស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

១. សេចក្តីផ្តើម

រាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការប្រព័ន្ធគាំពារសង្គម ជាដំណាក់កាលទៅតាមការវិវឌ្ឍនៃសេដ្ឋកិច្ច និងសង្គម។ នៅឆ្នាំ២០០២ ច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ត្រូវបានដាក់ឱ្យដំណើរការដោយច្បាប់នេះមានវិសាលភាពគ្របដណ្តប់មិនទាន់ទូលំទូលាយ និងមិនទាន់មានលក្ខណៈ សង្គតិភាព ចំពោះវិស័យសាធារណៈ និងវិស័យឯកជន ដូច្នេះហើយរាជរដ្ឋាភិបាលក៏បានបង្កើតច្បាប់ស្តីពីរបបសន្តិសុខសង្គមថ្មី ដែលមានវិសាលភាពអនុវត្តចំពោះបុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកដែលធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ និងបុគ្គលស្វ័យនិយោជន៍ ក្នុងការអនុវត្តរបបសន្តិសុខសង្គមនៅព្រះរាជាណាចក្រកម្ពុជា ដែលរួមមានផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យ-ការងារ និងផ្នែកនិកម្មភាពការងារ។ ច្បាប់ថ្មីនេះ គឺជាផ្នែកមួយក្នុងការចូលរួមចំណែកអនុវត្តស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០១៩-២០២៣។

រយៈពេលប្រមាណជាង១០ឆ្នាំកន្លងមកនេះ បេឡាជាតិសន្តិសុខសង្គម បានអនុវត្តការងារដោយជោគជ័យទៅលើរបបសន្តិសុខសង្គម សម្រាប់វិស័យសាធារណៈ វិស័យឯកជន រួមមាន៖ ផ្នែកហានិភ័យ-ការងារ ផ្នែកថែទាំសុខភាព និងការអនុវត្តការថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាលសម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធ និងការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូន។ ទោះបីជាក្នុងឆ្នាំ២០២០ នេះ ប្រទេសកម្ពុជាក៏ដូចជាសកលលោកទាំងមូល ជួបនឹងវិបត្តិការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ ប.ស.ស. នៅតែបន្តផ្តល់ជូនអត្ថប្រយោជន៍ដល់សមាជិកជាធម្មតា។

សមិទ្ធផលទាំងនេះបានឆ្លុះបញ្ចាំងឱ្យកាន់តែច្បាស់អំពីការរីកចម្រើននៃប្រព័ន្ធគាំពារសង្គមកម្ពុជា ដើម្បីឈានទៅរកប្រព័ន្ធមួយដែលមានលក្ខណៈជាសកល និងសង្គតិភាព ដើម្បីរក្សាបាននូវប្រសិទ្ធភាពនៃការអនុវត្តការងារខាងលើជាប់ជាប្រចាំ។ ប.ស.ស. សង្ឃឹមយ៉ាងមុតមាំថា តាមរយៈលទ្ធផលការងារសម្រេចបានឆ្នាំ២០២០ នេះ វានឹងក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយ សម្រាប់វាស់វែងតាមដាន និងវាយតម្លៃលើការអនុវត្តរបបសន្តិសុខសង្គម។ ហើយវាជាកញ្ចក់ឆ្លុះបញ្ចាំងឱ្យឃើញពីចំណុចវិជ្ជមាន និងអវិជ្ជមាន ព្រមទាំងបញ្ហាប្រឈមនានា ដើម្បីធ្វើការកែតម្រូវ និងធ្វើការដោះស្រាយសម្រាប់រៀបចំទិសដៅអនុវត្តបន្តឱ្យបានកាន់តែល្អប្រសើរថែមទៀត។

២. លទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២០

គិតត្រឹមឆ្នាំ២០២០ នេះ បេឡាជាតិសន្តិសុខសង្គម បានចុះបញ្ជីកាសហគ្រាសសរុប ១៦ ១៦៣ សហគ្រាស និងមានសមាជិកសរុប ២ ៥៣៣ ០៤៣នាក់ ស្រី ១ ៥៣៣ ៩៣៣នាក់។

ក. ព្រៀង និងព្រឹត្តិការណ៍អនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ

ក.១. វិស័យឯកជន

ក.១.១. ការងារបញ្ជីកា និងភាគទាន

❖ ការងារបញ្ជីកា

ចាប់តាំងពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់កម្មករនិយោជិត រហូតមកដល់ឆ្នាំ២០២០ នេះ ប.ស.ស. បានចុះបញ្ជីកាសហគ្រាស គ្រឹះស្ថាន ផ្នែកហានិភ័យការងារ សរុបចំនួន ១៦ ១២៥សហគ្រាស មានកម្មករនិយោជិតចំនួន ២ ១៤១ ០៣០នាក់ ស្រី ១ ៤១៨ ៩៩៦នាក់។

តារាងទី១៖ សហគ្រាស ចុះបញ្ជីកា និងសមាជិកថ្នាក់កណ្តាល / ថ្នាក់ខេត្ត

| បរិយាយ | សរុប | | | ថ្នាក់កណ្តាល | | | ថ្នាក់ខេត្ត | | |
|----------------------|---------|-----------|-----------|--------------|-----------|---------|-------------|-----------|---------|
| | សហគ្រាស | សមាជិក | ស្រី | សហគ្រាស | សមាជិក | ស្រី | សហគ្រាស | សមាជិក | ស្រី |
| ឆ្នាំ២០០៨- ឆ្នាំ២០១៩ | 15,136 | 1,581,181 | 954,960 | 8,642 | 791,076 | 513,056 | 6,494 | 790,105 | 441,904 |
| ឆ្នាំ២០០៨- ឆ្នាំ២០២០ | 16,125 | 2,141,030 | 1,418,996 | 9,451 | 1,141,001 | 725,536 | 6,674 | 1,000,029 | 693,460 |
| បម្រែបម្រួល (± %) | 6.53% | 35.41% | 48.59% | 9.36% | 44.23% | 41.41% | 2.77% | 26.57% | 56.93% |

ប្រភព៖ ការិយាល័យបញ្ជីកា និងភាគទាន

តារាងទី២៖ បច្ចុប្បន្នភាព សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត

| បរិយាយ | សរុប | | | ថ្នាក់កណ្តាល | | | ថ្នាក់ខេត្ត | | |
|-------------------|---------|-----------|---------|--------------|---------|---------|-------------|---------|---------|
| | សហគ្រាស | សមាជិក | ស្រី | សហគ្រាស | សមាជិក | ស្រី | សហគ្រាស | សមាជិក | ស្រី |
| ឆ្នាំ២០១៩ | 11,003 | 1,205,898 | 788,488 | 6,207 | 630,714 | 382,978 | 4,796 | 575,184 | 405,510 |
| ឆ្នាំ២០២០ | 11,589 | 1,101,209 | 704,667 | 6,681 | 588,529 | 346,639 | 4,908 | 512,680 | 358,028 |
| បម្រែបម្រួល (± %) | 5.33% | -8.68% | -10.63% | 7.64% | -6.69% | -9.49% | 2.34% | -10.87% | -11.71% |

ប្រភព៖ ការិយាល័យបញ្ជីកា និងភាគទាន (ទិន្នន័យលម្អិតសូមមើលក្នុងតារាងឧបសម្ព័ន្ធទី១)

តារាងទី៣៖ បច្ចុប្បន្នភាពសហគ្រាសវិស័យកាត់ដេរ និងផលិតស្បែកជើង

| បរិយាយ | សរុប | | | ថ្នាក់កណ្តាល | | | ថ្នាក់ខេត្ត | | |
|-------------------|---------|---------|---------|--------------|---------|---------|-------------|---------|---------|
| | សហគ្រាស | សមាជិក | ស្រី | សហគ្រាស | សមាជិក | ស្រី | សហគ្រាស | សមាជិក | ស្រី |
| ឆ្នាំ២០១៩ | 1,120 | 689,149 | 564,830 | 670 | 318,098 | 258,244 | 450 | 371,051 | 306,586 |
| ឆ្នាំ២០២០ | 1,106 | 599,397 | 490,637 | 637 | 271,663 | 221,276 | 469 | 327,734 | 269,361 |
| បម្រែបម្រួល (± %) | -1.25% | -13.02% | -13.14% | -4.93% | -14.60% | -14.32% | 4.22% | -11.67% | -12.14% |

ប្រភព៖ ការិយាល័យបញ្ជីកា និងភាគទាន (ទិន្នន័យលម្អិតសូមមើលក្នុងតារាងឧបសម្ព័ន្ធទី២)

❖ ការងារចុះបញ្ជីកាសហគ្រាស គ្រឹះស្ថាន


ក្នុងឆ្នាំ២០២០ នេះ ប.ស.ស. បានចុះបញ្ជីកាសហគ្រាស គ្រឹះស្ថានថ្មី សរុបចំនួន ១ ៤២៨សហគ្រាស ដែលមានកម្មករនិយោជិតសរុបចំនួន ៤៣ ៦២៥នាក់ ស្រី ២៣ ៦៨៩នាក់។

តារាងទី៤៖ សហគ្រាសចុះបញ្ជីកា និងសមាជិកថ្មី

| បរិយាយ | សរុប | | | ថ្នាក់កណ្តាល | | | ថ្នាក់ខេត្ត | | |
|-------------------|---------|---------|---------|--------------|---------|---------|-------------|---------|---------|
| | សហគ្រាស | សមាជិក | ស្រី | សហគ្រាស | សមាជិក | ស្រី | សហគ្រាស | សមាជិក | ស្រី |
| ឆ្នាំ២០១៩ | 2,163 | 80,785 | 50,835 | 1,267 | 41,437 | 25,269 | 896 | 39,348 | 25,566 |
| ឆ្នាំ២០២០ | 1,428 | 43,625 | 23,689 | 861 | 19,349 | 9,142 | 567 | 24,276 | 14,547 |
| បម្រែបម្រួល (± %) | -33.98% | -46.00% | -53.40% | -32.04% | -53.31% | -63.82% | -36.72% | -38.30% | -43.10% |

ប្រភព៖ការិយាល័យបញ្ជីកា និងភាគទាន (ទិន្នន័យលម្អិតសូមមើលក្នុងតារាងឧបសម្ព័ន្ធទី៣)

ក្រាហ្វិកទី១. សហគ្រាស គ្រឹះស្ថានបានចុះបញ្ជីកាតាមវិស័យ



ប្រភព៖ ការិយាល័យបញ្ជីកា និងភាគទាន

❖ ការងារភាគទាន

ក្នុងឆ្នាំ២០២០ នេះ ចំនួនសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់ដែលបានចុះបញ្ជីកា ប.ស.ស. បានដាក់ឱ្យជាប់ភាគទានចំនួន ១០ ៩៤៣សហគ្រាស គ្រឹះស្ថាន ក្នុងនោះសហគ្រាស ចំនួន ៨២.៩៨% បានបង់ភាគទានទាន់ពេលវេលា ដោយឡែកសហគ្រាសប្រមាណជា ១៧.០២% ទៀត មានការយឺតយូរ ឬបានធ្វើការស្នើសុំពន្យារពេលក្នុងការបង់ភាគទាន។

តារាងទី៥៖ ចំនួនសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតបានបង់ភាគទាន

| បរិយាយ | សហគ្រាស ជាប់ភាគទាន (មធ្យមភាគ) | សហគ្រាស បានបង់ភាគទាន (មធ្យមភាគ) | កម្មករនិយោជិត (មធ្យមភាគ) | | ភាគទាន (ប៊ីលានរៀល) | ភាគរយសហគ្រាស បានបង់ភាគទាន |
|-------------------|-------------------------------------|---------------------------------------|-----------------------------|---------|-----------------------|------------------------------|
| | | | សរុប | ស្រី | | |
| ឆ្នាំ2019 | 9,787 | 8,929 | 1,324,565 | 887,656 | 125.97 | 91.23% |
| ឆ្នាំ2020 | 10,943 | 9,080 | 1,234,981 | 808,780 | 115.02 | 82.98% |
| បម្រែបម្រួល (± %) | 11.81% | 1.69% | -6.76% | -8.89% | -8.69% | -9.05% |

ប្រភព៖ ការិយាល័យបញ្ជីកា និងភាគទាន និងការិយាល័យហិរញ្ញវត្ថុ និងកិច្ចការគណនេយ្យ

ក.១.២. ការងារអធិការកិច្ច និងកិច្ចការនីតិកម្ម

ការងារអធិការកិច្ច និងកិច្ចការនីតិកម្ម មានមុខងារក្នុងការធានាឱ្យមានការអនុវត្តច្បាប់ និងផ្តល់ការបកស្រាយពន្យល់តាមច្បាប់ចំពោះបញ្ហាពាក់ព័ន្ធនានា។ ដើម្បីបង្កើនប្រសិទ្ធភាព នៃការចុះបញ្ជីកា និងបង់ភាគទាន ការចុះអង្កេតគ្រោះថ្នាក់ការងារ ការពង្រឹងការអនុវត្តច្បាប់តាមរយៈការធ្វើអធិការកិច្ច ការដាក់កំហិត ការពិន័យ និងការដាក់បណ្តឹងទៅតុលាការ ក្នុងករណីសហគ្រាស គ្រឹះស្ថាន មិនព្រមអនុវត្តតាមច្បាប់។

❖ ការងារអធិការកិច្ចចុះបញ្ជីកា

តារាងទី៦៖ ការចុះអធិការកិច្ចចុះបញ្ជីកា

| ល.រ | សកម្មភាព | ឆ្នាំ2019 | | | | | | ឆ្នាំ2020 | | | | | | បម្រែបម្រួល(± %) | |
|------------|----------------------------------|-----------------|----------------|-------|-----------------|----------------|-------|-----------------|----------------|------|-----------------|----------------|-------|------------------|---------|
| | | ដង.លើក | | | ដង.សហគ្រាស | | | ដង.លើក | | | ដង.សហគ្រាស | | | | |
| | | ស្នាក់ការកណ្តាល | សាខាខណ្ឌ-ខេត្ត | សរុប | ស្នាក់ការកណ្តាល | សាខាខណ្ឌ-ខេត្ត | សរុប | ស្នាក់ការកណ្តាល | សាខាខណ្ឌ-ខេត្ត | សរុប | ស្នាក់ការកណ្តាល | សាខាខណ្ឌ-ខេត្ត | សរុប | លើក | សហគ្រាស |
| 1 | ស្រាវជ្រាវសហគ្រាសគ្រឹះស្ថានថ្មី | 237 | 182 | 419 | 1,343 | 659 | 2,002 | 96 | 66 | 162 | 304 | 246 | 550 | -61.34% | -72.53% |
| 2 | ចែកលិខិតជូនដំណឹងអធិការកិច្ច | 180 | 220 | 400 | 1,017 | 812 | 1,829 | 64 | 85 | 149 | 298 | 278 | 576 | -62.75% | -68.51% |
| 3 | អធិការកិច្ចចុះបញ្ជីកា(ដាក់កំហិត) | 811 | 307 | 1,118 | 1,544 | 637 | 2,181 | 263 | 111 | 374 | 493 | 198 | 691 | -66.55% | -68.32% |
| 4 | អធិការកិច្ចពិន័យចុះបញ្ជីកា | 100 | 22 | 122 | 181 | 43 | 224 | 109 | 6 | 115 | 196 | 9 | 205 | -5.74% | -8.48% |
| 5 | សម្របសម្រួលចុះបញ្ជីកា | - | - | - | - | - | - | - | - | - | - | - | - | 0.00% | 0.00% |
| សរុបលទ្ធផល | | 1,328 | 731 | 2,059 | 4,085 | 2,151 | 6,236 | 532 | 268 | 800 | 1,291 | 731 | 2,022 | -61.15% | -67.58% |

ប្រភព៖ ការិយាល័យអធិការកិច្ច និងកិច្ចការនីតិកម្ម

❖ ការងារចុះអធិការកិច្ចទារភាគទាន

តារាងទី៧៖ ការងារចុះអធិការកិច្ចទារភាគទាន

| ល.រ | សកម្មភាព | ឆ្នាំ2019 | | | | | | ឆ្នាំ2020 | | | | | | បម្រែបម្រួល(± %) | | |
|------------|------------------------------------|-----------------|----------------|-------|-----------------|----------------|-------|-----------------|----------------|------|-----------------|----------------|-------|------------------|----------|----------|
| | | ដង.លើក | | | ដង.សហគ្រាស | | | ដង.លើក | | | ដង.សហគ្រាស | | | | | |
| | | ស្នាក់ការកណ្តាល | សាខាខណ្ឌ-ខេត្ត | សរុប | ស្នាក់ការកណ្តាល | សាខាខណ្ឌ-ខេត្ត | សរុប | ស្នាក់ការកណ្តាល | សាខាខណ្ឌ-ខេត្ត | សរុប | ស្នាក់ការកណ្តាល | សាខាខណ្ឌ-ខេត្ត | សរុប | លើក | សហគ្រាស | |
| 1 | ចែកលិខិតជូនដំណឹងជាប់ភាគទាន | 4 | 10 | 14 | 11 | 50 | 61 | - | - | - | - | - | - | - | -100.00% | -100.00% |
| 2 | ចែកលិខិតទារភាគទាន | 255 | 329 | 584 | 1,500 | 1,769 | 3,269 | 139 | 174 | 313 | 842 | 725 | 1,567 | -46.40% | -52.06% | |
| 3 | ចែកលិខិតពិន័យទារភាគទាន(ដាក់កំហិត) | 91 | 62 | 153 | 458 | 205 | 663 | 46 | 53 | 99 | 214 | 250 | 464 | -35.29% | -30.02% | |
| 4 | ចុះអធិការកិច្ចទារភាគទាន | 237 | 53 | 290 | 412 | 85 | 497 | 294 | 204 | 498 | 529 | 639 | 1,168 | 71.72% | 135.01% | |
| 5 | អធិការកិច្ចពិន័យចំនួនកម្មករ | 2 | 13 | 15 | 2 | 15 | 17 | - | 3 | 3 | - | 3 | 3 | -80.00% | -82.35% | |
| 6 | អធិការកិច្ចទារប្រាក់ពិន័យ | - | - | - | - | - | - | - | - | - | - | - | - | 0.00% | 0.00% | |
| 7 | ពិន័យដោយឯ.ឧ អគ្គនាយក | - | - | - | - | - | - | - | - | - | - | - | - | 0.00% | 0.00% | |
| 8 | សហគ្រាសគ្រឹះស្ថានដែលប្តឹងទៅតុលាការ | 5 | - | 5 | - | - | - | - | - | - | - | - | - | -100.00% | 0.00% | |
| សរុបលទ្ធផល | | 594 | 467 | 1,061 | 2,383 | 2,124 | 4,507 | 479 | 434 | 913 | 1,585 | 1,617 | 3,202 | -13.95% | -28.95% | |

ប្រភព៖ ការិយាល័យអធិការកិច្ច និងកិច្ចការនីតិកម្ម

❖ ការងារចុះអធិការកិច្ចតែមួយ

តារាងទី៨៖ ការងារចុះអធិការកិច្ចតែមួយ

| ល.រ | សកម្មភាព | ឆ្នាំ២០១៩ | | | | | | ឆ្នាំ២០២០ | | | | | |
|------------|----------------------------|-----------------|----------------|-------|-----------------|----------------|-------|-----------------|----------------|------|-----------------|----------------|------|
| | | ដង.លើក | | | ដង.សហគ្រាស | | | ដង.លើក | | | ដង.សហគ្រាស | | |
| | | ស្នាក់ការកណ្តាល | សាខាខណ្ឌ-ខេត្ត | សរុប | ស្នាក់ការកណ្តាល | សាខាខណ្ឌ-ខេត្ត | សរុប | ស្នាក់ការកណ្តាល | សាខាខណ្ឌ-ខេត្ត | សរុប | ស្នាក់ការកណ្តាល | សាខាខណ្ឌ-ខេត្ត | សរុប |
| 1 | ចុះអធិការកិច្ចសាមញ្ញ | 1,437 | 248 | 1,685 | 1,437 | 351 | 1,788 | 364 | 36 | 400 | 364 | 38 | 402 |
| 2 | ចុះអធិការកិច្ចពិសេស | 135 | 29 | 164 | 135 | 30 | 165 | 21 | - | 21 | 21 | - | 21 |
| 3 | ចុះអធិការកិច្ចក្រៅកម្មវិធី | 13 | 2 | 15 | 13 | 3 | 16 | - | 1 | 1 | - | 1 | 1 |
| សរុបលទ្ធផល | | 1,585 | 279 | 1,864 | 1,585 | 384 | 1,969 | 385 | 37 | 422 | 385 | 39 | 424 |

ប្រភព៖ ការិយាល័យអធិការកិច្ច និងកិច្ចការនីតិកម្ម

❖ ការងារផ្សេងៗផ្នែកអធិការកិច្ច

តារាងទី៩៖ ការងារផ្សេងៗ ផ្នែកអធិការកិច្ច

| ល.រ | សកម្មភាព | ឆ្នាំ២០១៩ | | | | | | ឆ្នាំ២០២០ | | | | | |
|------------|--|-----------------|----------------|-------|-----------------|----------------|-------|-----------------|----------------|-------|-----------------|----------------|-------|
| | | ដង.លើក | | | ដង.សហគ្រាស | | | ដង.លើក | | | ដង.សហគ្រាស | | |
| | | ស្នាក់ការកណ្តាល | សាខាខណ្ឌ-ខេត្ត | សរុប | ស្នាក់ការកណ្តាល | សាខាខណ្ឌ-ខេត្ត | សរុប | ស្នាក់ការកណ្តាល | សាខាខណ្ឌ-ខេត្ត | សរុប | ស្នាក់ការកណ្តាល | សាខាខណ្ឌ-ខេត្ត | សរុប |
| 1 | ចុះពិនិត្យសហគ្រាសគ្រឹះស្ថានសង្ស័យ បិទ-បើក ឬល្អ | 174 | 200 | 374 | 444 | 451 | 895 | 315 | 323 | 638 | 849 | 741 | 1,590 |
| 2 | ចុះចែកវិញ្ញាបនបត្រសហគ្រាសគ្រឹះស្ថាន | 73 | 238 | 311 | 165 | 560 | 725 | 33 | 77 | 110 | 85 | 198 | 283 |
| 3 | ចុះចែកលិខិតទាតាទាន និងប្រាក់ពិន័យព្រមទាំងការប្រាក់ | - | - | - | - | - | - | - | - | - | - | - | - |
| 4 | ចុះទាញបាយការណ៍ហានិភ័យការងារ | 181 | 304 | 485 | 863 | 1,337 | 2,200 | 92 | 117 | 209 | 402 | 461 | 863 |
| 5 | ពិនិត្យមើលករណីសុំផ្អាកកាតាទាន | 10 | 10 | 20 | 13 | 17 | 30 | 62 | 51 | 113 | 146 | 93 | 239 |
| 6 | ការងារផ្សេងៗ | 211 | 2,129 | 2,340 | 486 | 5,054 | 5,540 | 108 | 604 | 712 | 132 | 2,011 | 2,143 |
| សរុបលទ្ធផល | | 649 | 2,881 | 3,530 | 1,971 | 7,419 | 9,390 | 610 | 1,172 | 1,782 | 1,614 | 3,504 | 5,118 |

ប្រភព៖ ការិយាល័យអធិការកិច្ច និងកិច្ចការនីតិកម្ម

❖ ការងារនីតិកម្ម

តារាងទី១០៖ ការងារនីតិកម្ម

| ល.រ | បរិយាយ | ឆ្នាំ២០១៩ | ឆ្នាំ២០២០ | បម្រែបម្រួល(± %) |
|------|--|-----------|-----------|------------------|
| | | សហគ្រាស | សហគ្រាស | |
| 1 | ដាក់ពិន័យមិនបង់ភាគទាន មិនព្រមចុះបញ្ជីកា និងរាយការណ៍ចំនួនកម្មករនិយោជិតមិនត្រឹមត្រូវ | 21 | 2 | -90.48% |
| 2 | ដាក់ពាក្យបណ្តឹងទៅតុលាការ និងតាមដាន | 5 | 3 | -40.00% |
| សរុប | | 26 | 5 | -80.77% |

ប្រភព៖ ការិយាល័យអធិការកិច្ច និងកិច្ចការនីតិកម្ម

តារាងទី១១៖ របាយការណ៍ហានិភ័យការងារ និងលទ្ធផលអង្កេត

| សកម្មភាព | ឆ្នាំ២០១៩ | | | ឆ្នាំ២០២០ | | | បម្រែបម្រួល(± %) | |
|------------------------|--------------|-------------|--------|--------------|-------------|--------|------------------|---------|
| | ថ្នាក់កណ្តាល | ថ្នាក់ខេត្ត | សរុប | ថ្នាក់កណ្តាល | ថ្នាក់ខេត្ត | សរុប | | |
| របាយការណ៍ហានិភ័យការងារ | 7,436 | 11,981 | 19,417 | 5,011 | 10,549 | 15,560 | -19.86% | |
| លទ្ធផលអង្កេត | ថ្មី | 5,000 | 4,322 | 9,322 | 3,143 | 3,898 | 7,041 | -24.47% |
| | ចាស់ | 2,555 | 8,281 | 10,836 | 1,799 | 6,640 | 8,439 | -22.12% |
| | សរុប | 7,555 | 12,603 | 20,158 | 4,942 | 10,538 | 15,480 | -23.21% |

ប្រភព៖ ការិយាល័យអធិការកិច្ច និងកិច្ចការនីតិកម្ម (ទិន្នន័យលម្អិតសូមមើលក្នុងតារាងឧបសម្ព័ន្ធទី៨)

❖ ស្ថានភាពហានិភ័យការងារ

តារាងទី១២៖ លទ្ធផលអង្កេតហានិភ័យការងារតាមប្រភេទគ្រោះថ្នាក់

| បរិយាយ | ហានិភ័យការងារ | | គ្រោះថ្នាក់កន្លែងធ្វើការ | | គ្រោះថ្នាក់ពេលធ្វើដំណើរ | | ជំងឺវិជ្ជាជីវៈ | |
|------------------|---------------|---------|--------------------------|---------|-------------------------|--------|----------------|-------|
| | សរុប | ស្រី | សរុប | ស្រី | សរុប | ស្រី | សរុប | ស្រី |
| ឆ្នាំ2019 | 19,361 | 12,451 | 12,028 | 8,153 | 7,333 | 4,298 | - | - |
| ឆ្នាំ2020 | 15,200 | 8,895 | 8,323 | 4,775 | 6,877 | 4,120 | - | - |
| បម្រែបម្រួល(± %) | -21.49% | -28.56% | -30.80% | -41.43% | -6.22% | -4.14% | 0.00% | 0.00% |

ប្រភព៖ ការិយាល័យតារកាលិក (ទិន្នន័យលម្អិតសូមមើលក្នុងតារាងឧបសម្ព័ន្ធទី៥)

តារាងទី១៣៖ ស្ថានភាពហានិភ័យការងារតាមកម្រិតរបួស

| បរិយាយ | លទ្ធផលអង្កេតហានិភ័យការងារ(នាក់) | | | | | | | | មិនមែន | |
|------------------|---------------------------------|---------|---------|---------|---------|---------|---------|---------|---------------|---------|
| | ហានិភ័យការងារ | | ស្រាល | | ធ្ងន់ | | ស្លាប់ | | ហានិភ័យការងារ | |
| | សរុប | ស្រី | សរុប | ស្រី | សរុប | ស្រី | សរុប | ស្រី | សរុប | ស្រី |
| ឆ្នាំ2019 | 19,361 | 12,451 | 16,949 | 11,368 | 2,154 | 1,013 | 258 | 70 | 659 | 446 |
| ឆ្នាំ2020 | 15,200 | 8,895 | 13,126 | 7,984 | 1,886 | 860 | 188 | 51 | 418 | 235 |
| បម្រែបម្រួល(± %) | -21.49% | -28.56% | -22.56% | -29.77% | -12.44% | -15.10% | -27.13% | -27.14% | -36.57% | -47.31% |

ប្រភព៖ ការិយាល័យតារកាលិក (ទិន្នន័យលម្អិតសូមមើលក្នុងតារាងឧបសម្ព័ន្ធទី៦)

តារាងទី១៤៖ អង្កេតសិទ្ធិទទួលបានតារកាលិកឧត្តរជីវី

| បរិយាយ | តារកាលិកឧត្តរជីវី(ឯកសារ) | | |
|------------------|--------------------------|----------|-------------|
| | អង្កេត | បានផ្តល់ | មិនបានផ្តល់ |
| ឆ្នាំ2019 | 252 | 165 | 87 |
| ឆ្នាំ2020 | 205 | 163 | 42 |
| បម្រែបម្រួល(± %) | -18.65% | -1.21% | -51.72% |

ប្រភព៖ ការិយាល័យអធិការកិច្ច និងកិច្ចការនីតិកម្ម

ក.១.៣. ការងារតារកាលិក

ថ្វីត្បិតចំនួនគ្រោះថ្នាក់ការងារបានបន្តកើតមានជាបន្តបន្ទាប់ក្តីក៏ដោយ ប.ស.ស. បានរៀបចំអភិវឌ្ឍន៍បែបបទការងារ និងបានពង្រីកយន្តការនៃការផ្តល់តារកាលិកឱ្យកាន់តែមានភាពងាយស្រួលទូលំទូលាយបន្ថែមទៀត ដើម្បីឱ្យកម្មករនិយោជិតដែលទទួលរងគ្រោះថ្នាក់ការងារ ទទួលបានសេវាប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។

❖ ការទាមទារតារកាលិកហានិភ័យការងារ

នៅក្នុងឆ្នាំ២០២០ នេះ ប.ស.ស. បានទទួលការទាមទារតារកាលិកហានិភ័យការងារសរុបចំនួន ១៣ ០៤០ឯកសារ ស្មើនឹង ៨ ៣១៦នាក់ ស្រី ៤ ៤០២នាក់។

តារាងទី១៥៖ ការទាមទារតារកាលិកហានិភ័យការងារ

| ល.រ | ប្រភេទតារកាលិក | ការទាមទារ (ឯកសារ) | | |
|-----|-------------------------------------|-------------------|-----------|------------------|
| | | ឆ្នាំ2019 | ឆ្នាំ2020 | បម្រែបម្រួល(± %) |
| 1 | តារកាលិកថែទាំ និងព្យាបាល | 6,773 | 5,306 | -21.66% |
| 2 | តារកាលិកបាត់បង់សមត្ថភាពបណ្តោះអាសន្ន | 8,140 | 6,741 | -17.19% |
| 3 | តារកាលិកបាត់បង់សមត្ថភាពអចិន្ត្រៃយ៍ | 592 | 615 | 3.89% |
| 4 | តារកាលិកឧត្តរជីវី | 189 | 188 | -0.53% |
| 5 | វិភាជន៍បូជាសព | 240 | 190 | -20.83% |
| | សរុប | 15,934 | 13,040 | -18.16% |

ប្រភព៖ ការិយាល័យតារកាលិក

❖ ការចំណាយតាមប្រភេទតារាងកាតិក

នៅក្នុងឆ្នាំ២០២០ នេះ ប.ស.ស. បានផ្តល់តារាងកាតិកហានិភ័យការងារសរុបចំនួន ៨ ១៩២នាក់ ស្រី ៤ ៣១៨នាក់ ចំណាយសរុបអស់ ១៨.៧៧ប៊ីលានរៀល។

តារាងទី១៦៖ ការផ្តល់តារាងកាតិកហានិភ័យការងារ

| ល.រ | ប្រភេទតារាងកាតិក | ការផ្តល់តារាងកាតិក (ឯកសារ) | | |
|------|--|----------------------------|-----------|------------------|
| | | ឆ្នាំ២០១៩ | ឆ្នាំ២០២០ | បម្រែបម្រួល(± %) |
| 1 | តារាងកាតិកព្យាបាល | 4,783 | 3,344 | -30.09% |
| 2 | តារាងកាតិកថែទាំ | 2,453 | 2,298 | -6.32% |
| 3 | តារាងកាតិកបាត់បង់សមត្ថភាពបណ្តោះអាសន្ន | 8,184 | 6,451 | -21.18% |
| 4 | តារាងកាតិកបាត់បង់សមត្ថភាពអចិន្ត្រៃយ៍ក្រោម២០% (វិភាជន៍) | 209 | 201 | -3.83% |
| 5 | តារាងកាតិកបាត់បង់សមត្ថភាពអចិន្ត្រៃយ៍ចាប់ពី 20% (ធនលាភ) | 424 | 407 | -4.01% |
| 6 | វិភាជន៍បូជាសព | 269 | 191 | -29.00% |
| 7 | តារាងកាតិកឧត្តរជីវី | 162 | 191 | 17.90% |
| 8 | តារាងកាតិកអ្នកចាំថែរក្សា | 27 | 26 | -3.70% |
| សរុប | | 16,511 | 13,109 | -20.60% |

ប្រភព៖ ការិយាល័យតារាងកាតិក

តារាងទី១៧៖ ការចំណាយតារាងកាតិកហានិភ័យការងារ

| ល.រ | ប្រភេទតារាងកាតិកហានិភ័យការងារ | ឆ្នាំ២០១៩ (ប៊ីលានរៀល) | ឆ្នាំ២០២០ (ប៊ីលានរៀល) | បម្រែបម្រួល(± %) |
|-----------------|--|--------------------------|--------------------------|------------------|
| 1 | តារាងកាតិកព្យាបាល | 1.36 | 1.14 | -16.53% |
| 2 | តារាងកាតិកថែទាំ | 0.18 | 0.17 | -6.69% |
| 3 | តារាងកាតិកបាត់បង់សមត្ថភាពបណ្តោះអាសន្ន | 2.27 | 2.05 | -9.85% |
| 4 | តារាងកាតិកបាត់បង់សមត្ថភាពអចិន្ត្រៃយ៍ក្រោម២០% (វិភាជន៍) | 0.78 | 0.87 | 12.21% |
| 5 | តារាងកាតិកបាត់បង់សមត្ថភាពអចិន្ត្រៃយ៍ចាប់ពី 20% (ធនលាភ) | 1.47 | 1.76 | 19.23% |
| 6 | វិភាជន៍បូជាសព | 1.08 | 0.76 | -29.00% |
| 7 | តារាងកាតិកឧត្តរជីវី | 2.92 | 3.95 | 35.40% |
| 8 | តារាងកាតិកអ្នកចាំថែរក្សា | 0.11 | 0.11 | 4.52% |
| សរុប (ក) | | 10.17 | 10.81 | 6.32% |
| ល.រ | ប្រភេទមូលដ្ឋានសុខាភិបាល | ឆ្នាំ២០១៩ (ប៊ីលានរៀល) | ឆ្នាំ២០២០ (ប៊ីលានរៀល) | បម្រែបម្រួល(± %) |
| 1 | មន្ទីរពេទ្យផ្លូវការ | 7.89 | 7.50 | -4.87% |
| 2 | មន្ទីរពេទ្យក្រៅផ្លូវការ | 0.86 | 0.45 | -47.58% |
| សរុប (ខ) | | 8.75 | 7.96 | -9.09% |
| សរុបរួម (ក)+(ខ) | | 18.92 | 18.77 | -0.80% |

ប្រភព៖ ការិយាល័យហិរញ្ញវត្ថុ និងកិច្ចការគណនេយ្យ

ក.១.៤. ការងារស្តារនីតិសម្បទា

បន្ទាប់ពីទទួលបានសេវាព្យាបាល និងថែទាំសុខភាពដែលទទួលរងដោយហានិភ័យការងារ បណ្តាលឱ្យបាត់បង់សមត្ថភាពការងារជាអចិន្ត្រៃយ៍ ជនរងគ្រោះមានសិទ្ធិទទួលបានសេវាស្តារនីតិ-

សម្បទាផ្នែកវេជ្ជសាស្ត្រ សេវាស្តារនីតិសម្បទាផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ សេវាស្តារនីតិសម្បទាផ្នែកសង្គម និងការជួយសម្របសម្រួលរកការងារឱ្យធ្វើ។

តារាងទី១៨៖ ការផ្តល់សេវាស្តារនីតិសម្បទាផ្នែកហានិភ័យការងារ

| ល.រ | បរិយាយ | ឆ្នាំ2019 | | ឆ្នាំ2020 | | បម្រែបម្រួល(± %) | |
|------|--------------------------------------|-----------|------|-----------|------|------------------|----------|
| | | ដង.នាក់ | | ដង.នាក់ | | ដង.នាក់ | |
| | | សរុប | ស្រី | សរុប | ស្រី | សរុប | ស្រី |
| 1 | សេវាស្តារផ្នែកវេជ្ជសាស្ត្រ | 69 | 25 | 49 | 22 | -28.99% | -12.00% |
| 2 | សេវាស្តារផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ | 8 | 1 | 2 | 1 | -75.00% | 0.00% |
| 3 | សេវាស្តារផ្នែកសង្គម | 2 | 1 | - | - | -100.00% | -100.00% |
| 4 | ការជួយសម្របសម្រួលរកការងារឱ្យធ្វើ | - | - | - | - | 0.00% | 0.00% |
| សរុប | | 79 | 27 | 51 | 23 | -35.44% | -14.81% |

ប្រភព៖ ការិយាល័យស្តារនីតិសម្បទា

តារាងទី១៩៖ ការចំណាយសេវាស្តារនីតិសម្បទាផ្នែកហានិភ័យការងារ

| ល.រ | បរិយាយ | ឆ្នាំ2019 (លានរៀល) | ឆ្នាំ2020 (លានរៀល) | បម្រែបម្រួល(± %) |
|------|--------------------------------------|-----------------------|-----------------------|------------------|
| 1 | សេវាស្តារផ្នែកវេជ្ជសាស្ត្រ | 27.60 | 36.67 | 32.88% |
| 2 | សេវាស្តារផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ | 5.17 | 2.60 | -49.67% |
| 3 | សេវាស្តារផ្នែកសង្គម | - | - | 0.00% |
| 4 | ការជួយសម្របសម្រួលរកការងារឱ្យធ្វើ | - | - | 0.00% |
| សរុប | | 32.76 | 39.27 | 19.86% |

ប្រភព៖ ការិយាល័យហិរញ្ញវត្ថុ និងកិច្ចការគណនេយ្យ

តារាងទី២០៖ ពិនិត្យ និងតាមដានស្ថានភាពរបួសជនរងគ្រោះផ្នែកហានិភ័យការងារ

| បរិយាយ | សរុប | ស្រី | ចូលធ្វើការវិញ | | មិនទាន់ចូលធ្វើការ | |
|------------------|---------|---------|---------------|---------|-------------------|---------|
| | | | សរុប | ស្រី | សរុប | ស្រី |
| ឆ្នាំ2019 | 142 | 58 | 23 | 8 | 119 | 50 |
| ឆ្នាំ2020 | 74 | 30 | 16 | 6 | 58 | 24 |
| បម្រែបម្រួល(± %) | -47.89% | -48.28% | -30.43% | -25.00% | -51.26% | -52.00% |

ប្រភព៖ ការិយាល័យស្តារនីតិសម្បទា

ក.២. វិស័យសាធារណៈ

ប.ស.ស. បានទទួលនូវទំនុកចិត្ត និងសេចក្តីជឿជាក់ទាំងស្រុងពីសំណាក់រាជរដ្ឋាភិបាលចំពោះសមិទ្ធផលកន្លងមក ដែលការណ៍នេះហើយ ប.ស.ស. ត្រូវទទួលភារកិច្ចក្នុងការរៀបចំដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ គ្រោងនឹងដាក់ឱ្យអនុវត្តនៅក្នុងឆមាសទី១ ឆ្នាំ២០២១ ខាងមុខនេះ។

ខ. ពង្រឹង និងពង្រីកការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព

ខ.១. វិស័យឯកជន

ខ.១.១. ការងារបញ្ជីកា និងភាគទាន

❖ ការងារបញ្ជីកា

ចាប់តាំងពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់កម្មករនិយោជិត រហូតមកដល់ឆ្នាំ២០២០ នេះ ប.ស.ស. បានចុះបញ្ជីកាសហគ្រាស គ្រឹះស្ថាន ផ្នែកថែទាំសុខភាពសរុបចំនួន ១១ ៣២៦ សហគ្រាស មានកម្មករនិយោជិតចំនួន ២ ១៤១ ០៣០នាក់ ស្រី ១ ៤១៨ ១៦៥នាក់។

តារាងទី២១៖ ចំនួនសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត

| បរិយាយ | សរុប | | | ថ្នាក់កណ្តាល | | | ថ្នាក់ខេត្ត | | |
|----------------------|---------|-----------|-----------|--------------|-----------|---------|-------------|-----------|---------|
| | សហគ្រាស | សមាជិក | ស្រី | សហគ្រាស | សមាជិក | ស្រី | សហគ្រាស | សមាជិក | ស្រី |
| ឆ្នាំ២០១៦- ឆ្នាំ២០១៩ | 11,078 | 1,703,715 | 1,196,003 | 6,617 | 1,149,705 | 729,268 | 4,461 | 554,010 | 466,735 |
| ឆ្នាំ២០១៦- ឆ្នាំ២០២០ | 11,326 | 2,141,030 | 1,418,165 | 6,605 | 1,141,001 | 724,705 | 4,721 | 1,000,029 | 693,460 |
| បម្រែបម្រួល (± %) | 2.24% | 25.67% | 18.58% | -0.18% | -0.76% | -0.63% | 5.83% | 80.51% | 48.58% |

ប្រភព៖ ការិយាល័យបញ្ជីកា និងភាគទាន

តារាងទី២២៖ បច្ចុប្បន្នភាព សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត

| បរិយាយ | សរុប | | | ថ្នាក់កណ្តាល | | | ថ្នាក់ខេត្ត | | |
|-------------------|---------|-----------|---------|--------------|---------|---------|-------------|---------|---------|
| | សហគ្រាស | សមាជិក | ស្រី | សហគ្រាស | សមាជិក | ស្រី | សហគ្រាស | សមាជិក | ស្រី |
| ឆ្នាំ២០១៩ | 10,722 | 1,197,806 | 784,021 | 6,161 | 629,411 | 382,396 | 4,561 | 568,395 | 401,625 |
| ឆ្នាំ២០២០ | 11,366 | 1,284,521 | 782,720 | 6,543 | 659,173 | 373,031 | 4,823 | 625,348 | 409,689 |
| បម្រែបម្រួល (± %) | 6.01% | 7.24% | -0.17% | 6.20% | 4.73% | -2.45% | 5.74% | 10.02% | 2.01% |

ប្រភព៖ ការិយាល័យបញ្ជីកា និងភាគទាន (ទិន្នន័យលម្អិតសូមមើលក្នុងឧបសម្ព័ន្ធទី៧)

❖ ការងារចុះបញ្ជីកាសហគ្រាស គ្រឹះស្ថាន

ក្នុងឆ្នាំ២០២០ នេះ ប.ស.ស. បានចុះបញ្ជីកាសហគ្រាស គ្រឹះស្ថានថ្មី សរុបចំនួន ១ ៤២៨ សហគ្រាស ដែលមានកម្មករនិយោជិតសរុបចំនួន ៤៣ ៦២៥នាក់ ស្រី ២៣ ៦៨៩នាក់។

តារាងទី២៣៖ សហគ្រាសចុះបញ្ជីកា និងសមាជិកថ្មី

| បរិយាយ | សរុប | | | ថ្នាក់កណ្តាល | | | ថ្នាក់ខេត្ត | | |
|-------------------|---------|---------|---------|--------------|---------|---------|-------------|---------|---------|
| | សហគ្រាស | សមាជិក | ស្រី | សហគ្រាស | សមាជិក | ស្រី | សហគ្រាស | សមាជិក | ស្រី |
| ឆ្នាំ២០១៩ | 2,163 | 80,785 | 50,835 | 1,267 | 41,437 | 25,269 | 896 | 39,348 | 25,566 |
| ឆ្នាំ២០២០ | 1,428 | 43,625 | 23,689 | 861 | 19,349 | 9,142 | 567 | 24,276 | 14,547 |
| បម្រែបម្រួល (± %) | -33.98% | -46.00% | -53.40% | -32.04% | -53.31% | -63.82% | -36.72% | -38.30% | -43.10% |

ប្រភព៖ ការិយាល័យបញ្ជីកា និងភាគទាន

❖ ការងារភាគទាន

ក្នុងឆ្នាំ២០២០ នេះ ប.ស.ស. បានដាក់ឱ្យសហគ្រាស គ្រឹះស្ថាន ជាប់ភាគទានចំនួន ១០ ៦៣២ សហគ្រាស គ្រឹះស្ថាន ក្នុងនោះបានបង់ភាគទានមានចំនួន ៨ ៨៥៥សហគ្រាស គ្រឹះស្ថាន និងមានកម្មករនិយោជិតសរុបចំនួន ១ ២១៧ ៤០៧នាក់ ស្រី ៧៩៧ ៧៦០នាក់ ស្មើនឹង ៨៣.២៩% បានបង់

ភាគទានទាន់ពេលវេលា ដោយឡែកសហគ្រាសប្រមាណជា ១៦.៧១% មានការយឺតយូរ ឬបានធ្វើការស្នើសុំពន្យារពេលក្នុងការបង់ភាគទាន។

តារាងទី២៤៖ ចំនួនសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត បានបង់ភាគទាន

| បរិយាយ | សហគ្រាស ជាប់ភាគទាន (មធ្យមភាគ) | សហគ្រាស បានបង់ភាគទាន (មធ្យមភាគ) | កម្មករនិយោជិត (មធ្យមភាគ) | | ភាគទាន (ប៊ីលានរៀល) | ភាគរយសហគ្រាស បានបង់ភាគទាន |
|-------------------|-------------------------------|---------------------------------|--------------------------|---------|--------------------|---------------------------|
| | | | សរុប | ស្រី | | |
| ឆ្នាំ2019 | 9,556 | 8,786 | 1,321,249 | 886,707 | 407.46 | 91.94% |
| ឆ្នាំ2020 | 10,632 | 8,855 | 1,217,407 | 797,760 | 372.65 | 83.29% |
| បម្រែបម្រួល (± %) | 11.26% | 0.79% | -7.86% | -10.03% | -8.54% | -9.41% |

ប្រភព៖ ការិយាល័យបញ្ជីកា និងភាគទាន និងការិយាល័យហិរញ្ញវត្ថុ និងកិច្ចការគណនេយ្យ

ខ.១.២. ការងារតារាងកាលិក

ដើម្បីឱ្យកម្មករនិយោជិតទទួលបានសេវាដែលនៅជិតកន្លែងធ្វើការ និងលំនៅស្ថាន ប.ស.ស. បានពង្រីកវិសាលភាពចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលទូទាំងរាជធានី-ខេត្ត ដែលរួមមាន៖ មន្ទីរពេទ្យថ្នាក់ជាតិ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព មន្ទីរពេទ្យឯកជនសរុបចំនួន ១ ៤៣៨ មូលដ្ឋាន។

តារាងទី២៥៖ បច្ចុប្បន្នភាពមូលដ្ឋានសុខាភិបាលចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. ផ្នែកថែទាំសុខភាព

| បរិយាយ | មូលដ្ឋានសុខាភិបាលចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. | | | |
|--------------|--|-------------------|-------------|------|
| | ថ្នាក់ជាតិ | មន្ទីរពេទ្យបង្អែក | មណ្ឌលសុខភាព | ឯកជន |
| ថ្នាក់កណ្តាល | 5 | 8 | 42 | 60 |
| ថ្នាក់ខេត្ត | - | 109 | 1,167 | 47 |
| សរុប | 5 | 117 | 1,209 | 107 |
| សរុបរួម | 1,438 | | | |

ប្រភព៖ ការិយាល័យធានារ៉ាប់រងសុខភាព (ទិន្នន័យលម្អិតសូមមើលក្នុងឧបសម្ព័ន្ធទី៨)

❖ ការទាមទារតារាងកាលិកថែទាំសុខភាព

ឆ្នាំ២០២០ នេះ ប.ស.ស. បានទទួលការទាមទារតារាងកាលិកថែទាំសុខភាពសរុបចំនួន ៨៦ ៥០៧ ឯកសារ ស្មើនឹង ៨៦ ០៣១នាក់ ស្រី ៨២ ៧៦៥នាក់។

តារាងទី២៦៖ ការទាមទារតារាងកាលិកផ្នែកថែទាំសុខភាព

| ល.រ | ការទាមទារតាមប្រភេទតារាងកាលិក | ឯកសារ | | បម្រែបម្រួល (± %) |
|-----|--|-----------|-----------|-------------------|
| | | ឆ្នាំ2019 | ឆ្នាំ2020 | |
| 1 | តារាងកាលិកប្រាក់បំណាច់ប្រចាំថ្ងៃ | 17,075 | 14,513 | -15.00% |
| 2 | តារាងកាលិកសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ (ករណីសង្គ្រោះបន្ទាន់) | 909 | 194 | -78.66% |
| 3 | តារាងកាលិកលំហែមាតុភាព | 66,762 | 71,800 | 7.55% |
| | សរុប | 84,746 | 86,507 | 2.08% |

ប្រភព៖ ការិយាល័យតារាងកាលិក

❖ ការផ្តល់តារាងកាលិកថែទាំសុខភាព

ឆ្នាំ២០២០ នេះ ប.ស.ស. បានផ្តល់តារាងកាលិកថែទាំសុខភាពសរុបចំនួន ៨៦ ៨១៦ឯកសារ ក្នុងនោះមានសេវាសង្គ្រោះបន្ទាន់ចំនួន ៣៨២ឯកសារ ប្រាក់បំណាច់លំហែមាតុភាពចំនួន ៧១ ៧៨១

ឯកសារ និងប្រាក់ចំណាច់ប្រចាំថ្ងៃចំនួន ១៤ ៦៥៣ឯកសារ ដែលមានជនរងគ្រោះទៅប្រើប្រាស់សេវា ចំនួន ២ ៤១១ ៤៩១ដង.នាក់។

តារាងទី២៧៖ ការផ្តល់ការកាលិកផ្នែកថែទាំសុខភាព

| ល.រ | ការផ្តល់តាមប្រភេទការកាលិក | ឯកសារ | | បម្រែបម្រួល (± %) |
|------|---|-----------|-----------|-------------------|
| | | ឆ្នាំ2019 | ឆ្នាំ2020 | |
| 1 | ការកាលិកប្រាក់ចំណាច់ប្រចាំថ្ងៃ | 17,446 | 14,653 | -16.01% |
| 2 | ការកាលិកសេវាព្យាបាលនិងថែទាំវេជ្ជសាស្ត្រ (ករណីសង្គ្រោះបន្ទាន់) | 709 | 382 | -46.12% |
| 3 | ការកាលិកលំហែមាតុភាព | 69,061 | 71,781 | 3.94% |
| សរុប | | 87,216 | 86,816 | -0.46% |

ប្រភព៖ ការិយាល័យការកាលិក

តារាងទី២៨៖ ការចំណាយការកាលិកផ្នែកថែទាំសុខភាព

| ល.រ | ការចំណាយតាមប្រភេទការកាលិក | ឆ្នាំ2019 | ឆ្នាំ2020 | បម្រែបម្រួល (± %) |
|-------------|---|-------------|-------------|-------------------|
| | | (ប៊ីលានរៀល) | (ប៊ីលានរៀល) | |
| 1 | ការកាលិកប្រាក់ចំណាច់ប្រចាំថ្ងៃ | 6.87 | 5.81 | -15.38% |
| 2 | ការកាលិកសេវាព្យាបាលនិងថែទាំវេជ្ជសាស្ត្រ (ករណីសង្គ្រោះបន្ទាន់) | 0.29 | 0.18 | -38.61% |
| 3 | ការកាលិកលំហែមាតុភាព | 143.26 | 147.81 | 3.17% |
| សរុប(ក) | | 150.42 | 153.80 | 2.24% |
| ល.រ | មន្ទីរពេទ្យ | ឆ្នាំ2019 | ឆ្នាំ2020 | បម្រែបម្រួល (± %) |
| | | (ប៊ីលានរៀល) | (ប៊ីលានរៀល) | |
| 1 | មន្ទីរពេទ្យផ្លូវការ | 135.17 | 172.63 | 27.72% |
| សរុប(ខ) | | 135.17 | 172.63 | 27.72% |
| សរុប(ក)+(ខ) | | 285.59 | 326.43 | 14.30% |

ប្រភព៖ ការិយាល័យហិរញ្ញវត្ថុ និងកិច្ចការគណនេយ្យ

តារាងទី២៩៖ ចំនួនអ្នកប្រើប្រាស់សេវាថែទាំសុខភាព

| ល.រ | បរិយាយ | ឆ្នាំ2019 | ឆ្នាំ2020 | បម្រែបម្រួល (± %) |
|------|-----------------------|-----------|-----------|-------------------|
| | | ដង.នាក់ | ដង.នាក់ | |
| 1 | ពិគ្រោះជំងឺក្រៅ (OPD) | 2,092,691 | 2,172,619 | 3.82% |
| 2 | សម្រាកនៅពេទ្យ (IPD) | 372,420 | 238,872 | -35.86% |
| សរុប | | 2,465,111 | 2,411,491 | -2.18% |

ប្រភព៖ ការិយាល័យធានារ៉ាប់រងសុខភាព

ខ.១.៣. ការងារស្តារនីតិសម្បទា

តារាងទី៣០៖ ការផ្តល់សេវាស្តារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រ

| ល.រ | បរិយាយ | ឯកតា | ឆ្នាំ2019 | ឆ្នាំ2020 | បម្រែបម្រួល (± %) |
|-----|--|---------|-----------|-----------|-------------------|
| 1 | ការផ្តល់សេវាស្តារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រ | ដង.នាក់ | 14 | 11 | -21.43% |
| 2 | ចំណាយផ្នែកវេជ្ជសាស្ត្រ | លានរៀល | 3.66 | 4.09 | 11.91% |

ប្រភព៖ ការិយាល័យស្តារនីតិសម្បទា និងការិយាល័យហិរញ្ញវត្ថុ និងកិច្ចការគណនេយ្យ

តារាងទី៣១៖ ពិនិត្យ និងតាមដានស្ថានភាពរបួសជនរងគ្រោះផ្នែកថែទាំសុខភាព

| បរិយាយ | សរុប | ស្រី | ចូលធ្វើការវិញ | | មិនទាន់ចូលធ្វើការ | |
|------------------|---------|---------|---------------|---------|-------------------|---------|
| | | | សរុប | ស្រី | សរុប | ស្រី |
| ឆ្នាំ2019 | 21 | 11 | 6 | 2 | 15 | 9 |
| ឆ្នាំ2020 | 16 | 4 | 5 | 1 | 11 | 3 |
| បម្រែបម្រួល(± %) | -23.81% | -63.64% | -16.67% | -50.00% | -26.67% | -66.67% |

ប្រភព៖ ការិយាល័យស្តារនីតិសម្បទា

ខ.២. វិស័យសាធារណៈ

ប.ស.ស. បានចាប់ផ្តើមអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន នៅខែមករា ឆ្នាំ២០១៨ រហូតមកដល់ ឆ្នាំ២០២០ បេឡាជាតិសន្តិសុខសង្គមបានចុះបញ្ជីកាស្ថាប័ន ចំនួន ៣៨ស្ថាប័ន ដែលមានសមាជិកសរុប ចំនួន ៤២៨ ៥៨២នាក់ ស្រី ១១៨ ៧៥៦នាក់។

ខ.២.១. ការងារបញ្ជីកា និងភាគទាន

❖ ការងារចុះបញ្ជីកា

តារាងទី៣២៖ បច្ចុប្បន្នភាពការចុះបញ្ជីស្ថាប័ន មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន

| បរិយាយ | សរុប | | | មន្ត្រីសាធារណៈ | | | អតីតមន្ត្រីរាជការ | | | អតីតយុទ្ធជន | | |
|-------------------|---------|---------|---------|----------------|---------|--------|-------------------|--------|--------|-------------|--------|--------|
| | ស្ថាប័ន | សមាជិក | ស្រី | ស្ថាប័ន | សមាជិក | ស្រី | ស្ថាប័ន | សមាជិក | ស្រី | ស្ថាប័ន | សមាជិក | ស្រី |
| ឆ្នាំ2019 | 36 | 338,533 | 107,705 | 34 | 223,910 | 90,389 | 1 | 56,234 | 13,940 | 1 | 58,389 | 3,376 |
| ឆ្នាំ2020 | 38 | 391,875 | 115,704 | 36 | 270,744 | 97,797 | 1 | 56,272 | 13,968 | 1 | 64,859 | 3,939 |
| បម្រែបម្រួល (± %) | 5.56% | 15.76% | 7.43% | 5.88% | 20.92% | 8.20% | 0.00% | 0.07% | 0.20% | 0.00% | 11.08% | 16.68% |

ប្រភព៖ ការិយាល័យបញ្ជីកា និងភាគទាន

❖ ការងារភាគទាន

តារាងទី៣៣៖ ចំនួនស្ថាប័ន មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន បង់ភាគទាន

| បរិយាយ | ស្ថាប័នជាប់ភាគទាន | ស្ថាប័នបង់ភាគទាន | សមាជិក | | ភាគទាន (ប៊ីលានរៀល) |
|-------------------|-------------------|------------------|---------|---------|--------------------|
| | | | សរុប | ស្រី | |
| ឆ្នាំ2019 | 36 | 36 | 338,533 | 107,705 | 23.84 |
| ឆ្នាំ2020 | 38 | 38 | 391,875 | 115,704 | 33.57 |
| បម្រែបម្រួល (± %) | 5.56% | 5.56% | 15.76% | 7.43% | 40.79% |

ប្រភព៖ ការិយាល័យបញ្ជីកា និងភាគទាន និងការិយាល័យហិរញ្ញវត្ថុ និងកិច្ចការគណនេយ្យ

ខ.២.២. ការងារតារាងកាត

តារាងទី៣៤៖ សមាជិកទៅប្រើប្រាស់សេវា

| បរិយាយ | សមាជិកទៅប្រើប្រាស់សេវា (ដង.នាក់) | |
|------------------|----------------------------------|---------|
| | សរុប | ស្រី |
| ឆ្នាំ2019 | 99,870 | 44,941 |
| ឆ្នាំ2020 | 334,388 | 150,475 |
| បម្រែបម្រួល(± %) | 234.82% | 234.83% |

ប្រភព៖ ការិយាល័យធានារ៉ាប់រងសុខភាព

តារាងទី៣៥៖ ការចំណាយការកាលិកផ្នែកថែទាំសុខភាព

| ល.រ | បរិយាយ | ការចំណាយ (ប៊ីលានរៀល) | | បម្រែបម្រួល(± %) |
|-------------|--|-------------------------|--------------|------------------|
| | | ឆ្នាំ2019 | ឆ្នាំ2020 | |
| 1 | សេវាបញ្ជូន ព្យាបាល និងថែទាំវេជ្ជសាស្ត្រ(ករណីសង្គ្រោះបន្ទាន់) | 0.45 | 0.10 | -78.49% |
| 2 | ចំណាយមន្ទីរពេទ្យផ្លូវការ | 22.14 | 44.42 | 100.66% |
| សរុប | | 22.58 | 44.51 | 97.12% |

ប្រភព៖ ការិយាល័យហិរញ្ញវត្ថុ និងកិច្ចការគណនេយ្យ

ខ.២.៣. ការងារស្ដារនីតិសម្បទា

តារាងទី៣៦៖ ការផ្តល់សេវាស្ដារនីតិសម្បទាផ្នែកថែទាំវេជ្ជសាស្ត្រ (ដង.នាក់)

| ល.រ | បរិយាយ | ឆ្នាំ2019 | | ឆ្នាំ2020 | | បម្រែបម្រួល (± %) | |
|-------------|-------------------|-----------|----------|-----------|----------|-------------------|----------------|
| | | សរុប | ស្រី | សរុប | ស្រី | សរុប | ស្រី |
| 1 | មន្ត្រីសាធារណៈ | 3 | 2 | 5 | 1 | 66.67% | -50.00% |
| 2 | អតីតមន្ត្រីរាជការ | - | - | - | - | 0.00% | 0.00% |
| 3 | អតីតយុទ្ធជន | 3 | - | - | - | -100.00% | 0.00% |
| សរុប | | 6 | 2 | 5 | 1 | -16.67% | -50.00% |

ប្រភព៖ ការិយាល័យស្ដារនីតិសម្បទា

តារាងទី៣៧៖ ការចំណាយសេវាស្ដារនីតិសម្បទាផ្នែកថែទាំវេជ្ជសាស្ត្រ

| ល.រ | បរិយាយ | គិតជា (លានរៀល) | | |
|-------------|-------------------|----------------|-----------|------------------|
| | | ឆ្នាំ2019 | ឆ្នាំ2020 | បម្រែបម្រួល(± %) |
| 1 | មន្ត្រីសាធារណៈ | 4.50 | - | -100.00% |
| 2 | អតីតមន្ត្រីរាជការ | - | - | 0.00% |
| 3 | អតីតយុទ្ធជន | 3.85 | - | -100.00% |
| សរុប | | 8.35 | - | -100.00% |

ប្រភព៖ ការិយាល័យហិរញ្ញវត្ថុ និងកិច្ចការគណនេយ្យ

គ. ជម្រុញការរៀបចំ និងដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន

ការរៀបចំបង្កើតឱ្យមានរបបប្រាក់សោធន សម្រាប់កម្មករនិយោជិតក្នុងវិស័យឯកជនបង្ហាញឱ្យឃើញនូវការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលចំពោះអនាគត នៃកម្លាំងពលកម្មសកម្មនាពេលបច្ចុប្បន្ន និងម្យ៉ាងទៀតក៏ជាការរួមចំណែកលើកកម្ពស់ផលិតភាពពលកម្មផងដែរ ព្រោះថាតាមរយៈយន្តការនេះ កម្មករនិយោជិតដែលជាកម្លាំងពលកម្មសកម្ម នឹងមានភាពកក់ក្តៅក្នុងចិត្តចំពោះអនាគតរបស់ខ្លួន ទោះបីជាកំពុងធ្វើការក្នុងវិស័យឯកជនក្តី ក៏ពួកគេអាចមានលទ្ធភាពរស់នៅដោយខ្លួនឯងបាននៅពេលជរាភាព ដោយមិនអាស្រ័យទាំងស្រុងទៅលើការចិញ្ចឹមជីវិតពីកូនចៅនោះឡើយ។ ចំណុចនេះគឺជាផ្នែកមួយលើកកម្ពស់សិទ្ធិមនុស្សសម្រាប់ជនចាស់ជរា។

បច្ចុប្បន្ន ប.ស.ស. បានរៀបចំសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តសម្រេចលទ្ធផលការងារដូចខាងក្រោម៖

- ប្រជុំសេចក្តីព្រាងអនុក្រឹត្យស្តីពី "របបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ" បានចំនួន ៣លើក

- ប្រជុំស្តីពីនីតិវិធីនៃការអនុវត្តជាមួយមន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា ចំនួន ១លើក។

ឃ. ការអនុវត្តការថែទាំសុខភាពវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការផ្តល់ប្រាក់ឧបត្ថម្ភ បន្ថែមសម្រាប់កម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូន

ឃ.១. ការអនុវត្តការថែទាំសុខភាពវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ឃ.១.១. ការងារបញ្ជីកា

ប.ស.ស. ទទួលបានបញ្ជីកម្មករនិយោជិតក្រៅប្រព័ន្ធចាប់ពីឆ្នាំ២០១៨ រហូតមកដល់ឆ្នាំ ២០២០ បានចុះបញ្ជីកា ចំនួន ៩៥០សហគ្រាស ដែលមានសមាជិកសរុប ចំនួន ១៣១ ៧៥៥នាក់ ស្រី ២៧ ៥៤០នាក់។

តារាងទី៣៨៖ បច្ចុប្បន្នភាពសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតបានចុះបញ្ជីកាប្រព័ន្ធ

| បរិយាយ | សរុប | | | ថ្នាក់កណ្តាល | | | ថ្នាក់ខេត្ត | | |
|------------------|---------|--------|--------|--------------|--------|--------|-------------|--------|--------|
| | សហគ្រាស | សមាជិក | ស្រី | សហគ្រាស | សមាជិក | ស្រី | សហគ្រាស | សមាជិក | ស្រី |
| ឆ្នាំ២០១៩ | 944 | 88,190 | 17,577 | 221 | 35,284 | 3,359 | 723 | 52,906 | 14,218 |
| ឆ្នាំ២០២០ | 948 | 93,558 | 19,859 | 223 | 40,652 | 5,646 | 725 | 52,906 | 14,213 |
| បម្រែបម្រួល(± %) | 0.42% | 6.09% | 12.98% | 0.90% | 15.21% | 68.09% | 0.28% | 0.00% | -0.04% |

ប្រភព៖ ការិយាល័យបញ្ជីកា និងភាគទាន

ឃ.១.២. ការងារតារាងកាលិក

កម្មករនិយោជិតក្រៅប្រព័ន្ធ ត្រូវប្រើប្រាស់សេវាតាមប្រព័ន្ធផ្តល់សេវាពីថ្នាក់បឋមនៅមូលដ្ឋាន សុខាភិបាលពីថ្នាក់ទាប ទៅមូលដ្ឋានសុខាភិបាលថ្នាក់ខ្ពស់។ ក្នុងករណីសង្គ្រោះបន្ទាន់ ជនរងគ្រោះ ឬអ្នកជំងឺ អាចចូលទៅទទួលសេវាមូលដ្ឋានសុខាភិបាលសាធារណៈដែលនៅជិតបំផុត។

ឃ.២. ការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូន

តារាងទី៣៩៖ ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូន

| ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូន | | | | | | | |
|--|-----------------------------|-------------------|------------------|----------------------|-------------------------------|---------------------------|--|
| បរិយាយ | ចំនួនស្រ្តីសម្រាលកូន (នាក់) | | | ចំនួនកូន សរុប (នាក់) | ទឹកប្រាក់ក្នុង កូនម្នាក់(រៀល) | ទឹកប្រាក់សរុប (ប៊ីលានរៀល) | |
| | ស្រ្តីសម្រាលកូនសរុប | ស្រ្តីកូនភ្លោះពីរ | ស្រ្តីកូនភ្លោះបី | | | | |
| ឆ្នាំ២០១៩ | 77,449 | 509 | 4 | 77,966 | 400,000 | 31.19 | |
| ឆ្នាំ២០២០ | 80,499 | 518 | 2 | 81,031 | 400,000 | 31.91 | |
| បម្រែបម្រួល(± %) | 3.94% | 1.77% | -50.00% | 3.93% | 0.00% | 2.32% | |
| កម្មករនិយោជិតជាស្រ្តីនៅក្នុងប្រព័ន្ធ | | | | | | | |
| បរិយាយ | ចំនួនស្រ្តីសម្រាលកូន (នាក់) | | | ចំនួនកូន សរុប (នាក់) | ទឹកប្រាក់ក្នុង កូនម្នាក់(រៀល) | ទឹកប្រាក់សរុប (ប៊ីលានរៀល) | |
| | ស្រ្តីសម្រាលកូនសរុប | ស្រ្តីកូនភ្លោះពីរ | ស្រ្តីកូនភ្លោះបី | | | | |
| ឆ្នាំ២០១៩ | 77,229 | 506 | 4 | 77,743 | 400,000 | 31.10 | |
| ឆ្នាំ២០២០ | 80,355 | 517 | 2 | 80,886 | 400,000 | 31.85 | |
| បម្រែបម្រួល(± %) | 4.05% | 2.17% | -50.00% | 4.04% | 0.00% | 2.42% | |
| កម្មករនិយោជិតជាស្រ្តីនៅក្រៅប្រព័ន្ធ | | | | | | | |
| បរិយាយ | ចំនួនស្រ្តីសម្រាលកូន (នាក់) | | | ចំនួនកូន សរុប (នាក់) | ទឹកប្រាក់ក្នុង កូនម្នាក់(រៀល) | ទឹកប្រាក់សរុប (ប៊ីលានរៀល) | |
| | ស្រ្តីសម្រាលកូនសរុប | ស្រ្តីកូនភ្លោះពីរ | ស្រ្តីកូនភ្លោះបី | | | | |
| ឆ្នាំ២០១៩ | 220 | 3 | - | 223 | 400,000 | 0.09 | |
| ឆ្នាំ២០២០ | 144 | 1 | - | 145 | 400,000 | 0.06 | |
| បម្រែបម្រួល(± %) | -34.55% | -66.67% | 0.00% | -34.98% | 0.00% | -32.74% | |

ប្រភព៖ ការិយាល័យតារាងកាលិក

១. អភិបាលកិច្ចល្អ

១.១. ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម

ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម តែងតាំងដោយអនុក្រឹត្យលេខ ៧១៣ អនក្រ.តត ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ និងបានអញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាពក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម អាណត្តិទី១ នៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២០ មានបេសកកម្ម ដឹកនាំ តម្រង់ទិសការអនុវត្តសកម្មភាពការងារ និងធ្វើការត្រួតពិនិត្យលើដំណើរការរបស់ ប.ស.ស.។ បន្ទាប់ពីពិធីប្រកាសសមាសភាពរួចមក ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. បានរៀបកិច្ចប្រជុំអាណត្តិទី១ របស់ខ្លួន បានចំនួន ៤លើក ជាលទ្ធផលសម្រេចបានដូចខាងក្រោម៖

- ការរៀបចំ និងការប្រព្រឹត្តទៅនៃបេឡាជាតិសន្តិសុខសង្គម និងបទបញ្ជាផ្ទៃក្នុងរបស់បេឡាជាតិសន្តិសុខសង្គម
- បែបបទ និងនីតិវិធី នៃការប្រជុំរបស់ក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម
- សេចក្តីព្រាងអនុក្រឹត្យ ស្តីពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាម ផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ
- លក្ខន្តិកៈបុគ្គលិក នៃបេឡាជាតិសន្តិសុខសង្គម
- សេចក្តីព្រាងអនុក្រឹត្យស្តីពី ការកំណត់ប្រាក់ឈ្នួល ឬប្រាក់បៀវត្សជាប់ភាគទានផ្នែកប្រាក់សោធន។

១.២. ក្រុមប្រឹក្សាធនាគារភិបាលសន្តិសុខសង្គម

ក្រុមប្រឹក្សាធនាគារភិបាលសន្តិសុខសង្គមនៃ ប.ស.ស. មានតួនាទីក្នុងការគ្រប់គ្រងការវិនិយោគ ផែនការវិនិយោគ និងកញ្ចប់វិនិយោគ រហូតមកដល់បច្ចុប្បន្ននេះ ក្រុមប្រឹក្សាធនាគារភិបាលសន្តិសុខសង្គម ស្ថិតក្នុងសេចក្តីព្រាងអនុក្រឹត្យបង្កើតនៅឡើយ។

១.៣. គណៈកម្មការវេជ្ជសាស្ត្រ

ក្នុងឆ្នាំ២០២០ នេះ គណៈកម្មការវេជ្ជសាស្ត្របានប្រជុំចំនួន ១៧លើក ដើម្បីវាយតម្លៃការកាលិក បាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍ជូនជនរងគ្រោះចំនួន ១៣៨នាក់ ស្រី ៥៦នាក់។

តារាងទី៤០៖ វាយតម្លៃកម្រិតបាត់បង់សមត្ថភាពការងារជាអចិន្ត្រៃយ៍

| បរិយាយ | ប្រជុំ (លើក) | កម្រិតតិចជាង ២០% | | កម្រិតចាប់ពី ២០% | | ជនរងគ្រោះសរុប | |
|------------------|--------------|------------------|---------|------------------|---------|---------------|---------|
| | | សរុប | ស្រី | សរុប | ស្រី | សរុប | ស្រី |
| ឆ្នាំ២០១៩ | 22 | 54 | 27 | 144 | 52 | 198 | 79 |
| ឆ្នាំ២០២០ | 17 | 27 | 15 | 111 | 41 | 138 | 56 |
| បម្រែបម្រួល (±%) | -22.73% | -50.00% | -44.44% | -22.92% | -21.15% | -30.30% | -29.11% |

ប្រភព៖ ការិយាល័យធានារ៉ាប់រងសុខភាព

១.៤. ក្រុមការងារ


ង.៤.១. ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ជ.ក.)

នៅក្នុងឆ្នាំ២០២០ នេះ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងចំនួន ៣លើកដូចខាងក្រោម៖

- បូកសរុបលទ្ធផលការងារសម្រេចបានប្រចាំឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្តឆ្នាំ២០២០
- របាយការណ៍លទ្ធផលការងារសម្រេចបានប្រចាំឆមាសទី១ ឆ្នាំ២០២០
- វីដេអូមេរៀន ស្តីពីសិទ្ធិអាទិភាពបើកបរនៅត្រង់ផ្លូវប្រសព្វ, ការប្រើប្រាស់ទ្រូងផ្លូវ, ការបត់ ការជែង និងការកំណត់ល្បឿនបើកបរយានយន្ត

ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត បានចុះអង្កេតករណី កម្មករនិយោជិតមានគ្រោះថ្នាក់ចរាចរណ៍ និងជួយសង្គ្រោះបន្ទាន់បានចំនួន ១៥ករណី ក្នុងនោះមាន កម្មករនិយោជិតទទួលរងគ្រោះថ្នាក់សរុបចំនួន ៣៥៣នាក់ ស្រី ៣៣០នាក់។


ក្រាហ្វិកទី២. ចំនួនកម្មករនិយោជិតទទួលរងគ្រោះថ្នាក់ទាំង ១៥ករណី



ង.៤.២. ក្រុមការងារទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងាររបស់កម្មករនិយោជិត (ទ.ស.ប.ក)

នៅក្នុងឆ្នាំ២០២០ នេះ ក្រុមការងារ ទ.ស.ប.ក បានចុះអង្កេតករណីកម្មករនិយោជិតសន្លប់ សម្របសម្រួលចាត់វិធានការកែលម្អ និងជួយសង្គ្រោះបន្ទាន់បានចំនួន ៣រោងចក្រ និងមានកម្មករ និយោជិតសន្លប់សរុបចំនួន ២៣៩នាក់ ស្រី ២៣៩នាក់។ ក្នុងនោះក្រុមការងារ ទ.ស.ប.ក សង្កេត ឃើញថា មូលហេតុចម្បងៗដែលបណ្តាលឱ្យមានករណីកម្មករនិយោជិតសន្លប់មានដូចជា៖

ក្រាហ្វិកទី៣. មូលហេតុដែលបណ្តាលឱ្យកម្មករនិយោជិតសន្លប់ក្នុងចំណោមរោងចក្រទាំង៣៖



តារាងទី៤១៖ ទិន្នន័យរោងចក្រ និងកម្មកររោងចក្រសន្លប់

| បរិយាយ | រោងចក្រដែលមានករណីកម្មករនិយោជិតសន្លប់ | | កម្មករនិយោជិតសន្លប់ | |
|-------------------|--------------------------------------|---------|---------------------|---------|
| | រោងចក្រ | លើក | សរុប | ស្រី |
| ឆ្នាំ២០១៩ | 11 | 13 | 831 | 822 |
| ឆ្នាំ២០២០ | 3 | 3 | 239 | 239 |
| បម្រែបម្រួល (± %) | -72.73% | -76.92% | -71.24% | -70.92% |

ប្រភព៖ ការិយាល័យគោលនយោបាយ

ង.៤.៣. ក្រុមការងារបច្ចេកទេសព័ត៌មានវិទ្យាសម្រាប់ធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និង គ្រប់គ្រងទិន្នន័យគាំពារសង្គម

ក្រុមការងារនេះ មានតួនាទីភារកិច្ចរៀបចំនីតិវិធី បែបបទនៃការកំណត់អត្តសញ្ញាណកម្មករនិយោជិតដែលជាសមាជិក ប.ស.ស. ភ្ជាប់បណ្តាញព័ត៌មានវិទ្យារវាងនាយកដ្ឋាននគរបាលស្ថិតិ និងលិខិតឆ្លងដែន នៃអគ្គស្នងការនគរបាលជាតិក្រសួងមហាផ្ទៃ ដើម្បីផ្តល់ និងទទួលទិន្នន័យបញ្ជាក់អត្តសញ្ញាណកម្មករនិយោជិតក្នុងរបបធានារ៉ាប់រងសុខភាព និងសហការជាមួយក្រសួង ស្ថាប័នអង្គការពាក់ព័ន្ធ រៀបចំផែនការ ដើម្បីផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអេឡិចត្រូនិចឱ្យបានត្រឹមត្រូវតាមនីតិវិធី ជូនសមាជិក ប.ស.ស.។

នៅក្នុងឆ្នាំ២០២០ នេះ ក្រុមការងារបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី នីតិវិធីនៃការចុះបញ្ជីកាសមាជិក ប.ស.ស. និងនីតិវិធីនៃការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់សមាជិក ប.ស.ស. នៅក្នុងរាជធានីភ្នំពេញ ដែលមានការអញ្ជើញចូលរួមពី តំណាង ប.ស.ស. សាខា ប.ស.ស. តំណាងសាលាដំបូងរាជធានីភ្នំពេញ តំណាងមន្ទីរការងារ ស្នងការរង នាយការិយាល័យ អភិបាលរងខណ្ឌអធិការរងខណ្ឌ ចៅសង្កាត់ នាយប៉ុស្តិ៍ មេភូមិ និងតំណាងសហគ្រាស គ្រឹះស្ថាន។

ជាមួយគ្នានេះផងដែរ ក្រុមការងារបានរៀបចំធ្វើអត្តសញ្ញាណប័ណ្ណថ្មី ទទួលពាក្យបណ្តឹងបាត់អត្តសញ្ញាណប័ណ្ណ អត្តសញ្ញាណប័ណ្ណខូចគុណភាព និងអត្តសញ្ញាណប័ណ្ណកែតម្រូវ ជូនដល់សមាជិក ប.ស.ស. បានចំនួន ១១១១រាជធានី-ខេត្ត ដែលមានសមាជិក ថតថ្មីសរុប ៦៧១នាក់ ស្រី ៤៩០នាក់ ទទួលពាក្យបណ្តឹងបាត់អត្តសញ្ញាណប័ណ្ណចំនួន ៩៩៩នាក់ ស្រី ៦៣៣នាក់ អត្តសញ្ញាណប័ណ្ណខូចគុណភាពចំនួន ២២៦នាក់ ស្រី ៣៩នាក់ និងអត្តសញ្ញាណប័ណ្ណកែតម្រូវចំនួន ១១៦នាក់ ស្រី ៨៥នាក់។

១.៥. ការងារគាំទ្រស្ថាប័ន

ង.៥.១. ការងាររដ្ឋបាល និងហិរញ្ញវត្ថុ

❖ ការងាររដ្ឋបាល

ការងាររដ្ឋបាល មានតួនាទីយ៉ាងសំខាន់នៅក្នុងការគ្រប់គ្រងឯកសារ ការផ្គត់ផ្គង់ និងការគ្រប់គ្រងមន្ត្រី បុគ្គលិក ដើម្បីធានាបាននូវការអនុវត្តបទបញ្ជាផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព និងស្របតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា និងធានាបាននូវប្រសិទ្ធភាពការងារខ្ពស់។

❖ ការងារហិរញ្ញវត្ថុ

ការងារគណនេយ្យ និងកិច្ចការហិរញ្ញវត្ថុរបស់ ប.ស.ស. ប្រតិបត្តិការតាមរយៈប្រព័ន្ធធនាគារទាំងស្រុងពេលគឺ រាល់កិច្ចដំណើរការនៃការគ្រប់គ្រងចំណូល និងចំណាយ មានជាអាទិ៍ ការប្រមូលភាគទានពីសហគ្រាស គ្រឹះស្ថាន ការបង់ប្រាក់ពិន័យ ការចំណាយតារកាលិកដល់កម្មករនិយោជិតដែលរងហានិភ័យការងារ និងការចំណាយរដ្ឋបាល ត្រូវបានប្រព្រឹត្តទៅដោយឆ្លងកាត់តាមប្រព័ន្ធធនាគារដៃគូ ក្នុងការប្រមូលភាគទាន បើកផ្តល់តារកាលិក និងការរក្សាមូលនិធិបម្រុងសន្តិសុខសង្គមក្នុងគោលដៅធានាពីប្រសិទ្ធភាព និងគណនេយ្យភាព។ ដោយផ្អែកតាមការអនុវត្តក្នុងឆ្នាំ២០២០ និងសក្ខីប័ត្រគណនេយ្យ បានឆ្លុះបញ្ចាំងនូវប្រភពចំណូល ពីភាគទានបានទទួលសម្រាប់របបសន្តិសុខសង្គម ផលហិរញ្ញវត្ថុ ឧបត្ថម្ភពីថ្នាក់ជាតិ ចំណូលពីប្រភពផ្សេងៗ ផលពីការដាក់ពិន័យផ្សេងៗ និងផលពីការគ្រប់គ្រងរដ្ឋបាល ចំណាយតារកាលិករបបសន្តិសុខសង្គម និងចំណាយប្រតិបត្តិការ។

តារាងទី៤២៖ ស្ថានភាពចំណូលចំណាយ

| ក. ចំណូលភាគទាន (រៀល) | | ក. ចំណាយតារកាលិក (រៀល) | |
|---|------------------------|--|------------------------|
| ១. ចំណូលភាគទានបានទទួល សម្រាប់របបសន្តិសុខសង្គម | | ១. តារកាលិកតាមផ្នែកនីមួយៗ | |
| ផ្នែកហានិភ័យការងារ (វិស័យឯកជន) | 114,978,288,344 | ផ្នែកហានិភ័យការងារ (វិស័យឯកជន) | 18,806,960,000 |
| ផ្នែកថែទាំសុខភាព (វិស័យឯកជន) | 375,499,619,542 | ផ្នែកថែទាំសុខភាព (វិស័យឯកជន) | 327,396,117,000 |
| ផ្នែកថែទាំសុខភាព (វិស័យសាធារណៈ) | 27,844,646,554 | ផ្នែកថែទាំសុខភាព (វិស័យសាធារណៈ) | 44,502,625,900 |
| | | ការបង្ការហានិភ័យការងារ | 4,879,507,800 |
| សរុប(១) | 518,322,544,440 | សរុប(១) | 395,585,210,700 |
| ២. ចំណូលពីការដាក់ពិន័យផ្សេងៗ | | ២. ចំណាយជំនួយសង្គមដល់ប្រជាពលរដ្ឋ | |
| ការពិន័យ និងការប្រាក់ | 7,627,800 | ឧបត្ថម្ភសម្រាប់កម្មករនិយោជិតជាស្ត្រីពេលសម្រាលកូន | 32,112,800,000 |
| ពិន័យអធិការកិច្ច | 40,600,000 | ជំនួយសង្គមផ្សេងៗ | 496,518,000 |
| សរុប(២) | 48,227,800 | សរុប(២) | 32,609,318,000 |
| ៣. ចំណូលពីការគ្រប់គ្រងរដ្ឋបាល | | ៣. ចំណាយអត្ថប្រយោជន៍របបសន្តិសុខសង្គម | |
| ការអនុញ្ញាតរដ្ឋបាល ទម្រង់ការរដ្ឋបាល និងការគ្រប់គ្រងរដ្ឋបាលផ្សេងៗ | 120,764,000 | ចំណាយភាគទានរបបសន្តិសុខសង្គម (ហានិភ័យការងារនិងថែទាំសុខភាព) | 556,276,900 |
| ៤. ការឧបត្ថម្ភពីថ្នាក់ជាតិ | | ៤. ចំណាយឧបត្ថម្ភដល់អង្គការមានលក្ខណៈសង្គម និងវប្បធម៌ | |
| ការឧបត្ថម្ភធនពីរាជរដ្ឋាភិបាល (ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិតជាស្ត្រីពេលសម្រាលកូន) | 28,036,000,000 | ឧបត្ថម្ភសហគមន៍ កីឡា និងវប្បធម៌ | 4,000,000 |
| | | សរុប (ក) | 428,754,805,600 |

| | | | |
|---|------------------------|------------------------------|------------------------|
| ៥. ចំណូលពីប្រភពផ្សេងៗ | | ខ.ចំណាយប្រតិបត្តិការ | |
| ការឧបត្ថម្ភរបស់អង្គការ | 167,225,800 | ការងាររដ្ឋបាល | 12,728,701,200 |
| ៦. ផលហិរញ្ញវត្ថុ | | បន្ទុកបុគ្គលិក | 25,064,132,900 |
| ការប្រាក់នៃប្រាក់បញ្ញើ (គណនីមានកាលកំណត់) | 46,109,771,042 | សរុប (ខ) | 37,792,834,100 |
| សរុបចំណូល(១)+(២)+(៣)+(៤)+(៥)+(៦) | 592,804,543,082 | សរុបចំណាយ (ក) និង (ខ) | 466,547,639,700 |
| សមតុល្យថវិកាប្រចាំឆ្នាំ២០២០ មានចំនួន | | 126,256,903,382 | |

ប្រភព៖ ការិយាល័យហិរញ្ញវត្ថុ និងកិច្ចការគណនេយ្យ

ង.៥.២. កិច្ចសហប្រតិបត្តិការ និងការងារបណ្តុះបណ្តាលធនធានមនុស្ស

កិច្ចសហប្រតិបត្តិការ និងការងារបណ្តុះបណ្តាលធនធានមនុស្ស ជាការងារមួយសំខាន់ក្នុងការអភិវឌ្ឍអង្គភាព និងពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងផ្នែកដែលពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានាទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ដើម្បីធានានូវនិរន្តរភាពនៃកិច្ចដំណើរការរបស់អង្គភាព លើការរៀបចំផែនការ បែបបទ និងនីតិវិធីការងារ ក៏ដូចជាការអភិវឌ្ឍនូវចំណេះដឹង ការដកស្រង់ និងផ្លាស់ប្តូរបទពិសោធន៍ការងារថ្មីៗ។ កិច្ចសហប្រតិបត្តិការ និងការងារបណ្តុះបណ្តាលធនធានមនុស្ស ក៏ជាការចូលរួមចំណែកនៅក្នុងសកម្មភាពការងារសង្គមទាំងមូលឱ្យមានការរីកចម្រើនផងដែរ ដែលថ្នាក់ដឹកនាំក៏ដូចជាមន្ត្រី ប.ស.ស. បានចូលរួមកិច្ចប្រជុំពិភាក្សាផ្តល់យោបល់ សិក្ខាសាលា វគ្គបណ្តុះបណ្តាល និងទស្សនកិច្ចសិក្សាទាំងនៅក្នុងប្រទេស និងក្រៅប្រទេសដូចខាងក្រោម៖

❖ កិច្ចសហប្រតិបត្តិការ ប.ស.ស. និងដៃគូអភិវឌ្ឍន៍

តារាងទី៤៣៖ កិច្ចសហប្រតិបត្តិការ

| ល.រ | ស្ថាប័ន/អង្គភាព | កិច្ចសហប្រតិបត្តិការ |
|-----------------|------------------------------------|---|
| • ដៃគូអភិវឌ្ឍន៍ | | |
| ១ | អង្គការអន្តរជាតិខាងការងារ (ILO) | <ul style="list-style-type: none"> - គាំទ្រលើគម្រោងទំនើបភាវូបនីយកម្ម ប.ស.ស. (Modernization Project) - បណ្តុះបណ្តាលស្តីពីការរៀបចំគោលនយោបាយ និងហិរញ្ញប្បទានរបបប្រាក់សោធន - បញ្ជូនមន្ត្រីជំនាញ ប.ស.ស. ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីគោលនយោបាយរបបប្រាក់សោធន (Executive Course on Pension Policy) នៅប្រទេសម៉ាឡេស៊ី - បញ្ជូនមន្ត្រីជំនាញ ប.ស.ស. ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការវិភាគលើការវាយតម្លៃផ្នែកហិរញ្ញវត្ថុ នៃមូលនិធិធានារ៉ាប់រងសុខភាពសង្គម នៅប្រទេសវៀតណាម - ផ្តល់ផ្នែកបច្ចេកទេសសម្រាប់ការផលិត ឧបករណ៍ និងយុទ្ធសាស្ត្រផ្សព្វផ្សាយ ស្តីពីការអនុវត្តរបបសន្តិសុខសង្គម ទៅដល់សមាជិក ប.ស.ស. |
| ២ | កិច្ចសហប្រតិបត្តិការ អាឡឺម៉ង់(GIZ) | <ul style="list-style-type: none"> - ផ្តល់ការបណ្តុះបណ្តាលភាសាអង់គ្លេសដល់ថ្នាក់ដឹកនាំ ប.ស.ស. - ផ្តល់អ្នកជំនាញការបច្ចេកទេសផ្នែកសន្តិសុខសង្គមគឺលោក Hubert Zander - បញ្ជូនថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ប.ស.ស. ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី៖ <ul style="list-style-type: none"> • ផ្នែកហិរញ្ញវត្ថុសាធារណៈសម្រាប់ការវិភាគប្រព័ន្ធគាំពារសង្គម នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអន្តរជាតិ នៃអង្គការអន្តរជាតិខាងការងារ (ILO) • ការវាយតម្លៃហានិភ័យហិរញ្ញវត្ថុផ្នែកគាំពារសង្គម (Actuarial Training on Social Protection) នៅអង្គការធានារ៉ាប់រងសុខភាព ហ្វីលីពីន (PhilHealth) នៃប្រទេសហ្វីលីពីន • កិច្ចសហការជាមួយដៃគូពាក់ព័ន្ធ នៅខេត្តសៀមរាប • ការគ្រប់គ្រងគម្រោង (Project management training) នៅសណ្ឋាគារសាន់ដេ |

| | | |
|---|---|--|
| | | <ul style="list-style-type: none"> ការវាយតម្លៃហានិភ័យហិរញ្ញវត្ថុផ្នែកប្រព័ន្ធគាំពារសង្គម ប្រទេសវៀតណាម បញ្ជូនថ្នាក់ដឹកនាំនៃ ប.ស.ស. ថ្នាក់កណ្តាល និងប្រធានការិយាល័យ ប.ស.ស. សាខាខេត្តចំនួន ៨ បានចូលរួមទស្សនកិច្ចសិក្សា នៅអង្គការធានារ៉ាប់រងសុខភាពហ្វីលីពីន (PhilHealth) នៃប្រទេសហ្វីលីពីន បញ្ជូនថ្នាក់ដឹកនាំ ប.ស.ស. បានចូលរួមកិច្ចប្រជុំសកលរបស់អង្គការ Joint Learning Network នៅប្រទេស Bahrain ឧបត្ថម្ភគាំទ្រដល់ដំណើរការ នៃកម្មវិធីតាមរយៈទូរស័ព្ទដៃសម្រាប់សមាជិក ប.ស.ស. (NSSF Mobile Application) ។ |
| ៣ | អង្គការ GRET | <ul style="list-style-type: none"> សហការអនុវត្តគម្រោងពង្រីករបបគាំពារសង្គមផ្នែកថែទាំសុខភាពសម្រាប់អ្នករត់ម៉ូតូ-រ៉ឺម៉ក និងអ្នកបម្រើក្នុងផ្ទះ (Social Protection: Innovations for Informal Sector, SPIN Project) សហការរៀបចំសិក្ខាសាលាស្តីពី ការសិក្សានូវសមិទ្ធិលទ្ធភាព នៃការអនុវត្តគោលនយោបាយកិច្ចគាំពារសង្គម លើវិស័យសេដ្ឋកិច្ច ក្រៅប្រព័ន្ធ សហការរៀបចំកិច្ចប្រជុំគណៈកម្មការសម្របសម្រួលគម្រោងកិច្ចគាំពារសង្គម ផ្នែកនវានុវត្តន៍សម្រាប់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ (SPIN Project) |
| ៤ | ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ-ជប៉ុន (JICA) | <ul style="list-style-type: none"> បានសិក្សាសមិទ្ធិលទ្ធភាពគម្រោងស្តីពី ការធានារ៉ាប់រងសុខភាពសង្គមសម្រាប់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ (SHIP Project) បញ្ជូនថ្នាក់ដឹកនាំ ប.ស.ស. ចូលរួមសន្និសីទនៃមូលនិធិព្រះអង្គម្ចាស់ Mahidol (Prince Mahidol Award Conference) នៅប្រទេសថៃ។ |
| ៥ | ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកូរ៉េ (KOICA) | <ul style="list-style-type: none"> បញ្ជូនថ្នាក់ដឹកនាំ ប.ស.ស. ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី អ្នកជំនាញស្តារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រ ពាក់ព័ន្ធនឹងគ្រោះថ្នាក់ការងារ នៅសាធារណៈរដ្ឋកូរ៉េ បានឧបត្ថម្ភគាំទ្រជូនដល់ថ្នាក់ដឹកនាំ ប.ស.ស. ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ការលើកកម្ពស់គោលនយោបាយសុខុមាលភាពសង្គម” តាមរយៈប្រព័ន្ធអនឡាញ។ |
| ៦ | មូលនិធិ Weave Our Future | <ul style="list-style-type: none"> បានគាំទ្រគម្រោងពង្រីករបបគាំពារសង្គមផ្នែកថែទាំសុខភាពសម្រាប់អ្នករត់ម៉ូតូរ៉ឺម៉កនិងអ្នកបម្រើក្នុងផ្ទះ (Social Protection: Innovations for Informal Sector, SPIN Project) ។ |
| ៧ | ទីភ្នាក់ងារដើម្បីការអភិវឌ្ឍបារាំង (AFD) | <ul style="list-style-type: none"> បានគាំទ្រគម្រោងពង្រីករបបគាំពារសង្គមផ្នែកថែទាំសុខភាពសម្រាប់អ្នករត់ម៉ូតូរ៉ឺម៉កនិងអ្នកបម្រើក្នុងផ្ទះ (Social Protection: Innovations for Informal Sector, SPIN Project) ។ |
| <ul style="list-style-type: none"> ដៃគូពាក់ព័ន្ធ | | |
| ៨ | The National Health Insurance Service, Republic of Korea (NHIS) | អនុស្សរណៈនៃការយោគយល់គ្នា រវាងអង្គការធានារ៉ាប់រងសុខភាពជាតិសាធារណៈរដ្ឋកូរ៉េ ជាមួយបេឡាជាតិសន្តិសុខសង្គម នៃប្រទេសកម្ពុជា លើវិស័យធានារ៉ាប់រងសុខភាព |
| ៩ | The Philippine Health Insurance Corporation (PhilHealth) | អនុស្សរណៈនៃការយោគយល់គ្នាស្តីពី ភាពជាដៃគូទ្វេភាគីរវាងបេឡាជាតិសន្តិសុខសង្គមជាមួយ អង្គការធានារ៉ាប់រងសុខភាពហ្វីលីពីន (PhilHealth) |
| ១០ | Korea Worker's Compensation & Welfare Service (K-COMWEL) | អនុស្សរណៈនៃការយោគយល់គ្នាផ្នែកធានារ៉ាប់រងហានិភ័យការងារ ជាមួយអង្គការសំណងគ្រោះថ្នាក់ការងារ និងសុខុមាលភាព នៃសាធារណៈរដ្ឋកូរ៉េ និងបេឡាជាតិសន្តិសុខសង្គម |

ប្រភព៖ ការិយាល័យសម្របសម្រួល និងទំនាក់ទំនងសាធារណៈ

❖ ការងារបណ្តុះបណ្តាលធនធានមនុស្ស

តារាងទី៤៤៖ ការងារបណ្តុះបណ្តាលធនធានមនុស្ស

| ល.រ | បរិយាយ | ឆ្នាំ2019 | | | ឆ្នាំ2020 | | | បម្រែបម្រួល (±%) | | |
|-------------------|---|-----------|------|------|-----------|------|------|------------------|----------|----------|
| | | វគ្គ | សរុប | ស្រី | វគ្គ | សរុប | ស្រី | | | |
| | | | នាក់ | នាក់ | | នាក់ | | | | |
| 1 | ការចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលា | 25 | 561 | 173 | 6 | 328 | 130 | -76.00% | -41.53% | -24.86% |
| ក | ក្នុងប្រទេស | 13 | 540 | 167 | 6 | 328 | 130 | -53.85% | -39.26% | -22.16% |
| ខ | ក្រៅប្រទេស | 12 | 21 | 6 | - | - | - | -100.00% | -100.00% | -100.00% |
| 2 | ការចូលរួមទស្សនកិច្ចសិក្សា | - | - | - | - | - | - | 0.00% | 0.00% | 0.00% |
| ក | ក្នុងប្រទេស | - | - | - | - | - | - | 0.00% | 0.00% | 0.00% |
| ខ | ក្រៅប្រទេស | - | - | - | - | - | - | 0.00% | 0.00% | 0.00% |
| សរុប (1+2) | | 25 | 561 | 173 | 6 | 328 | 130 | -76.00% | -41.53% | -24.86% |

ប្រភព៖ ការិយាល័យរដ្ឋបាល

ង.៥.៣. ការងារព័ត៌មានវិទ្យា

ប.ស.ស. បានរៀបចំកិច្ចប្រតិបត្តិការការងារ និងការគ្រប់គ្រងទិន្នន័យតាមរយៈបច្ចេកវិទ្យាព័ត៌មានវិទ្យាលើការងារចុះបញ្ជីកា បង់ភាគទាន ការផ្តល់តារាកាលិក ការគ្រប់គ្រងវត្តមានមន្ត្រី និងការងារសំខាន់ៗមួយចំនួនទៀត ដាក់ស្តែងនៅក្នុងឆ្នាំ២០២០ នេះ ប.ស.ស. សម្រេចបានលើការងារព័ត៌មានវិទ្យា ដូចខាងក្រោម៖

❖ ការងារបច្ចុប្បន្នភាពកម្មវិធីឱ្យកាន់តែប្រសើរឡើង

- កម្មវិធី Sage
- កម្មវិធី ប្រឡង
- កម្មវិធី NSSF Scan Document (កម្មវិធីស្តែងឯកសារតាមការិយាល័យ)
- កម្មវិធី E-Form (Window Application)
- កម្មវិធីបណ្តឹង (Compliant System)
- កម្មវិធី HSPIS
- កម្មវិធីបញ្ជីកា និងភាគទាន
- កម្មវិធីរដ្ឋបាល
- កម្មវិធីសម្រាប់ទាញទិន្នន័យមន្ត្រីរាជការសាធារណៈ
- កម្មវិធីគ្រប់គ្រងការទូទាត់ចំណាយមន្ទីរពេទ្យរាជធានី/ខេត្ត
- គេហទំព័រ ប.ស.ស.
- កម្មវិធីតារាកាលិកថ្មី (New NSSF Benefit) ។

❖ ការងារបង្កើតកម្មវិធីសម្រាប់បំពេញការងារ

- កម្មវិធី NSSF Mobile App
- កម្មវិធីធនធានមនុស្ស
- កម្មវិធីគ្រប់គ្រងគណនីប្រើប្រាស់កម្មវិធី ប.ស.ស. រួម (User Account)
- កម្មវិធីគ្រប់គ្រងរបាយការណ៍ ប.ស.ស. (Web Application)
- កម្មវិធីបង្ហាញរបាយការណ៍តាមរយៈទូរស័ព្ទដៃ (Android + iOS) ។

ង.៥.៤. ការងារសវនកម្មផ្ទៃក្នុង

ពង្រឹងការអនុវត្តមុខងារសវនកម្មផ្ទៃក្នុង ចុះធ្វើសវនកម្មនៅការិយាល័យជំនាញស្នាក់ការកណ្តាល និងការិយាល័យសាខាខេត្ត-ខណ្ឌ។

ខ.៦. ការងារផ្សព្វផ្សាយអប់រំ និងបង្ការ

ង.៦.១. ពង្រឹងការផ្សព្វផ្សាយការអនុវត្តរបបសន្តិសុខសង្គម

តារាងទី៤៥៖ ផ្សព្វផ្សាយការអនុវត្តរបបសន្តិសុខសង្គម

| បរិយាយ | លើក | អ្នកចូលរួម | |
|--------------------------------------|---------|------------|---------|
| | | សរុប | ស្រី |
| ឆ្នាំ2019 | 90 | 6,466 | 4,915 |
| ឆ្នាំ2020 | 17 | 1,178 | 806 |
| បម្រែបម្រួល (± %) | -81.11% | -81.78% | -83.60% |
| ផ្សព្វផ្សាយផ្នែកហានិភ័យការងារ | | | |
| បរិយាយ | លើក | អ្នកចូលរួម | |
| | | សរុប | ស្រី |
| ឆ្នាំ2019 | 37 | 2,885 | 2,161 |
| ឆ្នាំ2020 | 8 | 544 | 375 |
| បម្រែបម្រួល (± %) | -78.38% | -81.14% | -82.65% |
| ផ្សព្វផ្សាយផ្នែកថែទាំសុខភាព | | | |
| បរិយាយ | លើក | អ្នកចូលរួម | |
| | | សរុប | ស្រី |
| ឆ្នាំ2019 | 53 | 3,581 | 2,754 |
| ឆ្នាំ2020 | 9 | 634 | 431 |
| បម្រែបម្រួល (± %) | -83.02% | -82.30% | -84.35% |

ប្រភព៖ ការិយាល័យគោលនយោបាយ

ង.៦.២. ក្រុមការងារ ប.ស.ស. សហការជាមួយក្រុមការងារផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ

តារាងទី៤៦៖ ក្រុមការងារ ប.ស.ស. សហការជាមួយក្រុមការងារផ្សព្វផ្សាយ ពង្រឹងគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ

| បរិយាយ | សហគ្រាសបានទទួលការផ្សព្វផ្សាយអប់រំ | | កម្មករនិយោជិតចូលរួម | |
|-------------------|-----------------------------------|---------|---------------------|---------|
| | សហគ្រាស | លើក | សរុប | ស្រី |
| ឆ្នាំ2019 | 459 | 459 | 21,991 | 15,448 |
| ឆ្នាំ2020 | 134 | 134 | 6,638 | 3,545 |
| បម្រែបម្រួល (± %) | -70.81% | -70.81% | -69.81% | -77.05% |

ប្រភព៖ ការិយាល័យគោលនយោបាយ

ង.៦.៣. ការងារផ្សព្វផ្សាយអប់រំអំពីលក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ជូនដល់កម្មករនិយោជិត

តារាងទី៤៧៖ ការងារផ្សព្វផ្សាយអប់រំអំពីលក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ជូនដល់កម្មករនិយោជិត

| បរិយាយ | សហគ្រាសបានទទួលការផ្សព្វផ្សាយអប់រំ | | កម្មករនិយោជិតចូលរួម | |
|-------------------|-----------------------------------|---------|---------------------|-------|
| | សហគ្រាស | លើក | សរុប | ស្រី |
| ឆ្នាំ2019 | 34 | 34 | 2,677 | 2,106 |
| ឆ្នាំ2020 | 28 | 28 | 2,799 | 2,312 |
| បម្រែបម្រួល (± %) | -17.65% | -17.65% | 4.56% | 9.78% |

ប្រភព៖ ការិយាល័យគោលនយោបាយ

ង.៦.៤. ការងារផ្សព្វផ្សាយអប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់កម្មករនិយោជិត និងអ្នកបើកបរ
តារាងទី៤៨៖ ការងារផ្សព្វផ្សាយអប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់កម្មករនិយោជិត និងអ្នកបើកបរ

| បរិយាយ | កម្មករនិយោជិត | | | | អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត | | | |
|-------------------|---------------|---------|------------|---------|----------------------------------|---------|------------|----------|
| | រោងចក្រ | លើក | អ្នកចូលរួម | ស្រី | រោងចក្រ | លើក | អ្នកចូលរួម | ស្រី |
| ឆ្នាំ២០១៩ | 351 | 351 | 30,747 | 23,844 | 314 | 314 | 23,873 | 1 |
| ឆ្នាំ២០២០ | 119 | 119 | 13,629 | 10,911 | 91 | 91 | 8,821 | - |
| បម្រែបម្រួល (± %) | -66.10% | -66.10% | -55.67% | -54.24% | -71.02% | -71.02% | -63.05% | -100.00% |

ប្រភព៖ ការិយាល័យគោលនយោបាយ

ង.៦.៥. ការងារផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គម
តារាងទី៤៩៖ ការងារផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គម

| ល.រ | បរិយាយ | ចំនួនព័ត៌មាន |
|-----|--|--------------|
| 1 | ផ្សព្វផ្សាយតាមរយៈ Facebook Page (បេឡាជាតិសន្តិសុខសង្គម-ប.ស.ស.) | 404 |
| 2 | ផ្សព្វផ្សាយតាមរយៈគេហទំព័រ www.nssf.gov.kh | 42 |
| 3 | ផ្សព្វផ្សាយតាមរយៈ Youtube និង Telegram Channel (បេឡាជាតិសន្តិសុខសង្គម) | 122 |
| 4 | ការងារផ្សព្វផ្សាយផ្ទាល់ (Live) លើ Facebook Page | 22 |
| 5 | ការងារព្រឹត្តិបត្រព័ត៌មាន ប.ស.ស. | 3 |

ប្រភព៖ ការិយាល័យគោលនយោបាយ

៣. បញ្ហាប្រឈមក្នុងការអនុវត្តរបបសន្តិសុខសង្គម

- ចំពោះសហគ្រាសប្រភេទ ភោជនីយដ្ឋាន ក្លឹបកំសាន្ត ខាវ៉ាអូខេ ដែលភាគច្រើនធ្វើអាជីវកម្មពេលយប់ ពិបាកណាត់ជួបម្ចាស់ ឬអ្នកតំណាង ដើម្បីពន្យល់អំពីការអនុវត្តរបបសន្តិសុខសង្គម
- ចំពោះសហគ្រាសវិស័យសំណង់ ឡឥដ្ឋ ដែលមានចលនាបុគ្គលិកញឹកញាប់ ពិបាកក្នុងការចុះបញ្ជីកម្មករនិយោជិត
- បិទទ្វារ ផ្អាកសកម្មភាព ប្តូរអាសយដ្ឋាន ប្តូររដ្ឋបាលថ្មី ប្តូរម្ចាស់ ប្តូរយីហោថ្មី ដោយមិនបានជូនដំណឹងមក ប.ស.ស.
- ប្រភេទសិប្បកម្មមិនរៀបរយ គ្មានឯកសារគតិយុត្តត្រឹមត្រូវ
- សហគ្រាស គ្រឹះស្ថាន មួយចំនួនបង់ភាគទានមិនត្រឹមត្រូវ ឬយឺតយូរ និងរាយការណ៍ចំនួនកម្មករនិយោជិតមិនគ្រប់ចំនួន។
- មិនមានឯកសារបញ្ជាក់ពីអត្តសញ្ញាណច្បាស់លាស់ ជាពិសេសកម្មករនិយោជិតនៅក្នុងសហគ្រាសតូចៗ មិនរៀបរយ
- កម្មករនិយោជិតមួយចំនួនតូច មិនមានសំបុត្រអាពាហ៍ពិពាហ៍
- កម្មករចំណាកស្រុកមួយចំនួន (ចំការកៅស៊ូ ឡឥដ្ឋ សំណង់...) គ្មានឯកសារកំណត់បញ្ជាក់អត្តសញ្ញាណ

៤. ដំណោះស្រាយ និងទិសដៅអនុវត្ត

ដើម្បីធានាដល់ការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គមឱ្យមានប្រសិទ្ធភាព ទាន់ពេលវេលា និង ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានា បេឡាជាតិសន្តិសុខសង្គម មានទិសដៅសំខាន់ៗមួយចំនួន សម្រាប់អនុវត្តបន្ត ដូចខាងក្រោម៖

- បន្តផ្សព្វផ្សាយពន្យល់ណែនាំពីយន្តការអនុវត្តជាធរមាន និងចាត់វិធានការតាមច្បាប់ចំពោះ សហគ្រាស ប្រភេទ ភោជនីយដ្ឋាន ភ្ជាប់កំសាន្ត ខាវ៉ាអូខេ
- រៀបចំនីតិវិធីចុះបញ្ជីសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត វិស័យសំណង់ ឡឥដ្ឋ ដែលមានចលនាបុគ្គលិកញឹកញាប់
- រៀបចំយន្តការ នៃការជូនដំណឹង ចំពោះសហគ្រាស គ្រឹះស្ថាន បិទទ្វារ ផ្អាកសកម្មភាព ប្តូរ អាសយដ្ឋាន ប្តូររដ្ឋបាលថ្មី ប្តូរម្ចាស់ ប្តូរយីហោថ្មី
- សហការជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរដែនដី ដើម្បីកំណត់អត្តសញ្ញាណ សិប្បកម្មមិនរៀបរយ គ្មានឯកសារគតិយុត្តត្រឹមត្រូវ
- ពង្រឹងការចុះអធិការកិច្ច ចំពោះសហគ្រាស គ្រឹះស្ថាន ដែលបង់ភាគទានមិនត្រឹមត្រូវ ឬ យឺតយូរ និងរាយការណ៍ចំនួនកម្មករនិយោជិតមិនគ្រប់ចំនួន។
- បន្តផ្សព្វផ្សាយ និងសហការជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ក្នុងការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់កម្មករនិយោជិតនៅក្នុងសហគ្រាសតូចៗ មិនរៀបរយ
- ផ្សព្វផ្សាយសារៈសំខាន់នៃសំបុត្រអាពាហ៍ពិពាហ៍ ដល់កម្មករនិយោជិត
- ផ្សព្វផ្សាយដល់កម្មករចំណាកស្រុក ដែលធ្វើការនៅចំការកៅស៊ូ ឡឥដ្ឋ សំណង់... ដែល គ្មានឯកសារកំណត់អត្តសញ្ញាណ ឱ្យបានយល់ដឹងពីអត្ថប្រយោជន៍នៃឯកសារ
- បន្តរៀបចំបញ្ចប់លិខិតបទដ្ឋានគតិយុត្ត សម្រាប់អនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់ សោធន
- បន្តរៀបចំបញ្ចប់លិខិតបទដ្ឋានគតិយុត្ត សម្រាប់អនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យ ការងារសម្រាប់វិស័យសាធារណៈ។

៥. សេចក្តីសន្និដ្ឋាន

ទោះបីជាក្នុងឆ្នាំ២០២០ នេះ ប្រទេសកម្ពុជាក៏ដូចជាសកលលោកទាំងមូលជួបនឹងវិបត្តិការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ ប.ស.ស. នៅតែបន្តផ្តល់សេវាជូនដល់សមាជិកប្រកបដោយ ប្រសិទ្ធភាព និរន្តរភាព និងសង្គតិភាព។ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក ប.ស.ស. ទាំងអស់។

ទន្ទឹមនឹងលទ្ធផលការងារខាងលើ ប.ស.ស. បានសង្កេតឃើញនៅមានបញ្ហាប្រឈមមួយចំនួនទៀត

ទាក់ទងនឹងការអនុវត្តកាតព្វកិច្ចមិនទាន់បានល្អប្រសើរពីសំណាក់និយោជក និងកម្មករនិយោជិត មួយចំនួន គុណភាពនៃការផ្តល់សេវាព្យាបាលថែទាំវេជ្ជសាស្ត្រ និងបញ្ហារបស់ ប.ស.ស. មួយចំនួនផង ដែរ។ ទាក់ទងបញ្ហាប្រឈមនេះ ប.ស.ស. ក៏បានកត់សំគាល់ឃើញថា ទោះបីជាចំនួនគ្រោះថ្នាក់ការងារ ថយចុះបន្តិចមែន ប៉ុន្តែចំនួនគ្រោះថ្នាក់ករណីរូសច្រន់ និងគ្រោះថ្នាក់ នៅពេលធ្វើដំណើរនៅតែមាន ការកើតឡើង ជាពិសេសករណីគ្រោះថ្នាក់ចរាចរណ៍ដោយការប្រើប្រាស់ ទោចក្រយានយន្ត ករណីនេះ នៅតែមានចំនួនគួរឱ្យព្រួយបារម្ភផងដែរ។ ដូចនេះដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមខាងលើ វាទាមទារឱ្យមានការបន្តជួយជ្រោមជ្រែងគាំទ្រសហការបន្ថែមទៀត ពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា នៅក្នុងការអភិវឌ្ឍវិស័យសន្តិសុខសង្គមនៅកម្ពុជាឱ្យ មានការរីកចម្រើន និងសូមឱ្យមានការចូលរួមយ៉ាងសកម្មក្នុងការចាត់វិធានការផ្សព្វផ្សាយអប់រំ ដើម្បី បង្ការ និងទប់ស្កាត់គ្រោះថ្នាក់ការងារឱ្យនៅកម្រិតទាបបំផុត ដែលជាផ្នែកមួយចូលរួមចំណែកកាត់ បន្ថយភាពក្រីក្រ និងលើកកម្ពស់ស្ថិរភាពសង្គម។ ម៉្យាងវិញទៀត កម្មករនិយោជិតខ្លួនឯងផ្ទាល់ត្រូវមាន ការយល់ដឹងចំពោះបញ្ហាសុខភាព និងប្រុងប្រយ័ត្នខ្ពស់ក្នុងការបំពេញការងារ ជាពិសេសការធ្វើ ដំណើរទៅមក ដើម្បីជៀសវាងកុំឱ្យមានគ្រោះថ្នាក់ ព្រោះវានាំឱ្យខាតបង់ការងារ ពេលវេលា ថវិកា និង ងាយជាហេតុបណ្តាលឱ្យបាត់បង់ដល់អាយុជីវិតទៀតផង។

ថ្ងៃពុធនាគ្រឹះ ១៥ ខែ មេសា ឆ្នាំ ២០២១ រាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២១

ប្រតិភូព្រឹទ្ធសភាសម្តេចនាយករដ្ឋមន្ត្រី
អគ្គនាយករដ្ឋមន្ត្រីសន្តិសុខសង្គម

អ៊ិត សំបូរិឡា

ផ្នែកហានិភ័យការងារ

១. បច្ចុប្បន្នភាពសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត ផ្នែកហានិភ័យការងារ

| ល.រ | រាជធានី-ខេត្ត | ឆ្នាំ២០២០ | | |
|-------------|-------------------|---------------|------------------|----------------|
| | | សហគ្រាស | កម្មករ/និយោជិត | ស្រី |
| 1 | ខេត្តបន្ទាយមានជ័យ | 267 | 14,851 | 8,561 |
| 2 | ខេត្តបាត់ដំបង | 673 | 9,504 | 4,338 |
| 3 | ខេត្តកំពង់ចាម | 223 | 36,304 | 30,288 |
| 4 | ខេត្តកំពង់ឆ្នាំង | 123 | 33,302 | 28,068 |
| 5 | ខេត្តកំពង់ស្ពឺ | 221 | 74,566 | 60,889 |
| 6 | ខេត្តកំពង់ធំ | 207 | 10,685 | 4,321 |
| 7 | ខេត្តកំពត | 99 | 7,428 | 4,153 |
| 8 | ខេត្តកណ្តាល | 459 | 113,496 | 84,681 |
| 9 | ខេត្តកោះកុង | 45 | 11,364 | 7,370 |
| 10 | ខេត្តក្រចេះ | 176 | 6,696 | 2,518 |
| 11 | ខេត្តមណ្ឌលគិរី | 60 | 1,209 | 458 |
| 12 | រាជធានីភ្នំពេញ | 6,681 | 588,529 | 346,639 |
| 13 | ខេត្តព្រះវិហារ | 153 | 1,520 | 578 |
| 14 | ខេត្តព្រៃវែង | 72 | 4,594 | 3,963 |
| 15 | ខេត្តពោធិ៍សាត់ | 242 | 9,390 | 7,638 |
| 16 | ខេត្តរតនគិរី | 159 | 7,463 | 2,987 |
| 17 | ខេត្តសៀមរាប | 634 | 22,037 | 10,797 |
| 18 | ខេត្តព្រះសីហនុ | 347 | 40,572 | 22,460 |
| 19 | ខេត្តស្ទឹងត្រែង | 43 | 1,691 | 716 |
| 20 | ខេត្តស្វាយរៀង | 168 | 52,973 | 35,726 |
| 21 | ខេត្តតាកែវ | 163 | 37,410 | 29,889 |
| 22 | ខេត្តឧត្តរមានជ័យ | 76 | 3,600 | 1,843 |
| 23 | ខេត្តកែប | 49 | 560 | 264 |
| 24 | ខេត្តប៉ៃលិន | 84 | 1,349 | 648 |
| 25 | ខេត្តត្បូងឃ្មុំ | 165 | 10,116 | 4,874 |
| សរុប | | 11,589 | 1,101,209 | 704,667 |

១.១. ប្រភេទ និងចំនួនសហគ្រាសចុះបញ្ជីកាតាមវិស័យ

| ល.រ | លេខប្រភេទ ពាណិជ្ជកម្ម | ប្រភេទសហគ្រាស | ចំនួនសហគ្រាស | ចំនួនកម្មករនិយោជិត | |
|-----|--------------------------|---------------------------------------|--------------|--------------------|---------|
| | | | | សរុប | ស្រី |
| 1 | 130 | ការចិញ្ចឹមសត្វ និងដាំដំណាំ | 121 | 11,071 | 4,119 |
| 2 | 1110 | ឧស្សាហកម្មប្រេង និងឧស្ម័ន | 5 | 574 | 237 |
| 3 | 1429 | សកម្មភាពស្វែងរកដែក | 14 | 167 | 32 |
| 4 | 1513 | ផលិតកម្មផ្លែឈើ និងបន្លែកំប៉ុង | 10 | 1,118 | 624 |
| 5 | 1533 | ផលិតកម្មចំណីសត្វ | 20 | 3,645 | 1,514 |
| 6 | 1542 | រោងចក្រផលិតស្ករ | 3 | 857 | 80 |
| 7 | 1544 | ផលិតកម្មស្បៀង | 21 | 216 | 67 |
| 8 | 1549 | ផលិតកម្មចំណី | 85 | 3,608 | 1,411 |
| 9 | 1553 | ផលិតកម្មស្រាបៀរ | 13 | 3,414 | 1,000 |
| 10 | 1554 | ផលិតកម្មភេសជ្ជៈ | 167 | 4,946 | 1,466 |
| 11 | 1600 | ផលិតកម្មនៃផលិតផលដែលមានប្រភពពីថ្នាំជក់ | 14 | 1,566 | 413 |
| 12 | 1711 | តម្បាញ | 26 | 8,179 | 6,448 |
| 13 | 1712 | កាត់ដេរ | 733 | 427,364 | 349,986 |
| 14 | 1729 | ផលិតកម្មកាត់ដេរផ្សេងៗ | 34 | 2,086 | 1,582 |
| 15 | 1912 | ផលិតកម្មកាបូប | 100 | 46,490 | 38,240 |
| 16 | 1920 | ផលិតកម្មស្បែកជើង | 135 | 109,226 | 92,353 |
| 17 | 2029 | ផលិតកម្មគ្រឿងឈើ និងស្ពាន | 48 | 3,118 | 1,149 |
| 18 | 2102 | ផលិតកម្មក្រដាស | 47 | 2,828 | 835 |
| 19 | 2221 | បោះពុម្ពក្រដាស | 51 | 1,256 | 418 |
| 20 | 2222 | បោះពុម្ព | 88 | 6,084 | 2,883 |
| 21 | 2320 | ផលិតកម្មនៃផលិតកម្មចម្រាញ់ប្រេងឥន្ធនៈ | - | - | - |
| 22 | 2423 | ផលិតកម្មឱសថ | 11 | 736 | 348 |
| 23 | 2429 | ផលិតថ្នាំគីមី ថ្នាំពុល | 4 | 332 | 205 |
| 24 | 2519 | ផលិតកម្មផលិតផលកៅស៊ូ | 71 | 20,843 | 7,854 |
| 25 | 2520 | ផលិតកម្មប្លាស្ទិក | 58 | 2,073 | 935 |
| 26 | 2610 | ផលិតកម្មកញ្ចក់ និងផលិតផលពិកញ្ចក់ | 16 | 372 | 56 |
| 27 | 2695 | ផលិតកម្មស៊ីម៉ង់ត៍ បេតុង-ម្សៅបៀក | 34 | 3,227 | 403 |
| 28 | 2696 | ការកាត់ រចនា ថ្ម និងឡឥដ្ឋ | 288 | 4,285 | 1,653 |
| 29 | 2710 | ផលិតកម្មដែក និងសំង្គ័ស | 66 | 2,304 | 437 |
| 30 | 3120 | ផលិតអគ្គិសនី | 116 | 2,891 | 591 |

| | | | | | |
|----|------|--|-----|--------|--------|
| 31 | 3130 | ផលិតកម្មខ្សែកាប | 6 | 90 | 20 |
| 32 | 3190 | ផលិតកម្មបរិក្ខារអេឡិចត្រូនិច | 44 | 23,286 | 16,573 |
| 33 | 3311 | ផលិតកម្មផលិតបរិក្ខារឱសថ | 3 | 525 | 357 |
| 34 | 3410 | ផលិតកម្មរថយន្ត | 9 | 327 | 124 |
| 35 | 3591 | រោងចក្រផលិតម៉ូតូ | 9 | 3,204 | 680 |
| 36 | 3592 | រោងចក្រផលិតកង់ | 4 | 3,528 | 999 |
| 37 | 3691 | គ្រឿងអលង្ការ | 6 | 1,470 | 1,026 |
| 38 | 3694 | ផលិតកម្មល្បែងកំសាន្ត និងប្រដាប់ប្រដារក្នុងលេង | 8 | 1,455 | 1,183 |
| 39 | 3699 | រោងចក្រផលិតផលិតផលផ្សេងៗ | 393 | 31,503 | 19,201 |
| 40 | 4020 | ផលិតកម្មឧស្ម័ន និងចែកចាយ | 6 | 58 | 8 |
| 41 | 4520 | សំណង់ | 288 | 11,806 | 2,263 |
| 42 | 5010 | លក់រថយន្ត | 38 | 1,536 | 475 |
| 43 | 5050 | លក់ប្រេងឥន្ធនៈ | 123 | 3,987 | 972 |
| 44 | 5122 | លក់អាហារភេសជ្ជៈ និងថ្នាំជក់ | 41 | 725 | 256 |
| 45 | 5139 | លក់ទំនិញគ្រួសារ | 27 | 306 | 156 |
| 46 | 5141 | លក់ឧបករណ៍ពន្លត់អគ្គីភ័យ | 6 | 238 | 51 |
| 47 | 5150 | លក់ម៉ាស៊ីន បរិក្ខារអគ្គិសនី និងផ្គត់ផ្គង់ | 100 | 2,439 | 632 |
| 48 | 5190 | លក់ដុំទំនិញផ្សេងៗ | 228 | 4,235 | 1,461 |
| 49 | 5220 | លក់អាហារភេសជ្ជៈ និងថ្នាំជក់ | 50 | 1,050 | 481 |
| 50 | 5231 | លក់ឱសថ បរិក្ខារពេទ្យ គ្រឿងសំអាង និងប្រដាប់សំអាតសំអាង | 88 | 1,917 | 818 |
| 51 | 5323 | ផ្សារទំនើប | 43 | 4,907 | 2,039 |
| 52 | 5410 | ជួលជុលរថយន្ត | 89 | 848 | 126 |
| 53 | 5434 | ជួសជុលសម្ភារៈគ្រួសារ ប្រដាប់ប្រដារ និងបរិក្ខារអគ្គិសនី | 25 | 838 | 190 |
| 54 | 5510 | សណ្ឋាគារ | 794 | 23,464 | 10,754 |
| 55 | 5521 | ភោជនីយដ្ឋាន | 824 | 17,306 | 8,628 |
| 56 | 6010 | ការដឹកជញ្ជូនតាមផ្លូវដែក | 1 | 667 | 74 |
| 57 | 6110 | ការដឹកជញ្ជូនតាមផ្លូវទឹក និងសមុទ្រ | 5 | 101 | 43 |
| 58 | 6210 | អាកាសយានដ្ឋាន | 14 | 2,278 | 700 |
| 59 | 6304 | សកម្មភាពទេសចរណ៍ | 113 | 1,702 | 852 |
| 60 | 6309 | ភ្នាក់ងារដឹកជញ្ជូន | 58 | 4,411 | 1,392 |
| 61 | 6420 | ទូរគមនាគមន៍ | 34 | 6,271 | 1,820 |
| 62 | 6511 | ធនាគារ | 216 | 79,005 | 27,927 |
| 63 | 6601 | ធានារ៉ាប់រងជីវិត | 17 | 1,481 | 723 |
| 64 | 6603 | ធានារ៉ាប់រង (មិនមែនជីវិត) | 25 | 718 | 325 |
| 65 | 6712 | សកម្មភាពផ្សារហ៊ុន (មូលបត្រ) | 17 | 263 | 137 |

| | | | | | |
|-------------|------|---|---------------|------------------|----------------|
| 66 | 7010 | សកម្មភាពទិញ-លក់-ជួល អចលនទ្រព្យ | 295 | 6,969 | 2,858 |
| 67 | 7220 | ផ្គត់ផ្គង់ និងប្រឹក្សាផ្នែកទន់នៃកុំព្យូទ័រ | 107 | 1,816 | 463 |
| 68 | 7411 | សកម្មភាពច្បាប់ | 14 | 299 | 162 |
| 69 | 7412 | សកម្មភាពសវនកម្ម | 73 | 1,553 | 975 |
| 70 | 7413 | សកម្មភាពស្រាវជ្រាវទីផ្សារ | 50 | 875 | 347 |
| 71 | 7414 | សកម្មភាពអាជីវកម្ម | 426 | 8,239 | 3,305 |
| 72 | 7421 | ស្ថាបត្យកម្មវិស្វកម្ម និងប្រឹក្សាបច្ចេកទេស | 40 | 1,204 | 536 |
| 73 | 7430 | ផ្សព្វផ្សាយពាណិជ្ជកម្ម | 74 | 1,404 | 502 |
| 74 | 7491 | ជ្រើសរើសពលករ | 72 | 1,756 | 638 |
| 75 | 7492 | សន្តិសុខ | 95 | 9,189 | 1,581 |
| 76 | 7494 | សកម្មភាពថតរូប | 12 | 106 | 44 |
| 77 | 7495 | ការវេចខ្ចប់ | 18 | 1,875 | 1,211 |
| 78 | 7499 | សកម្មភាពអាជីវកម្មផ្សេងៗ | 1,669 | 46,085 | 17,897 |
| 79 | 7511 | សកម្មភាពផ្តល់សេវាសាធារណៈទូទៅ (សាលាស្រុក) | - | - | - |
| 80 | 7530 | សន្តិសុខសង្គម | 1 | 1,302 | 637 |
| 81 | 8010 | សាលាបឋមសិក្សា | 281 | 7,272 | 4,628 |
| 82 | 8021 | វិទ្យាល័យ | 82 | 6,245 | 3,907 |
| 83 | 8022 | សាលាបណ្តុះបណ្តាលបច្ចេកវិជ្ជា និងវិជ្ជាជីវៈ | 159 | 3,541 | 2,045 |
| 84 | 8030 | សាកលវិទ្យាល័យ | 65 | 2,981 | 1,240 |
| 85 | 8511 | មន្ទីរពេទ្យ | 207 | 4,018 | 2,402 |
| 86 | 8512 | គ្លីនិកធូញ | 20 | 342 | 243 |
| 87 | 9000 | អនាម័យសំអាត | 25 | 4,839 | 1,762 |
| 88 | 9120 | សមាគមពាណិជ្ជកម្ម | 12 | 287 | 103 |
| 89 | 9191 | សកម្មភាពអង្គការ សាសនា | 17 | 211 | 107 |
| 90 | 9213 | វិទ្យុ និងទូរទស្សន៍ | 32 | 2,085 | 506 |
| 91 | 9219 | សកម្មភាពកំសាន្តផ្សេងៗ | 168 | 3,903 | 2,136 |
| 92 | 9220 | សកម្មភាពភ្នាក់ងារសារព័ត៌មាន | 8 | 231 | 66 |
| 93 | 9232 | សារមន្ទីរ សកម្មភាពថែរក្សាអាគារ និងទឹកកន្លែង | 5 | 3,030 | 955 |
| 94 | 9241 | សកម្មភាពកីឡា | 15 | 566 | 300 |
| 95 | 9249 | សកម្មភាពល្បែងក្តាល់ផ្សេងៗ | 59 | 23,025 | 12,692 |
| 96 | 9250 | លក់សំបុត្រឆ្នោត | 5 | 184 | 57 |
| 97 | 9310 | បោកគក់ | 24 | 2,054 | 727 |
| 98 | 9392 | សកម្មភាពកំពង់ផែ | 4 | 1,860 | 216 |
| 99 | 9399 | បំរើសេវាកម្មផ្សេងៗ | 538 | 15,132 | 7,055 |
| 100 | 9900 | អង្គការក្រៅរដ្ឋាភិបាល | 766 | 23,910 | 11,559 |
| 101 | 9999 | ក្រសួង ស្ថាប័ន | - | - | - |
| សរុប | | | 11,589 | 1,101,209 | 704,667 |

(វិស័យកាត់ដេរមាន៖ 1711, 1712, 1912, 1920, 2222, 9310)

២. បច្ចុប្បន្នភាពសហគ្រាសវិស័យកាត់ដេរ និងផលិតស្បែកជើងថ្នាក់កណ្តាល/ថ្នាក់ខេត្ត

| ល.រ | រាជធានី-ខេត្ត | សហគ្រាស | ចំនួនកម្មករនិយោជិត | |
|-------------|-------------------|--------------|--------------------|----------------|
| | | | សរុប | ស្រី |
| 1 | ខេត្តបន្ទាយមានជ័យ | 6 | 5,637 | 3,861 |
| 2 | ខេត្តបាត់ដំបង | 2 | 43 | 23 |
| 3 | ខេត្តកំពង់ចាម | 14 | 29,445 | 26,552 |
| 4 | ខេត្តកំពង់ឆ្នាំង | 22 | 31,156 | 27,144 |
| 5 | ខេត្តកំពង់ស្ពឺ | 119 | 66,888 | 56,974 |
| 6 | ខេត្តកំពង់ធំ | 1 | 2 | 2 |
| 7 | ខេត្តកំពត | 8 | 3,017 | 2,697 |
| 8 | ខេត្តកណ្តាល | 164 | 96,535 | 75,404 |
| 9 | ខេត្តកោះកុង | 2 | 6,745 | 4,545 |
| 10 | ខេត្តក្រចេះ | - | - | - |
| 11 | ខេត្តមណ្ឌលគិរី | - | - | - |
| 12 | រាជធានីភ្នំពេញ | 637 | 271,663 | 221,276 |
| 13 | ខេត្តព្រះវិហារ | - | - | - |
| 14 | ខេត្តព្រៃវែង | 2 | 3,876 | 3,602 |
| 15 | ខេត្តពោធិ៍សាត់ | 2 | 7,152 | 6,697 |
| 16 | ខេត្តរតនគិរី | - | - | - |
| 17 | ខេត្តសៀមរាប | 5 | 701 | 590 |
| 18 | ខេត្តព្រះសីហនុ | 29 | 11,626 | 7,918 |
| 19 | ខេត្តស្ទឹងត្រែង | - | - | - |
| 20 | ខេត្តស្វាយរៀង | 32 | 28,527 | 23,393 |
| 21 | ខេត្តតាកែវ | 59 | 35,080 | 28,682 |
| 22 | ខេត្តឧត្តរមានជ័យ | - | - | - |
| 23 | ខេត្តកែប | - | - | - |
| 24 | ខេត្តប៉ៃលិន | - | - | - |
| 25 | ខេត្តត្បូងឃ្មុំ | 2 | 1,304 | 1,277 |
| សរុប | | 1,106 | 599,397 | 490,637 |

៣.ចំនួនសហគ្រាសចុះបញ្ជីកាថ្មី និងកម្មករនិយោជិត តាមបណ្តាភាពជានី-ខេត្ត

| ល.រ | ភាពជានី-ខេត្ត | ឆ្នាំ២០២០ | | |
|-------------|-------------------|--------------|----------------|---------------|
| | | សហគ្រាស | កម្មករ/និយោជិត | ស្រី |
| 1 | ខេត្តបន្ទាយមានជ័យ | 11 | 165 | 84 |
| 2 | ខេត្តបាត់ដំបង | 48 | 698 | 247 |
| 3 | ខេត្តកំពង់ចាម | 22 | 1,065 | 634 |
| 4 | ខេត្តកំពង់ឆ្នាំង | 12 | 524 | 444 |
| 5 | ខេត្តកំពង់ស្ពឺ | 42 | 4,742 | 3,365 |
| 6 | ខេត្តកំពង់ធំ | 15 | 219 | 96 |
| 7 | ខេត្តកំពត | 11 | 401 | 109 |
| 8 | ខេត្តកណ្តាល | 46 | 2,947 | 1,616 |
| 9 | ខេត្តកោះកុង | 3 | 253 | 115 |
| 10 | ខេត្តក្រចេះ | 6 | 108 | 42 |
| 11 | ខេត្តមណ្ឌលគិរី | 5 | 65 | 33 |
| 12 | ភាពជានីភ្នំពេញ | 861 | 19,349 | 9,142 |
| 13 | ខេត្តព្រះវិហារ | 36 | 157 | 51 |
| 14 | ខេត្តព្រៃវែង | 9 | 52 | 25 |
| 15 | ខេត្តពោធិ៍សាត់ | 42 | 248 | 117 |
| 16 | ខេត្តរតនគិរី | 23 | 227 | 105 |
| 17 | ខេត្តសៀមរាប | 84 | 1,632 | 983 |
| 18 | ខេត្តព្រះសីហនុ | 53 | 4,193 | 2,423 |
| 19 | ខេត្តស្ទឹងត្រែង | 4 | 46 | 23 |
| 20 | ខេត្តស្វាយរៀង | 29 | 4,247 | 2,383 |
| 21 | ខេត្តតាកែវ | 22 | 1,897 | 1,463 |
| 22 | ខេត្តឧត្តរមានជ័យ | 14 | 135 | 66 |
| 23 | ខេត្តកែប | 4 | 62 | 33 |
| 24 | ខេត្តប៉ៃលិន | 6 | 47 | 19 |
| 25 | ខេត្តក្បួងឃ្មុំ | 20 | 146 | 71 |
| សរុប | | 1,428 | 43,625 | 23,689 |

៣.១. ចំនួនសហគ្រាស គ្រឹះស្ថានចុះបញ្ជីកាតាមខែ និងតាមរាជធានីខេត្ត

| ល.រ | រាជធានី-ខេត្ត | មករា | កុម្ភៈ | មីនា | មេសា | ឧសភា | មិថុនា | កក្កដា | សីហា | កញ្ញា | តុលា | វិច្ឆិកា | ធ្នូ | សរុប |
|-------------|-------------------|------------|------------|------------|-----------|-----------|-----------|-----------|-----------|-----------|------------|------------|------------|--------------|
| 1 | ខេត្តបន្ទាយមានជ័យ | 2 | 3 | 2 | - | - | - | 3 | - | - | - | - | 1 | 11 |
| 2 | ខេត្តបាត់ដំបង | 6 | 15 | 19 | 4 | 2 | 1 | - | - | - | - | 1 | - | 48 |
| 3 | ខេត្តកំពង់ចាម | 7 | 5 | 2 | - | - | - | 1 | - | - | 1 | 3 | 3 | 22 |
| 4 | ខេត្តកំពង់ឆ្នាំង | 2 | 1 | 1 | - | 1 | - | 1 | 1 | 1 | 2 | 1 | 1 | 12 |
| 5 | ខេត្តកំពង់ស្ពឺ | 8 | 3 | 4 | 1 | 2 | 2 | 3 | - | 4 | 2 | 6 | 7 | 42 |
| 6 | ខេត្តកំពង់ធំ | 3 | 3 | 1 | - | - | - | 1 | 2 | 2 | - | - | 3 | 15 |
| 7 | ខេត្តកំពត | 1 | 2 | 3 | 1 | - | - | - | - | 1 | 1 | 1 | 1 | 11 |
| 8 | ខេត្តកណ្តាល | 4 | 11 | 5 | 2 | 5 | 5 | 2 | 2 | 1 | 3 | 5 | 1 | 46 |
| 9 | ខេត្តកោះកុង | - | - | 1 | - | - | - | - | - | - | 1 | 1 | - | 3 |
| 10 | ខេត្តក្រចេះ | - | - | 1 | - | 1 | 1 | - | - | - | 1 | 1 | 1 | 6 |
| 11 | ខេត្តមណ្ឌលគិរី | 3 | - | 1 | - | - | - | - | - | - | 1 | - | - | 5 |
| 12 | រាជធានីភ្នំពេញ | 135 | 86 | 110 | 46 | 49 | 53 | 62 | 44 | 49 | 77 | 77 | 73 | 861 |
| 13 | ខេត្តព្រះវិហារ | 4 | 6 | 10 | - | - | - | - | 1 | 1 | - | 11 | 3 | 36 |
| 14 | ខេត្តព្រៃវែង | - | 1 | - | - | - | 1 | - | 1 | 2 | - | 3 | 1 | 9 |
| 15 | ខេត្តពោធិ៍សាត់ | 7 | 8 | 4 | 3 | - | 4 | 2 | - | 4 | 5 | 4 | 1 | 42 |
| 16 | ខេត្តរតនគិរី | 4 | 4 | 4 | - | - | 1 | 3 | 1 | 1 | 1 | 3 | 1 | 23 |
| 17 | ខេត្តសៀមរាប | 15 | 20 | 7 | 3 | 4 | 4 | 4 | 3 | 7 | 5 | 5 | 7 | 84 |
| 18 | ខេត្តព្រះសីហនុ | 9 | 4 | 3 | 2 | - | 3 | 5 | 2 | 6 | 10 | 4 | 5 | 53 |
| 19 | ខេត្តស្ទឹងត្រែង | - | 2 | - | - | - | - | - | - | - | - | 1 | 1 | 4 |
| 20 | ខេត្តស្វាយរៀង | 3 | 8 | - | 1 | 3 | 4 | 2 | - | 4 | 2 | - | 2 | 29 |
| 21 | ខេត្តតាកែវ | 4 | - | 2 | 1 | 1 | - | 5 | 3 | 2 | 2 | 1 | 1 | 22 |
| 22 | ខេត្តឧត្តរមានជ័យ | - | 3 | 2 | - | - | 1 | - | 3 | 1 | 2 | - | 2 | 14 |
| 23 | ខេត្តកែប | 1 | 1 | 1 | - | - | - | - | - | - | - | 1 | - | 4 |
| 24 | ខេត្តប៉ៃលិន | - | 1 | 4 | - | - | - | - | - | - | - | - | 1 | 6 |
| 25 | ខេត្តត្បូងឃ្មុំ | 2 | 2 | 4 | - | 1 | - | 2 | 7 | - | 1 | 1 | - | 20 |
| សរុប | | 220 | 189 | 191 | 64 | 69 | 80 | 96 | 70 | 86 | 117 | 130 | 116 | 1,428 |

៤. របាយការណ៍ហានិភ័យការងារ និងលទ្ធផលអង្កេត

| ល.រ | រាជធានី-ខេត្ត | របាយការណ៍ ហានិភ័យការងារ | លទ្ធផលអង្កេត | | |
|-------------|-------------------|----------------------------|--------------|--------------|---------------|
| | | | ជើង | ចាស់ | សរុប |
| 1 | ខេត្តបន្ទាយមានជ័យ | 145 | 72 | 77 | 149 |
| 2 | ខេត្តបាត់ដំបង | 95 | 51 | 47 | 98 |
| 3 | ខេត្តកំពង់ចាម | 709 | 320 | 399 | 719 |
| 4 | ខេត្តកំពង់ឆ្នាំង | 847 | 303 | 529 | 832 |
| 5 | ខេត្តកំពង់ស្ពឺ | 13 | - | 13 | 13 |
| 6 | ខេត្តកំពង់ធំ | 85 | 22 | 67 | 89 |
| 7 | ខេត្តកំពត | 47 | 19 | 30 | 49 |
| 8 | ខេត្តកណ្តាល | 601 | 290 | 315 | 605 |
| 9 | ខេត្តកោះកុង | 54 | 8 | 51 | 59 |
| 10 | ខេត្តក្រចេះ | 52 | 8 | 37 | 45 |
| 11 | ខេត្តមណ្ឌលគិរី | 9 | 5 | 6 | 11 |
| 12 | រាជធានីភ្នំពេញ | 5,011 | 3,143 | 1,799 | 4,942 |
| 13 | ខេត្តព្រះវិហារ | 2 | 1 | 1 | 2 |
| 14 | ខេត្តព្រៃវែង | 332 | 211 | 154 | 365 |
| 15 | ខេត្តពោធិ៍សាត់ | 159 | 53 | 108 | 161 |
| 16 | ខេត្តរតនគិរី | 40 | 22 | 18 | 40 |
| 17 | ខេត្តសៀមរាប | 298 | 147 | 137 | 284 |
| 18 | ខេត្តព្រះសីហនុ | 1,666 | 227 | 1,479 | 1,706 |
| 19 | ខេត្តស្ទឹងត្រែង | 2 | - | 3 | 3 |
| 20 | ខេត្តស្វាយរៀង | 1,351 | 243 | 1,014 | 1,257 |
| 21 | ខេត្តតាកែវ | 2,346 | 1,133 | 1,241 | 2,374 |
| 22 | ខេត្តឧត្តរមានជ័យ | 15 | 3 | 13 | 16 |
| 23 | ខេត្តកែប | 1 | 1 | 1 | 2 |
| 24 | ខេត្តប៉ៃលិន | 15 | 7 | 10 | 17 |
| 25 | ខេត្តត្បូងឃ្មុំ | 1,227 | 479 | 734 | 1,213 |
| 26 | ដង្កោ | 2 | 1 | 1 | 2 |
| 27 | មានជ័យ | 186 | 99 | 86 | 185 |
| 28 | ឫស្សីកែវ | 167 | 123 | 38 | 161 |
| 29 | ពោធិ៍សែនជ័យ | 83 | 50 | 31 | 81 |
| 30 | ជ្រោយចង្វារ | - | - | - | - |
| សរុប | | 15,560 | 7,041 | 8,439 | 15,480 |

៥.លទ្ធផលអង្កេតហានិភ័យការងារតាមប្រភេទគ្រោះថ្នាក់ តាមរាជធានី-ខេត្ត

| ល.រ | រាជធានី-ខេត្ត-ខណ្ឌ | លទ្ធផលអង្កេតហានិភ័យការងារ (នាក់) | | | | | | សរុបរួម | |
|-----|--------------------|----------------------------------|-------|-------------------------|-------|----------------|------|---------|-------|
| | | គ្រោះថ្នាក់កន្លែងធ្វើការ | | គ្រោះថ្នាក់ពេលធ្វើដំណើរ | | ជំងឺវិជ្ជាជីវៈ | | | |
| | | សរុប | ស្រី | សរុប | ស្រី | សរុប | ស្រី | សរុប | ស្រី |
| 1 | ខេត្តបន្ទាយមានជ័យ | 57 | 19 | 89 | 40 | - | - | 146 | 59 |
| 2 | ខេត្តបាត់ដំបង | 42 | 3 | 55 | 18 | - | - | 97 | 21 |
| 3 | ខេត្តកំពង់ចាម | 447 | 387 | 233 | 192 | - | - | 680 | 579 |
| 4 | ខេត្តកំពង់ឆ្នាំង | 338 | 228 | 497 | 355 | - | - | 835 | 583 |
| 5 | ខេត្តកំពង់ស្ពឺ | 1 | - | 10 | - | - | - | 11 | - |
| 6 | ខេត្តកំពង់ធំ | 23 | 2 | 66 | 34 | - | - | 89 | 36 |
| 7 | ខេត្តកំពត | 14 | 4 | 35 | 19 | - | - | 49 | 23 |
| 8 | ខេត្តកណ្តាល | 322 | 189 | 278 | 191 | - | - | 600 | 380 |
| 9 | ខេត្តកោះកុង | 14 | 6 | 45 | 27 | - | - | 59 | 33 |
| 10 | ខេត្តក្រចេះ | 20 | 3 | 22 | 5 | - | - | 42 | 8 |
| 11 | ខេត្តមណ្ឌលគិរី | 4 | 1 | 7 | 3 | - | - | 11 | 4 |
| 12 | រាជធានីភ្នំពេញ | 2,281 | 1,333 | 2,513 | 1,449 | - | - | 4,794 | 2,782 |
| 13 | ខេត្តព្រះវិហារ | 1 | - | 1 | 1 | - | - | 2 | 1 |
| 14 | ខេត្តព្រៃវែង | 149 | 98 | 217 | 158 | - | - | 366 | 256 |
| 15 | ខេត្តពោធិ៍សាត់ | 54 | 30 | 106 | 82 | - | - | 160 | 112 |
| 16 | ខេត្តរតនគិរី | 17 | 4 | 22 | 2 | - | - | 39 | 6 |
| 17 | ខេត្តសៀមរាប | 110 | 47 | 170 | 63 | - | - | 280 | 110 |
| 18 | ខេត្តព្រះសីហនុ | 1,213 | 356 | 498 | 224 | - | - | 1,711 | 580 |
| 19 | ខេត្តស្ទឹងត្រែង | 2 | 1 | 2 | 1 | - | - | 4 | 2 |
| 20 | ខេត្តស្វាយរៀង | 750 | 414 | 483 | 246 | - | - | 1,233 | 660 |
| 21 | ខេត្តតាកែវ | 1,430 | 1,097 | 929 | 670 | - | - | 2,359 | 1,767 |
| 22 | ខេត្តឧត្តរមានជ័យ | 4 | 2 | 13 | 2 | - | - | 17 | 4 |
| 23 | ខេត្តកែប | 1 | - | 1 | 1 | - | - | 2 | 1 |
| 24 | ខេត្តប៉ៃលិន | 8 | 2 | 9 | 7 | - | - | 17 | 9 |
| 25 | ខេត្តត្បូងឃ្មុំ | 29 | 7 | 52 | 16 | - | - | 81 | 23 |
| 26 | ខណ្ឌដង្កោ | 779 | 433 | 406 | 246 | - | - | 1,185 | 679 |
| 27 | ខណ្ឌមានជ័យ | - | - | 2 | 1 | - | - | 2 | 1 |
| 28 | ខណ្ឌឫស្សីកែវ | 105 | 41 | 72 | 37 | - | - | 177 | 78 |
| 29 | ខណ្ឌពោធិ៍សែនជ័យ | 108 | 68 | 44 | 30 | - | - | 152 | 98 |
| 30 | មូលដ្ឋានសុខាភិបាល | - | - | - | - | - | - | - | - |
| 31 | ខណ្ឌជ្រោយចង្វារ | - | - | - | - | - | - | - | - |
| | សរុប | 8,323 | 4,775 | 6,877 | 4,120 | - | - | 15,200 | 8,895 |

៦. ស្ថានភាពហានិភ័យការងារតាមកម្រិតរបួស តាមរាជធានី-ខេត្ត

| ល.រ | រាជធានី-ខេត្ត-ខណ្ឌ | ទទួល | | ហានិភ័យការងារ (នាក់) | | | | | | សរុប | | មិនមែន | |
|-------------|--------------------|---------------|--------------|----------------------|--------------|--------------|------------|------------|-----------|---------------|--------------|---------------|------------|
| | | របាយការណ៍ | | ស្រាល | | ធ្ងន់ | | ស្លាប់ | | ហានិភ័យការងារ | | ហានិភ័យការងារ | |
| | | សរុប | ស្រី | សរុប | ស្រី | សរុប | ស្រី | សរុប | ស្រី | សរុប | ស្រី | សរុប | ស្រី |
| 1 | ខេត្តបន្ទាយមានជ័យ | 145 | 59 | 124 | 52 | 15 | 4 | 7 | 3 | 146 | 59 | 3 | 2 |
| 2 | ខេត្តបាត់ដំបង | 98 | 20 | 64 | 17 | 26 | 4 | 7 | - | 97 | 21 | 1 | - |
| 3 | ខេត្តកំពង់ចាម | 709 | 607 | 620 | 539 | 50 | 35 | 10 | 5 | 680 | 579 | 39 | 37 |
| 4 | ខេត្តកំពង់ឆ្នាំង | 866 | 606 | 741 | 528 | 92 | 54 | 2 | 1 | 835 | 583 | 8 | 5 |
| 5 | ខេត្តកំពង់ស្ពឺ | 13 | - | - | - | 1 | - | 10 | - | 11 | - | 2 | - |
| 6 | ខេត្តកំពង់ធំ | 85 | 36 | 45 | 27 | 38 | 9 | 6 | - | 89 | 36 | - | - |
| 7 | ខេត្តកំពត | 47 | 21 | 28 | 15 | 15 | 8 | 6 | - | 49 | 23 | - | - |
| 8 | ខេត្តកណ្តាល | 604 | 388 | 523 | 332 | 73 | 46 | 4 | 2 | 600 | 380 | 4 | 1 |
| 9 | ខេត្តកោះកុង | 55 | 31 | 44 | 25 | 15 | 8 | - | - | 59 | 33 | - | - |
| 10 | ខេត្តក្រចេះ | 52 | 12 | 26 | 4 | 12 | 3 | 4 | 1 | 42 | 8 | 4 | - |
| 11 | ខេត្តមណ្ឌលគិរី | 10 | 4 | 8 | 3 | 2 | 1 | 1 | - | 11 | 4 | - | - |
| 12 | រាជធានីភ្នំពេញ | 5,075 | 2,901 | 3,975 | 2,441 | 766 | 326 | 53 | 15 | 4,794 | 2,782 | 217 | 106 |
| 13 | ខេត្តព្រះវិហារ | 2 | 1 | 1 | - | - | - | 1 | 1 | 2 | 1 | 1 | - |
| 14 | ខេត្តព្រៃវែង | 334 | 240 | 320 | 226 | 43 | 28 | 3 | 2 | 366 | 256 | 5 | 4 |
| 15 | ខេត្តពោធិ៍សាត់ | 159 | 107 | 137 | 96 | 22 | 16 | 1 | - | 160 | 112 | 3 | 1 |
| 16 | ខេត្តរតនគិរី | 40 | 7 | 23 | 2 | 10 | 2 | 6 | 2 | 39 | 6 | 1 | 1 |
| 17 | ខេត្តសៀមរាប | 298 | 116 | 175 | 72 | 93 | 37 | 12 | 1 | 280 | 110 | 10 | 2 |
| 18 | ខេត្តព្រះសីហនុ | 1,673 | 559 | 1,525 | 517 | 173 | 61 | 13 | 2 | 1,711 | 580 | 17 | 9 |
| 19 | ខេត្តស្ទឹងត្រែង | 2 | 2 | 1 | 1 | 2 | - | 1 | 1 | 4 | 2 | - | - |
| 20 | ខេត្តស្វាយរៀង | 1,351 | 704 | 1,109 | 615 | 109 | 38 | 15 | 7 | 1,233 | 660 | 33 | 22 |
| 21 | ខេត្តតាកែវ | 2,357 | 1,754 | 2,250 | 1,693 | 103 | 70 | 6 | 4 | 2,359 | 1,767 | 18 | 5 |
| 22 | ខេត្តឧត្តរមានជ័យ | 15 | 2 | 11 | 2 | 3 | 1 | 3 | 1 | 17 | 4 | 1 | - |
| 23 | ខេត្តកែប | 1 | 1 | 2 | 1 | - | - | - | - | 2 | 1 | - | - |
| 24 | ខេត្តប៉ៃលិន | 17 | 9 | 10 | 5 | 7 | 4 | - | - | 17 | 9 | - | - |
| 25 | ខេត្តត្បូងឃ្មុំ | 83 | 26 | 36 | 12 | 37 | 11 | 8 | - | 81 | 23 | 2 | 1 |
| 26 | ខណ្ឌដង្កោ | 1,227 | 721 | 1,052 | 615 | 126 | 63 | 7 | 1 | 1,185 | 679 | 29 | 23 |
| 27 | ខណ្ឌមានជ័យ | 2 | 1 | 2 | 1 | - | - | - | - | 2 | 1 | - | - |
| 28 | ខណ្ឌបូស្សីកែវ | 186 | 87 | 153 | 67 | 24 | 11 | - | - | 177 | 78 | 11 | 10 |
| 29 | ខណ្ឌពោធិ៍សែនជ័យ | 167 | 107 | 121 | 76 | 29 | 20 | 2 | 2 | 152 | 98 | 9 | 6 |
| 30 | មូលដ្ឋានសុខាភិបាល | - | - | - | - | - | - | - | - | - | - | - | - |
| 31 | ខណ្ឌជ្រោយចង្វារ | - | - | - | - | - | - | - | - | - | - | - | - |
| សរុប | | 15,673 | 9,129 | 13,126 | 7,984 | 1,886 | 860 | 188 | 51 | 15,200 | 8,895 | 418 | 235 |

តារាងចំណាត់ថ្នាក់ហានិភ័យការងារ

៦.១. ហានិភ័យការងារតាមសកម្មភាពសេដ្ឋកិច្ច

| ល.រ | ប្រភេទសហគ្រាស | ចំនួនជនរងគ្រោះ | |
|-----|---------------------------------------|----------------|-------|
| | | សរុប | ស្រី |
| 1 | ការចិញ្ចឹមសត្វ និងដាំដំណាំ | 61 | 19 |
| 2 | ឧស្សាហកម្មប្រេង និងឧស្ម័ន | 2 | 1 |
| 3 | សកម្មភាពស្វែងរករ៉ែ | - | - |
| 4 | ផលិតកម្មផ្លែឈើ និងបន្លែកំប៉ុង | 1 | - |
| 5 | ផលិតកម្មចំណីសត្វ | 27 | 4 |
| 6 | រោងចក្រផលិតស្ករ | 13 | - |
| 7 | ផលិតកម្មស្បៀង | 5 | 1 |
| 8 | ផលិតកម្មចំណី | 21 | 6 |
| 9 | ផលិតកម្មស្រាបៀរ | 13 | 2 |
| 10 | ផលិតកម្មភេសជ្ជៈ | 35 | 2 |
| 11 | ផលិតកម្មនៃផលិតផលដែលមានប្រភពពីថ្នាំជក់ | 3 | 1 |
| 12 | តម្បាញ | 56 | 26 |
| 13 | កាត់ដេរ | 5,457 | 3,994 |
| 14 | ផលិតកម្មកាត់ដេរផ្សេងៗ | 7 | 1 |
| 15 | ផលិតកម្មកាបូប | 1,518 | 1,081 |
| 16 | ផលិតកម្មស្បែកជើង | 2,587 | 1,968 |
| 17 | ផលិតកម្មគ្រឿងឈើ និងស្មៅ | 658 | 163 |
| 18 | ផលិតកម្មក្រដាស | 51 | 6 |
| 19 | បោះពុម្ពក្រដាស | 5 | - |
| 20 | បោះពុម្ព | 35 | 10 |
| 21 | ផលិតកម្មនៃផលិតកម្មចម្រាញ់ប្រេងឥន្ធនៈ | - | - |
| 22 | ផលិតកម្មឱសថ | 2 | - |
| 23 | ផលិតកម្មគីមី ថ្នាំពុល | 2 | 1 |
| 24 | ផលិតកម្មផលិតផលកៅស៊ូ | 104 | 20 |
| 25 | ផលិតកម្មប្លាស្ទិក | 60 | 11 |
| 26 | ផលិតកម្មកញ្ចក់ និងផលិតផលពីកញ្ចក់ | 3 | 1 |
| 27 | ផលិតកម្មស៊ីម៉ង់ត៍ បេតុង-ម្សៅបៀក | 47 | 6 |
| 28 | ការកាត់ ចេនា ថ្ម និងឡឥដ្ឋ | 21 | 6 |
| 29 | ផលិតកម្មដែក និងសំង្គសី | 52 | 5 |
| 30 | ផលិតកម្មអគ្គិសនី | 76 | 7 |

| | | | |
|----|--|-------|-----|
| 31 | ផលិតកម្មខ្សែកាប | - | - |
| 32 | ផលិតកម្មបរិក្ខារអេឡិចត្រូនិច | 403 | 238 |
| 33 | ផលិតកម្មផលិតបរិក្ខារឱសថ | 10 | - |
| 34 | ផលិតកម្មរថយន្ត | 9 | 2 |
| 35 | រោងចក្រផលិតម៉ូតូ | 108 | 15 |
| 36 | រោងចក្រផលិតកង់ | 52 | 14 |
| 37 | គ្រឿងអលង្ការ | 15 | 8 |
| 38 | ផលិតកម្មល្បែងកំសាន្ត និងប្រដាប់ប្រដារក្មេងលេង | 21 | 18 |
| 39 | រោងចក្រផលិតផលិតផលផ្សេងៗ | 1,188 | 441 |
| 40 | ផលិតកម្មឧស្ម័ន និងចែកចាយ | 1 | - |
| 41 | សំណង់ | 108 | 11 |
| 42 | លក់រថយន្ត | 2 | - |
| 43 | លក់ប្រេងឥន្ធនៈ | 13 | 2 |
| 44 | លក់អាហារភេសជ្ជៈ និងថ្នាំជក់ | 4 | 1 |
| 45 | លក់ទំនិញគ្រួសារ | 2 | 1 |
| 46 | លក់ឧបករណ៍ពន្លត់អគ្គីភ័យ | 5 | 1 |
| 47 | លក់ម៉ាស៊ីន បរិក្ខារអគ្គិសនី និងផ្គត់ផ្គង់ | 19 | 6 |
| 48 | លក់ដុំទំនិញផ្សេងៗ | 23 | 10 |
| 49 | លក់អាហារភេសជ្ជៈ និងថ្នាំជក់ | 6 | 2 |
| 50 | លក់ឱសថ បរិក្ខារពេទ្យ គ្រឿងសំអាង និងប្រដាប់សំអិតសំអាង | 1 | 1 |
| 51 | ផ្សារទំនើប | 35 | 12 |
| 52 | ជួលជុលរថយន្ត | 4 | - |
| 53 | ជួលជុលសម្ភារៈគ្រួសារ ប្រដាប់ប្រដារ និងបរិក្ខារអគ្គិសនី | 6 | - |
| 54 | សណ្ឋាគារ | 181 | 83 |
| 55 | គោជនីយដ្ឋាន | 65 | 27 |
| 56 | ការដឹកជញ្ជូនតាមផ្លូវដែក | 4 | - |
| 57 | ការដឹកជញ្ជូនតាមផ្លូវទឹក និងសមុទ្រ | - | - |
| 58 | អាកាសយានដ្ឋាន | 14 | 3 |
| 59 | សកម្មភាពទេសចរណ៍ | 5 | 1 |
| 60 | ភ្នាក់ងារដឹកជញ្ជូន | 17 | 2 |
| 61 | ទូរគមនាគមន៍ | 18 | - |
| 62 | ធនាគារ | 506 | 141 |
| 63 | ធានារ៉ាប់រងជីវិត | 3 | 1 |
| 64 | ធានារ៉ាប់រង (មិនមែនជីវិត) | 1 | - |
| 65 | សកម្មភាពផ្សារហ៊ុន (មូលបត្រ) | - | - |

| | | | |
|-------------|---|---------------|--------------|
| 66 | សកម្មភាពទិញ-លក់-ជួល អចលនទ្រព្យ | 46 | 7 |
| 67 | ផ្គត់ផ្គង់ និងប្រឹក្សាផ្នែកទន់នៃកុំព្យូទ័រ | 1 | - |
| 68 | សកម្មភាពច្បាប់ | 1 | - |
| 69 | សកម្មភាពសវនកម្ម | 1 | - |
| 70 | សកម្មភាពស្រាវជ្រាវទីផ្សារ | 1 | 1 |
| 71 | សកម្មភាពអាជីវកម្ម | 48 | 5 |
| 72 | ស្ថាបត្យកម្មវិស្វកម្ម និងប្រឹក្សាបច្ចេកទេស | 4 | 1 |
| 73 | ផ្សព្វផ្សាយពាណិជ្ជកម្ម | 2 | - |
| 74 | ជ្រើសរើសពលករ | 27 | 1 |
| 75 | សន្តិសុខ | 69 | 7 |
| 76 | សកម្មភាពថតរូប | - | - |
| 77 | ការវេចខ្ចប់ | 25 | 16 |
| 78 | សកម្មភាពអាជីវកម្មផ្សេងៗ | 498 | 172 |
| 79 | សកម្មភាពផ្តល់សេវាសាធារណៈ ទូទៅ (សាលាស្រុក) | - | - |
| 80 | សន្តិសុខសង្គម | 26 | 14 |
| 81 | សាលាបឋមសិក្សា | 17 | 12 |
| 82 | វិទ្យាល័យ | 9 | 7 |
| 83 | សាលាបណ្តុះបណ្តាលបច្ចេកវិជ្ជា និងវិជ្ជាជីវៈ | 15 | 9 |
| 84 | សាកលវិទ្យាល័យ | 3 | - |
| 85 | មន្ទីរពេទ្យ | 10 | 5 |
| 86 | គ្លីនិកធ្មេញ | 1 | 1 |
| 87 | អនាម័យសំអាត | 48 | 15 |
| 88 | សមាគមពាណិជ្ជកម្ម | 4 | 2 |
| 89 | សកម្មភាពអង្គការ សាសនា | 2 | - |
| 90 | វិទ្យុ និងទូរទស្សន៍ | 3 | 1 |
| 91 | សកម្មភាពកំសាន្តផ្សេងៗ | 12 | 6 |
| 92 | សកម្មភាពភ្នាក់ងារសារព័ត៌មាន | 1 | - |
| 93 | សារមន្ទីរ សកម្មភាពថែរក្សាអាគារ និងទឹកនៃឯកសារប្រវត្តិសាស្ត្រ | 12 | 4 |
| 94 | សកម្មភាពកីឡា | 1 | - |
| 95 | សកម្មភាពល្បែងភ្នាល់ផ្សេងៗ | 293 | 158 |
| 96 | លក់សំបុត្រឆ្នោត | - | - |
| 97 | បោកគក់ | 62 | 11 |
| 98 | សកម្មភាពកំពង់ផែ | 14 | - |
| 99 | បំរើសេវាកម្មផ្សេងៗ | 60 | 17 |
| 100 | អង្គការក្រៅរដ្ឋាភិបាល | 113 | 40 |
| 101 | ក្រសួង ស្ថាប័ន | - | - |
| សរុប | | 15,200 | 8,895 |

៦.២. ហានិភ័យការងារតាមប្រភេទគ្រោះថ្នាក់

| ល.រ | ប្រភេទគ្រោះថ្នាក់ | ករណី | ចំនួនជនរងគ្រោះ | |
|-------------|---|---------------|----------------|--------------|
| | | | សរុប | ស្រី |
| 1 | ភ្លើងឆក់ | 111 | 111 | 56 |
| 2 | ភ្លើងឆេះ/រលាក | 270 | 272 | 181 |
| 3 | ធ្លាក់ពីទីខ្ពស់ | 106 | 106 | 18 |
| 4 | សម្ភារៈ ឬឧបករណ៍ធ្លាក់/សង្កត់លើ | 632 | 633 | 293 |
| 5 | រអិល/ដួល | 598 | 599 | 449 |
| 6 | គាបដោយវត្ថុ ឬម៉ាស៊ីន | 1,026 | 1,026 | 566 |
| 7 | ផ្ទុះឧបករណ៍សម្ពាធខ្ពស់ | 6 | 6 | 4 |
| 8 | មុតដោយវត្ថុ | 2,863 | 2,864 | 1,759 |
| 9 | ការធ្លុះ/ធ្លាយ | 21 | 21 | 9 |
| 10 | ការជំពប់ ឬប៉ះទង្គិចដោយវត្ថុ | 437 | 439 | 236 |
| 11 | ការមូល ឬរឹតបន្តឹង | 2 | 2 | 2 |
| 12 | សកម្មភាពបញ្ចេញកម្ដៅខ្លាំង | 44 | 44 | 23 |
| 13 | ការប្រឈមនឹងសីតុណ្ហភាព/សម្ពាធបរិយាកាសមិនសមស្រប | - | - | - |
| 14 | ការប្រឈមនឹងវិទ្យុការ៉េស្ទី | - | - | - |
| 15 | ការប្រឈមនឹងសារធាតុគ្រោះថ្នាក់ | 6 | 6 | 5 |
| 16 | ការថប់ដង្ហើម | 4 | 17 | 1 |
| 17 | សន្លប់ | 156 | 535 | 519 |
| 18 | គ្រោះថ្នាក់ចរាចរណ៍ | 5,956 | 6,727 | 3,985 |
| 19 | គ្រោះថ្នាក់ដោយការយកវ៉ិ | - | - | - |
| 20 | ជំងឺវិជ្ជាជីវៈ | - | - | - |
| 21 | ជំងឺប្រដាប់ដង្ហើម | - | - | - |
| 22 | ជំងឺផ្នែកបេះដូង | 1 | 1 | - |
| 23 | ជំងឺផ្នែកខួរក្បាល | - | - | - |
| 24 | ប្រភេទគ្រោះថ្នាក់ដទៃទៀត | 1,675 | 1,746 | 744 |
| 25 | រលូតកូន | 45 | 45 | 45 |
| សរុប | | 13,959 | 15,200 | 8,895 |

៦.៣. ហានិភ័យការងារតាមប្រភេទរូបស

| ល.រ | ប្រភេទនៃមុខរូបស | ចំនួនជនរងគ្រោះ | |
|-------------|---------------------------------|----------------|--------------|
| | | សរុប | ស្រី |
| 1 | ការបាក់ផ្លឹង | 1,133 | 473 |
| 2 | ការចុករោយ | 145 | 103 |
| 3 | ដំណើរគ្រុច ឬភ្លាត់ | 445 | 278 |
| 4 | ការដាច់/មុត | 1,173 | 727 |
| 5 | ការដាច់ធ្នូ/ឆ្មារ/រយះ | 4,398 | 2,419 |
| 6 | ការដាច់រលាត់ | 2,659 | 1,643 |
| 7 | ភាពងាប់ និងគ្រាំដោយទង្គិចខ្លាំង | 1,845 | 1,241 |
| 8 | រូបសសើស្បែក | 28 | 14 |
| 9 | រលាក | 415 | 264 |
| 10 | ខ្វាក់ | 2 | - |
| 11 | ពុល | 58 | 32 |
| 12 | លង់ទឹក | 1 | 1 |
| 13 | រូបសសរីរាង្គខាងក្នុង | 22 | 14 |
| 14 | ប្រភេទរូបសដទៃទៀត | 2,876 | 1,686 |
| សរុប | | 15,200 | 8,895 |

៦.៤. ហានិភ័យការងារតាមផ្នែកមុខរបួស

| ល.រ | ផ្នែកនៃមុខរបួស | ចំនួនជនរងគ្រោះ | |
|-------------|---|----------------|--------------|
| | | សរុប | ស្រី |
| 1 | ក្បាល (ខ្នងក្បាល, លលាដំក្បាល, ស្បែកក្បាល) | 438 | 201 |
| 2 | ភ្នែក | 738 | 393 |
| 3 | មុខ | 152 | 76 |
| 4 | ត្រចៀក (ខាងក្នុង និងខាងក្រៅ) | 10 | 4 |
| 5 | មាត់ | 17 | 10 |
| 6 | ធ្មេញ | 3 | 3 |
| 7 | ក | 30 | 16 |
| 8 | ស្នា | 124 | 42 |
| 9 | ទ្រូង | 82 | 48 |
| 10 | ខ្នង | 34 | 18 |
| 11 | ចង្កេះ | 155 | 102 |
| 12 | ពោះ | 143 | 129 |
| 13 | ត្រគៀក | 41 | 29 |
| 14 | ដៃ | 1,024 | 444 |
| 15 | ប្រអប់ដៃ | 411 | 230 |
| 16 | ម្រាមដៃ | 3,318 | 2,147 |
| 17 | ជើង | 1,536 | 842 |
| 18 | ប្រអប់ជើង | 374 | 170 |
| 19 | ម្រាមជើង | 348 | 166 |
| 20 | ប្រដាប់ប្រព័ន្ធលាម | 1 | 1 |
| 21 | ប្រដាប់ប្រព័ន្ធដង្ហើម | 5 | 4 |
| 22 | ប្រដាប់ប្រព័ន្ធរំលាយអាហារ | 1 | 1 |
| 23 | សរីរាង្គភេទ | 8 | 2 |
| 24 | ប្រព័ន្ធប្រសាទ | - | - |
| 25 | មុខរបួសមិនច្បាស់លាស់ | 8 | 7 |
| 26 | របួសច្រើនកន្លែងលើរាងកាយ | 5,229 | 3,035 |
| 27 | រាងកាយទាំងមូល | 8 | 2 |
| 28 | ផ្នែកនៃមុខរបួសដទៃទៀត | 962 | 773 |
| សរុប | | 15,200 | 8,895 |

៦.៥. ហានិភ័យការងារតាមមធ្យោបាយប្រើប្រាស់

| ល.រ | មធ្យោបាយប្រើប្រាស់ | ចំនួនជនរងគ្រោះ | |
|---|--|----------------|-------|
| | | សរុប | ស្រី |
| 1- ម៉ាស៊ីន | | | |
| 1 | ម៉ាស៊ីនសណ្តោងក្រៅពីម៉ាស៊ីនដើរដោយអគ្គិសនី | - | - |
| 2 | ម៉ាស៊ីនបំលែង | - | - |
| 3 | ម៉ាស៊ីនផលិតលោហៈ | 2 | - |
| 4 | ម៉ាស៊ីនភ្លើង | 7 | 1 |
| 5 | ម៉ាស៊ីនផលិតឈើ | 1 | - |
| 6 | ម៉ាស៊ីនផលិតប្លាស្ទិច | 1 | - |
| 7 | ម៉ាស៊ីនឈាយ | - | - |
| 8 | ម៉ាស៊ីនកសិកម្ម | 1 | - |
| 9 | ម៉ាស៊ីនយកដី | - | - |
| 10 | ម៉ាស៊ីនដេរ | 1,303 | 1,167 |
| 11 | ម៉ាស៊ីនផ្ទុះ | 46 | 39 |
| 12 | ម៉ាស៊ីនកាត់ | 278 | 95 |
| 13 | ម៉ាស៊ីនអ៊ុត | 73 | 56 |
| 14 | ម៉ាស៊ីនវាយឡេវ | 343 | 236 |
| 15 | ម៉ាស៊ីនប៉ាក់ | 56 | 47 |
| 16 | ម៉ាស៊ីនបោកគក់ | 9 | - |
| 17 | ម៉ាស៊ីនសម្ងួត | 4 | 2 |
| 18 | ម៉ាស៊ីនដទៃទៀត | 884 | 566 |
| 2- មធ្យោបាយដឹកជញ្ជូន និងម៉ាស៊ីនលើកដាក់ | | | |
| 1 | ឧបករណ៍ និងម៉ាស៊ីនលើកដាក់ | 8 | 3 |
| 2 | មធ្យោបាយដឹកជញ្ជូនផ្លូវដែក | - | - |
| 3 | មធ្យោបាយដឹកជញ្ជូនផ្លូវគោកក្រៅពីផ្លូវដែក | 1 | - |
| 4 | មធ្យោបាយដឹកជញ្ជូនផ្លូវអាកាស | - | - |
| 5 | មធ្យោបាយដឹកជញ្ជូនផ្លូវទឹក | - | - |
| 6 | មធ្យោបាយដឹកជញ្ជូនដទៃទៀត | 92 | 73 |
| 3- សម្ភារៈបរិក្ខារ | | | |
| 1 | ភាជន៍សម្ភារ | - | - |
| 2 | ឡកំដៅ | 2 | - |
| 3 | ឡស្នូដែក | - | - |
| 4 | ឡចំអិន | - | - |
| 5 | ឡឥដ្ឋ | 1 | - |
| 6 | រោងចក្របង្កក | 1 | - |
| 7 | ថាបនភ័ណ្ឌអគ្គិសនី | - | - |
| 8 | ម៉ូទ័រអគ្គិសនី | 22 | - |
| 9 | ទុព្វសម្ភារៈអគ្គិសនីប្រើដោយដៃ | 2 | 1 |
| 10 | ទុព្វសម្ភារៈ,ប្រដាប់ប្រដា និងសម្ភារៈប្រើប្រាស់ដទៃទៀត | 186 | 83 |
| 11 | ជណ្តើរ ឬប្រកបផ្លូវជម្រាលចល័ត | 6 | - |
| 12 | រន្ធារ | 13 | - |
| 13 | គ្រឿងបរិក្ខារដទៃទៀត | 12 | 3 |

| 4- សម្ភារៈ សារធាតុ និងវិទ្យុកាមរស្មី | | | |
|--------------------------------------|--|---------------|--------------|
| 1 | សារធាតុផ្ទុះ | - | - |
| 2 | សារធាតុពុល | - | - |
| 3 | សារធាតុគីមីដែលមិនរាប់បញ្ចូលសារធាតុផ្ទុះ និងពុល | - | - |
| 4 | ធូលី | - | - |
| 5 | ឧស្ម័ន | - | - |
| 6 | វត្ថុរាវ | 3 | 2 |
| 7 | បំណែកខ្នាត | 8 | - |
| 8 | វិទ្យុកាមរស្មី | - | - |
| 9 | សម្ភារៈនិងសារធាតុដទៃ | 6 | 2 |
| 5- បរិយាកាស កន្លែង ធ្វើ ការ | | | |
| 1 | ក្រៅអគារ | - | - |
| 2 | ក្នុងអគារ | - | - |
| 3 | ក្រោមដី | - | - |
| 4 | ការធ្វើដំណើរតាមផ្លូវ | - | - |
| 6- មធ្យោបាយ ប្រើ ប្រាស់ ដទៃ ទៀត | | | |
| 1 | សត្វពាហនៈ | 1 | - |
| 2 | មធ្យោបាយប្រើប្រាស់ដទៃទៀតដែលមិនត្រូវបានចាត់ថ្នាក់ | 4,566 | 2,178 |
| 7- ធ្វើ ដំណើរ | | | |
| 1 | ថ្មើរជើង | 571 | 410 |
| 2 | ម៉ូតូ | 5,889 | 3,280 |
| 3 | រ៉ឺម៉ក | 78 | 62 |
| 4 | រថយន្ត | 93 | 22 |
| 5 | រថយន្តដឹកកម្មករ | 596 | 541 |
| 6 | កង់ | 35 | 26 |
| សរុប | | 15,200 | 8,895 |

| តារាងចំណាត់ថ្នាក់ហានិភ័យការងារតាមទីកន្លែង និងភេទ | | | |
|--|----------------|----------------|--------------|
| ល.រ | បរិយាកាសការងារ | ចំនួនជនរងគ្រោះ | |
| | | សរុប | ស្រី |
| 1 | ក្រៅអគារ | 503 | 156 |
| 2 | ក្នុងអគារ | 7,848 | 4,643 |
| 3 | ក្រោមដី | 7 | 4 |
| 4 | ការធ្វើដំណើរ | 6,842 | 4,092 |
| សរុប | | 15,200 | 8,895 |

ផ្នែកថែទាំសុខភាព

៧.បច្ចុប្បន្នភាពសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត ផ្នែកថែទាំសុខភាព

| ល.រ | រាជធានី-ខេត្ត | ឆ្នាំ២០២០ | | |
|------|-------------------|---------------|------------------|----------------|
| | | សហគ្រាស | កម្មករ | ស្រី |
| 1 | ខេត្តបន្ទាយមានជ័យ | 293 | 15,093 | 7,747 |
| 2 | ខេត្តបាត់ដំបង | 687 | 10,951 | 4,047 |
| 3 | ខេត្តកំពង់ចាម | 202 | 37,946 | 31,182 |
| 4 | ខេត្តកំពង់ឆ្នាំង | 122 | 38,148 | 31,580 |
| 5 | ខេត្តកំពង់ស្ពឺ | 210 | 105,827 | 79,308 |
| 6 | ខេត្តកំពង់ធំ | 212 | 9,258 | 2,790 |
| 7 | ខេត្តកំពត | 98 | 11,212 | 7,047 |
| 8 | ខេត្តកណ្តាល | 378 | 143,517 | 99,049 |
| 9 | ខេត្តកោះកុង | 46 | 5,185 | 2,923 |
| 10 | ខេត្តក្រចេះ | 175 | 5,886 | 1,904 |
| 11 | ខេត្តមណ្ឌលគិរី | 61 | 1,492 | 526 |
| 12 | រាជធានីភ្នំពេញ | 6,543 | 659,173 | 373,031 |
| 13 | ខេត្តព្រះវិហារ | 147 | 1,775 | 426 |
| 14 | ខេត្តព្រៃវែង | 58 | 2,814 | 2,200 |
| 15 | ខេត្តពោធិ៍សាត់ | 241 | 10,294 | 8,184 |
| 16 | ខេត្តរតនគិរី | 160 | 6,059 | 2,336 |
| 17 | ខេត្តសៀមរាប | 657 | 22,300 | 8,305 |
| 18 | ខេត្តព្រះសីហនុ | 334 | 56,090 | 28,118 |
| 19 | ខេត្តស្ទឹងត្រែង | 41 | 1,704 | 702 |
| 20 | ខេត្តស្វាយរៀង | 181 | 72,539 | 42,153 |
| 21 | ខេត្តតាកែវ | 168 | 55,421 | 44,214 |
| 22 | ខេត្តឧត្តរមានជ័យ | 77 | 1,893 | 548 |
| 23 | ខេត្តកែប | 54 | 466 | 162 |
| 24 | ខេត្តប៉ៃលិន | 83 | 760 | 284 |
| 25 | ខេត្តត្បូងឃ្មុំ | 138 | 8,718 | 3,954 |
| សរុប | | 11,366 | 1,284,521 | 782,720 |

បញ្ជីមូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀង ផ្នែកថែទាំសុខភាព

| ល.រ | ឈ្មោះមូលដ្ឋានសុខាភិបាល | ល.រ | ឈ្មោះមូលដ្ឋានសុខាភិបាល |
|---------------------------------|---------------------------------|-----|---|
| ១. រាជធានីភ្នំពេញ | | | |
| មូលដ្ឋានសុខាភិបាលសាធារណៈ | | | |
| ១ | មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក | ២៩ | មណ្ឌលសុខភាព ពងទឹក |
| ២ | មន្ទីរពេទ្យកាល់ម៉ែត | ៣០ | មណ្ឌលសុខភាព ពន្លឺ |
| ៣ | មន្ទីរពេទ្យព្រះកុសុមៈ | ៣១ | មណ្ឌលសុខភាព ពោធិ៍មង្គល |
| ៤ | មន្ទីរពេទ្យព្រះអង្គខ្នង | ៣២ | មណ្ឌលសុខភាព ពោធិ៍សែនជ័យ |
| ៥ | មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត | ៣៣ | មណ្ឌលសុខភាព ព្រែកកំពឹស |
| ៦ | មណ្ឌលសុខភាព ពញាពន់ | ៣៤ | មណ្ឌលសុខភាព ព្រែកថ្មី |
| ៧ | មណ្ឌលសុខភាព ៧ មករា | ៣៥ | មណ្ឌលសុខភាព ព្រែកឯង |
| ៨ | មណ្ឌលសុខភាព កោះដាច់ | ៣៦ | មណ្ឌលសុខភាព ព្រៃវែង |
| ៩ | មណ្ឌលសុខភាព ក្បាលកោះ | ៣៧ | មណ្ឌលសុខភាព ព្រៃស |
| ១០ | មណ្ឌលសុខភាព ក្រាំងឆ្នង់ | ៣៨ | មណ្ឌលសុខភាព ភ្នំពេញថ្មី |
| ១១ | មណ្ឌលសុខភាព កំបូល | ៣៩ | មណ្ឌលសុខភាព រលួស |
| ១២ | មណ្ឌលសុខភាព គីឡូម៉ែត្រលេខ ៩ | ៤០ | មណ្ឌលសុខភាព សាក់សំពៅ |
| ១៣ | មណ្ឌលសុខភាព គីឡូម៉ែត្រលេខ៦ | ៤១ | មណ្ឌលសុខភាព សាមគ្គី |
| ១៤ | មណ្ឌលសុខភាព គោករកា | ៤២ | មណ្ឌលសុខភាព ស្ទឹងមានជ័យ |
| ១៥ | មណ្ឌលសុខភាព ឃ្នួញ | ៤៣ | មណ្ឌលសុខភាព ស្ពាន |
| ១៦ | មណ្ឌលសុខភាព ចាក់អង្រែ | ៤៤ | មណ្ឌលសុខភាព សំរោង |
| ១៧ | មណ្ឌលសុខភាព ច្បារអំពៅ | ៤៥ | មណ្ឌលសុខភាព សំរោងក្រោម |
| ១៨ | មណ្ឌលសុខភាព ចំការដូង | ៤៦ | មណ្ឌលសុខភាព អន្លង់ក្លាន |
| ១៩ | មណ្ឌលសុខភាព ជើងឯក | ៤៧ | មណ្ឌលសុខភាព ឱឡោក |
| ២០ | មណ្ឌលសុខភាព ជ្រោយចង្វារ | ៤៨ | មន្ទីរពេទ្យបង្អែក ព្រែកព្នៅ |
| ២១ | មណ្ឌលសុខភាព ដូនពេញ | ៤៩ | មន្ទីរពេទ្យបង្អែក ចតុមុខ |
| ២២ | មណ្ឌលសុខភាព ទឹកថ្លា | ៥០ | មន្ទីរពេទ្យបង្អែក ដង្កោ |
| ២៣ | មណ្ឌលសុខភាព ទួលគោក | ៥១ | មន្ទីរពេទ្យបង្អែក ពោធិ៍ចិនតុង |
| ២៤ | មណ្ឌលសុខភាព ទួលស្វាយព្រៃ | ៥២ | មន្ទីរពេទ្យបង្អែក មានជ័យ |
| ២៥ | មណ្ឌលសុខភាព និរោធ | ៥៣ | មន្ទីរពេទ្យបង្អែក មិត្តភាពកម្ពុជា-ចិនសែនសុខ |
| ២៦ | មណ្ឌលសុខភាព បឹងធំ | ៥៤ | មន្ទីរពេទ្យបង្អែក រាជធានីភ្នំពេញ |
| ២៧ | មណ្ឌលសុខភាព ប្រទះឡាង | ៥៥ | មន្ទីរពេទ្យបង្អែក សម្តេចឪ |
| ២៨ | មណ្ឌលសុខភាព ផ្សារដើមថ្កូវ | | |
| មូលដ្ឋានសុខាភិបាលឯកជន | | | |
| ១ | វិទ្យាស្ថានប៉ាស្ទ័រ(ភ្នំពេញ) | ៣១ | មន្ទីរសម្រាកព្យាបាល ជាសុខភាពភ្នំពេញ |
| ២ | គ្លីនិក រតនៈ | ៣២ | មន្ទីរសម្រាកព្យាបាល វឌ្ឍនៈមេត្រី |
| ៣ | គ្លីនិកមារីស្តូបច្បារអំពៅ | ៣៣ | មន្ទីរសម្រាកព្យាបាល សុខលាភ ទួលសង្កែ |
| ៤ | គ្លីនិកវ៉ាក់ ទឹកថ្លា | ៣៤ | មន្ទីរសម្រាកព្យាបាល សុភមង្គល |
| ៥ | គ្លីនិកវ៉ាក់ចាក់អង្រែក្រោម | ៣៥ | មន្ទីរសម្រាកព្យាបាល សុភក្រែវិសាល |
| ៦ | គ្លីនិកវ៉ាក់ត្រពាំងថ្លឹង | ៣៦ | មន្ទីរសម្រាកព្យាបាល សែនមនោរម្យ |
| ៧ | គ្លីនិកវ៉ាក់បួស្សីកែវ | ៣៧ | មន្ទីរសម្រាកព្យាបាល ហ៊ាង មុន្នីរុត្ត១៧ |

| ល.រ | ឈ្មោះមូលដ្ឋានសុខាភិបាល | ល.រ | ឈ្មោះមូលដ្ឋានសុខាភិបាល |
|-----|---|-----|--|
| ៨ | គ្លីនិកវ៉ាក់ស្ទឹងមានជ័យ | ៣៨ | មន្ទីរសម្រាកព្យាបាល ឯករាជ្យ២ |
| ៩ | មន្ទីរពេទ្យសកលវិទ្យាល័យអន្តរជាតិសែនសុខ | ៣៩ | មន្ទីរសម្រាកព្យាបាល និង សម្ភព គ្រួសារយើង |
| ១០ | មន្ទីរពេទ្យព្យាបាល និងសម្ភពសុខលាភមេត្រី១ | ៤០ | មន្ទីរសម្រាកព្យាបាលនិងសម្ភពសុវណ្ណភ័រ |
| ១១ | មន្ទីរពេទ្យព្យាបាល ប្រជាប្រិយ | ៤១ | មន្ទីរសម្រាកព្យាបាលនិងសម្ភព ប្រសិទ្ធិភាព |
| ១២ | មន្ទីរពេទ្យព្យាបាល រតនៈមានជ័យ | ៤២ | មន្ទីរសម្រាកព្យាបាលប្រជាប្រិយ៣៧១ |
| ១៣ | មន្ទីរពេទ្យព្យាបាល សុខ ហេង | ៤៣ | មន្ទីរសម្រាកព្យាបាលម៉ូត្រា |
| ១៤ | មន្ទីរពេទ្យព្យាបាល សុខសាន្ត | ៤៤ | មន្ទីរសំរាកព្យាបាល សុភមិត្ត |
| ១៥ | មន្ទីរពេទ្យព្យាបាល សុវណ្ណភ័រII | ៤៥ | មន្ទីរសំរាកព្យាបាល ហែលស៍ |
| ១៦ | មន្ទីរពេទ្យព្យាបាលចន្ទ្រា | ៤៦ | មន្ទីរសំរាកព្យាបាល និង សម្ភព ចំប៉ុស |
| ១៧ | មន្ទីរពេទ្យព្យាបាលប្រជាប្រិយទួលពង្រ | ៤៧ | មន្ទីរសំរាកព្យាបាល និងសម្ភព សុខភាពគ្រួសារ |
| ១៨ | មន្ទីរពេទ្យព្យាបាល សុខកែវ | ៤៨ | មន្ទីរសំរាកព្យាបាល និងសម្ភពមិត្តភាពវត្តស្វែង |
| ១៩ | មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម | ៤៩ | មន្ទីរសំរាកព្យាបាល និងសម្ភពរស្មីសុខភាពថ្មី |
| ២០ | មន្ទីរសម្រាកព្យាបាល និង សម្ភព កណ្ត្រា | ៥០ | មន្ទីរសំរាកព្យាបាល និងសម្ភពសាមគ្គីសែនជ័យ |
| ២១ | មន្ទីរសម្រាកព្យាបាល និង សម្ភព លីណា | ៥១ | មន្ទីរសំរាកព្យាបាល ឯករាជ្យ |
| ២២ | មន្ទីរសម្រាកព្យាបាល និង សម្ភព សុវត្តិភាពចោមចៅ | ៥២ | មន្ទីរសំរាកព្យាបាលសុខភាពយើងអង្គតាម៉ុញ |
| ២៣ | មន្ទីរសម្រាកព្យាបាល និង សម្ភពបៃតង | ៥៣ | មន្ទីរសម្រាកព្យាបាល ហ៊ាង មុន្នីរុធ |
| ២៤ | មន្ទីរសម្រាកព្យាបាល និងសម្ភព ជុន សុខម៉េង | ៥៤ | មន្ទីរពេទ្យវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម |
| ២៥ | មន្ទីរសម្រាកព្យាបាល និងសម្ភព សែនជ័យ | ៥៥ | មន្ទីរសម្រាកព្យាបាល និង សម្ភពបូរិន |
| ២៦ | មន្ទីរសម្រាកព្យាបាល និងសម្ភពក្រាំងពង្រ | ៥៦ | មន្ទីរសម្រាកព្យាបាលមូលមិត្ត |
| ២៧ | មន្ទីរសម្រាកព្យាបាល និងសម្ភពជម្ងឺរ៉ែន | ៥៧ | មន្ទីរសម្រាកព្យាបាលសុខាទំនប់ថ្មី |
| ២៨ | មន្ទីរសម្រាកព្យាបាល និងសម្ភពមាតាអូរឌីម | ៥៨ | មន្ទីរសំរាកព្យាបាល និងសម្ភពសុខាកំបូល |
| ២៩ | មន្ទីរសម្រាកព្យាបាល និងសម្ភពសុខលាភមេត្រី២ | ៥៩ | មន្ទីរសម្រាកព្យាបាល និង សម្ភពយូនិក |
| ៣០ | មន្ទីរសម្រាកព្យាបាល និងសម្ភពសុខលាភមេត្រី៤ | ៦០ | មន្ទីរសម្រាកព្យាបាល និងសម្ភពសុខដុមរម្យនា |

២. ខេត្តកណ្តាល

| មូលដ្ឋានសុខាភិបាលសាធារណៈ | | | |
|--------------------------|--------------------------|----|-----------------------------|
| ១ | មណ្ឌលសុខភាព ត្រើយស្លា | ៥៦ | មណ្ឌលសុខភាព ព្រែកស្តី |
| ២ | មណ្ឌលសុខភាព បឹងខ្យង | ៥៧ | មណ្ឌលសុខភាព ព្រែកហ្វូរ |
| ៣ | មណ្ឌលសុខភាព កោះកែវ | ៥៨ | មណ្ឌលសុខភាព ព្រែកអញ្ចាញ |
| ៤ | មណ្ឌលសុខភាព កោះខែល | ៥៩ | មណ្ឌលសុខភាព ព្រែកអំបិល ១ |
| ៥ | មណ្ឌលសុខភាព កោះខ្យងទន្លេ | ៦០ | មណ្ឌលសុខភាព ព្រែកអំបិល ២ |
| ៦ | មណ្ឌលសុខភាព កោះចិន | ៦១ | មណ្ឌលសុខភាព ព្រែកអំពិល |
| ៧ | មណ្ឌលសុខភាព កោះចូរ៉ាម | ៦២ | មណ្ឌលសុខភាព ព្រះប្រសប់ |
| ៨ | មណ្ឌលសុខភាព កោះធំ ក | ៦៣ | មណ្ឌលសុខភាព ភូមិធំ |
| ៩ | មណ្ឌលសុខភាព កោះធំ ខ | ៦៤ | មណ្ឌលសុខភាព ភូមិធំសុខសប្បាយ |
| ១០ | មណ្ឌលសុខភាព កោះរះ | ៦៥ | មណ្ឌលសុខភាព ភ្នំបាត |
| ១១ | មណ្ឌលសុខភាព កោះឧកញ៉ាតី | ៦៦ | មណ្ឌលសុខភាព រកាកោង |
| ១២ | មណ្ឌលសុខភាព ក្តុមសំណរ | ៦៧ | មណ្ឌលសុខភាព រកាជន្លឹង |
| ១៣ | មណ្ឌលសុខភាព កំពង់កុង | ៦៨ | មណ្ឌលសុខភាព រលាំងកែន |
| ១៤ | មណ្ឌលសុខភាព កំពង់ចំលង | ៦៩ | មណ្ឌលសុខភាព ឫស្សីជ្រោយ |
| ១៥ | មណ្ឌលសុខភាព កំពង់ភ្នំ | ៧០ | មណ្ឌលសុខភាព ល្វាសរ |
| ១៦ | មណ្ឌលសុខភាព កំពង់លូង | ៧១ | មណ្ឌលសុខភាព វិហារស្វតិ |

| ល.រ | ឈ្មោះមូលដ្ឋានសុខាភិបាល | ល.រ | ឈ្មោះមូលដ្ឋានសុខាភិបាល |
|------------------------------|------------------------------|-----|--|
| ១៧ | មណ្ឌលសុខភាព កំពង់ស្វាយ | ៧២ | មណ្ឌលសុខភាព វិហារហ្លួង |
| ១៨ | មណ្ឌលសុខភាព កំពង់អុស | ៧៣ | មណ្ឌលសុខភាព សណ្តារ |
| ១៩ | មណ្ឌលសុខភាព ខ្ពប | ៧៤ | មណ្ឌលសុខភាព សន្លុង |
| ២០ | មណ្ឌលសុខភាព គគីរធំ | ៧៥ | មណ្ឌលសុខភាព សារិកាកែវ |
| ២១ | មណ្ឌលសុខភាព ជ្រៃលាស់ | ៧៦ | មណ្ឌលសុខភាព សិក្ស |
| ២២ | មណ្ឌលសុខភាព ជ្រោយតាកែវ | ៧៧ | មណ្ឌលសុខភាព សៀមរាប |
| ២៣ | មណ្ឌលសុខភាព ជ័យធំ | ៧៨ | មណ្ឌលសុខភាព ស្វាយប្រទាល |
| ២៤ | មណ្ឌលសុខភាព ឈើខ្មៅ | ៧៩ | មណ្ឌលសុខភាព ស្វាយរលំ |
| ២៥ | មណ្ឌលសុខភាព ឈើទាល | ៨០ | មណ្ឌលសុខភាព ស្វាយអំពារ |
| ២៦ | មណ្ឌលសុខភាព ឈ្នាំង | ៨១ | មណ្ឌលសុខភាព ស្អាងភ្នំ |
| ២៧ | មណ្ឌលសុខភាព ដីឥដ្ឋ | ៨២ | មណ្ឌលសុខភាព សំបូរមាស |
| ២៨ | មណ្ឌលសុខភាព ដើមឫស | ៨៣ | មណ្ឌលសុខភាព សំពៅពូន |
| ២៩ | មណ្ឌលសុខភាព តារខ្មៅ | ៨៤ | មណ្ឌលសុខភាព សំរោងធំ |
| ៣០ | មណ្ឌលសុខភាព តាលន់ | ៨៥ | មណ្ឌលសុខភាព ហ៊ុនសែនក្រាំងឃ្នុំ |
| ៣១ | មណ្ឌលសុខភាព ត្រពាំងវែង | ៨៦ | មណ្ឌលសុខភាព អរិយក្សត្រ |
| ៣២ | មណ្ឌលសុខភាព ទឹកឃ្នាំង | ៨៧ | មណ្ឌលសុខភាព អំពៅព្រៃ |
| ៣៣ | មណ្ឌលសុខភាព ទឹកវិល | ៨៨ | មណ្ឌលសុខភាព ស្វាយជ្រំ |
| ៣៤ | មណ្ឌលសុខភាព ទំនប់ធំ | ៨៩ | មណ្ឌលសុខភាព តេជោសែនវិហារស្វគី |
| ៣៥ | មណ្ឌលសុខភាព បន្ទាយដែក | ៩០ | មណ្ឌលសុខភាព ស្វាយរមៀត |
| ៣៦ | មណ្ឌលសុខភាព បាក់ដាវ | ៩១ | មណ្ឌលសុខភាព លើកដែក |
| ៣៧ | មណ្ឌលសុខភាព បារុង | ៩២ | មណ្ឌលសុខភាព ដំណាក់អំពិល |
| ៣៨ | មណ្ឌលសុខភាព ប្រាសាទ | ៩៣ | មណ្ឌលសុខភាព បែកចាន |
| ៣៩ | មណ្ឌលសុខភាព ពញាពូ | ៩៤ | មណ្ឌលសុខភាព ពើក |
| ៤០ | មណ្ឌលសុខភាព ពាមរាំង | ៩៥ | មណ្ឌលសុខភាព ព្រៃពូច |
| ៤១ | មណ្ឌលសុខភាព ពាមខកញ្ជាអុង | ៩៦ | មណ្ឌលសុខភាព ម្នាក់ |
| ៤២ | មណ្ឌលសុខភាព ពុកឫស្សី | ៩៧ | មណ្ឌលសុខភាព លំហាច |
| ៤៣ | មណ្ឌលសុខភាព ពោធិបាទ | ៩៨ | មណ្ឌលសុខភាព សំរោងលើ |
| ៤៤ | មណ្ឌលសុខភាព ពោធិរាម្មា | ៩៩ | មណ្ឌលសុខភាព ហ៊ុនសែនទួលព្រៃដ |
| ៤៥ | មណ្ឌលសុខភាព ព្រែកគយ | ១០០ | មន្ទីរពេទ្យបង្អែក កណ្តាលស្ទឹង |
| ៤៦ | មណ្ឌលសុខភាព ព្រែកជ្រៃ | ១០១ | មន្ទីរពេទ្យបង្អែក កៀនស្វាយ |
| ៤៧ | មណ្ឌលសុខភាព ព្រែកដាច់ | ១០២ | មន្ទីរពេទ្យបង្អែក ខ្សាច់កណ្តាល |
| ៤៨ | មណ្ឌលសុខភាព ព្រែកដំបង | ១០៣ | មន្ទីរពេទ្យបង្អែក លើកដែក |
| ៤៩ | មណ្ឌលសុខភាព ព្រែកតាកូរ | ១០៤ | មន្ទីរពេទ្យបង្អែក ល្វាងម |
| ៥០ | មណ្ឌលសុខភាព ព្រែកតាមាក់ | ១០៥ | មន្ទីរពេទ្យបង្អែក ស្អាង |
| ៥១ | មណ្ឌលសុខភាព ព្រែកថ្មី | ១០៦ | មន្ទីរពេទ្យបង្អែក កោះធំ |
| ៥២ | មណ្ឌលសុខភាព ព្រែកទន្លាប់ | ១០៧ | មន្ទីរពេទ្យបង្អែក ប៊ុនរ៉ានីហ៊ុនសែនរកាកោង |
| ៥៣ | មណ្ឌលសុខភាព ព្រែកឫស្សី | ១០៨ | មន្ទីរពេទ្យបង្អែក ពញាពូ |
| ៥៤ | មណ្ឌលសុខភាព ព្រែកវៃ | ១០៩ | មន្ទីរពេទ្យបង្អែក ជ័យជំនះ |
| ៥៥ | មណ្ឌលសុខភាព ព្រែកល្វង | ១១០ | មន្ទីរពេទ្យបង្អែក អង្គស្នួល |
| មូលដ្ឋានសុខាភិបាលឯកជន | | | |
| ១ | គ្លីនិកម៉ារីស្ទូបក្រុងតាខ្មៅ | ៦ | មន្ទីរសម្រាកព្យាបាល និងសម្ភពចតុមុខ |

| ល.រ | ឈ្មោះមូលដ្ឋានសុខាភិបាល | ល.រ | ឈ្មោះមូលដ្ឋានសុខាភិបាល |
|-----|----------------------------------|-----|---------------------------------------|
| ២ | មន្ទីរសម្រាកព្យាបាល ថ្នល់ទទឹង | ៧ | មន្ទីរសម្រាកព្យាបាល សៀមរាបកន្ទួត |
| ៣ | មន្ទីរសំរាកព្យាបាល សុខមង្គល | ៨ | មន្ទីរពេទ្យព្យាបាល និងសម្ភពសុខាបែកចាន |
| ៤ | មន្ទីរពេទ្យព្យាបាល សុខលាភមេត្រី៣ | ៩ | មន្ទីរសម្រាកព្យាបាល និងសម្ភព សុខ ម៉េង |
| ៥ | មន្ទីរសម្រាកព្យាបាល ទេពមង្គល | | |

៣. ខេត្តកែប

មូលដ្ឋានសុខាភិបាលសាធារណៈ

| | | | |
|---|---------------------|---|----------------------------|
| ១ | មណ្ឌលសុខភាព ព្រៃធំ | ៤ | មណ្ឌលសុខភាព អង្កោល |
| ២ | មណ្ឌលសុខភាព ពងទឹក | ៥ | មណ្ឌលសុខភាព អូរក្រសារ |
| ៣ | មណ្ឌលសុខភាព ចំការបី | ៦ | មន្ទីរពេទ្យបង្អែក ខេត្តកែប |

មូលដ្ឋានសុខាភិបាលឯកជន

| | | | |
|---|---|--|--|
| ១ | មន្ទីរសម្រាកព្យាបាល និងសម្ភព សុខុមាលកែប | | |
|---|---|--|--|

៤. ខេត្តកោះកុង

មូលដ្ឋានសុខាភិបាលសាធារណៈ

| | | | |
|---|--------------------------|----|-------------------------------|
| ១ | មណ្ឌលសុខភាព បាក់ខ្នង | ៩ | មណ្ឌលសុខភាព តានូន |
| ២ | មណ្ឌលសុខភាព ស្មាច់មានជ័យ | ១០ | មណ្ឌលសុខភាព ថ្មស |
| ៣ | មណ្ឌលសុខភាព ស្ទឹងវែង | ១១ | មណ្ឌលសុខភាព បឹងក្រវាវ |
| ៤ | មណ្ឌលសុខភាព គីរីសាគរ | ១២ | មណ្ឌលសុខភាព ស្រែអំបិល |
| ៥ | មណ្ឌលសុខភាព នាងកុក | ១៣ | មណ្ឌលសុខភាព អណ្តូងទឹក |
| ៦ | មណ្ឌលសុខភាព ឫស្សីជ្រៃ | ១៤ | មន្ទីរពេទ្យបង្អែក ខេត្តកោះកុង |
| ៧ | មណ្ឌលសុខភាព ត្រពាំងរូង | ១៥ | មន្ទីរពេទ្យបង្អែក ស្រែអំបិល |
| ៨ | មណ្ឌលសុខភាព ជីដាត | | |

មូលដ្ឋានសុខាភិបាលឯកជន

| | | | |
|---|-----------------------------------|--|--|
| ១ | មន្ទីរសម្រាកព្យាបាលនិងសម្ភពកោះកុង | | |
|---|-----------------------------------|--|--|

៥. ខេត្តក្រចេះ

មូលដ្ឋានសុខាភិបាលសាធារណៈ

| | | | |
|----|-----------------------|----|-------------------------|
| ១ | មណ្ឌលសុខភាព កន្ទួត | ១៨ | មណ្ឌលសុខភាព ជ្រោយបន្ទាយ |
| ២ | មណ្ឌលសុខភាព ចង្កៀង | ១៩ | មណ្ឌលសុខភាព រលួស |
| ៣ | មណ្ឌលសុខភាព រកាកណ្តាល | ២០ | មណ្ឌលសុខភាព ឫស្សីកែវ |
| ៤ | មណ្ឌលសុខភាព កំពង់ចាម | ២១ | មណ្ឌលសុខភាព សណ្តាន់ |
| ៥ | មណ្ឌលសុខភាព ចំបក់ | ២២ | មណ្ឌលសុខភាព សោប |
| ៦ | មណ្ឌលសុខភាព ជ្រោយថ្ម | ២៣ | មណ្ឌលសុខភាព សំបូរ |
| ៧ | មណ្ឌលសុខភាព កញ្ជ្រវាវ | ២៤ | មណ្ឌលសុខភាព អូរគ្រៀង |
| ៨ | មណ្ឌលសុខភាព ដារ | ២៥ | មណ្ឌលសុខភាព អូរឫស្សី |
| ៩ | មណ្ឌលសុខភាព តាមៅ | ២៦ | មណ្ឌលសុខភាព ក្បាលត្រាច |
| ១០ | មណ្ឌលសុខភាព បុសលាវ | ២៧ | មណ្ឌលសុខភាព ស្នួល |
| ១១ | មណ្ឌលសុខភាព ថ្មី | ២៨ | មណ្ឌលសុខភាព ឃ្មើម |
| ១២ | មណ្ឌលសុខភាព ថ្មត្រៃ | ២៩ | មណ្ឌលសុខភាព ត្រពាំងស្រែ |
| ១៣ | មណ្ឌលសុខភាព ជំរីផុង | ៣០ | មណ្ឌលសុខភាព ស្វាយជ្រះ |
| ១៤ | មណ្ឌលសុខភាព ពង្រ | ៣១ | មន្ទីរពេទ្យបង្អែក ឆ្នុង |

| ល.រ | ឈ្មោះមូលដ្ឋានសុខាភិបាល | ល.រ | ឈ្មោះមូលដ្ឋានសុខាភិបាល |
|-----|--------------------------|-----|-------------------------------|
| ១៥ | មណ្ឌលសុខភាព ព្រែកប្រសព្វ | ៣២ | មន្ទីរពេទ្យបង្អែក ខេត្តក្រចេះ |
| ១៦ | មណ្ឌលសុខភាព ខ្សាច់អណ្តែត | ៣៣ | មន្ទីរពេទ្យបង្អែក ស្ទឹង |
| ១៧ | មណ្ឌលសុខភាព មនោរម្យ | | |

៦. ខេត្តកំពង់ចាម

មូលដ្ឋានសុខាភិបាលសាធារណៈ

| | | | |
|----|-----------------------------------|----|-------------------------|
| ១ | មណ្ឌលសុខភាព កោះមិត្ត | ៥០ | មណ្ឌលសុខភាព ពាមកោះស្នា |
| ២ | មណ្ឌលសុខភាព គគរ | ៥១ | មណ្ឌលសុខភាព ពាមជីកង |
| ៣ | មណ្ឌលសុខភាព វិហារធំ | ៥២ | មណ្ឌលសុខភាព ពាមប្រឆេះ |
| ៤ | មណ្ឌលសុខភាព កោះរកា | ៥៣ | មណ្ឌលសុខភាព ព្រែកក្របៅ |
| ៥ | មណ្ឌលសុខភាព ក្រឡា | ៥៤ | មណ្ឌលសុខភាព ទួលសំបូរ |
| ៦ | មណ្ឌលសុខភាព វាលវង់ | ៥៥ | មណ្ឌលសុខភាព ព្រែកតាន់ |
| ៧ | មណ្ឌលសុខភាព តាំងក្រសាំង | ៥៦ | មណ្ឌលសុខភាព ព្រែកបាក់ |
| ៨ | មណ្ឌលសុខភាព សួរគង | ៥៧ | មណ្ឌលសុខភាព ជ្រៃរៀន |
| ៩ | មណ្ឌលសុខភាព កោះសំរោង | ៥៨ | មណ្ឌលសុខភាព ពង្រមហាលាភ |
| ១០ | មណ្ឌលសុខភាព សណ្តែក | ៥៩ | មណ្ឌលសុខភាព មាយ៣ |
| ១១ | មណ្ឌលសុខភាព កំពង់រាប | ៦០ | មណ្ឌលសុខភាព រាយប៉ាយ |
| ១២ | មណ្ឌលសុខភាព ខ្ចៅ | ៦១ | មណ្ឌលសុខភាព ល្វា |
| ១៣ | មណ្ឌលសុខភាព មហាខ្នង | ៦២ | មណ្ឌលសុខភាព ស្តៅ |
| ១៤ | មណ្ឌលសុខភាព ខ្នុរដំបង | ៦៣ | មណ្ឌលសុខភាព ល្វាលើ |
| ១៥ | មណ្ឌលសុខភាព បឹងកុក | ៦៤ | មណ្ឌលសុខភាព ដងក្តារ |
| ១៦ | មណ្ឌលសុខភាព ទ្រាន | ៦៥ | មណ្ឌលសុខភាព ចំការអណ្តូង |
| ១៧ | មណ្ឌលសុខភាព ជើងឆ្នុក | ៦៦ | មណ្ឌលសុខភាព ស្រែង |
| ១៨ | មណ្ឌលសុខភាព ជើងព្រៃ | ៦៧ | មណ្ឌលសុខភាព សូភាស |
| ១៩ | មណ្ឌលសុខភាព រកាអារ | ៦៨ | មណ្ឌលសុខភាព សួរសែន្យ |
| ២០ | មណ្ឌលសុខភាព ត្រពាំងព្រះ | ៦៩ | មណ្ឌលសុខភាព ស្ពឺន |
| ២១ | មណ្ឌលសុខភាព ដូនដុំ | ៧០ | មណ្ឌលសុខភាព ស្ពឺ |
| ២២ | មណ្ឌលសុខភាព ទួលព្រះឃ្លាំង | ៧១ | មណ្ឌលសុខភាព តាប្រុក |
| ២៣ | មណ្ឌលសុខភាព ដូនធី | ៧២ | មណ្ឌលសុខភាព ស្វាយមាស |
| ២៤ | មណ្ឌលសុខភាព ទំនប់ | ៧៣ | មណ្ឌលសុខភាព ស្ពឺង |
| ២៥ | មណ្ឌលសុខភាព សំបូរមាស | ៧៤ | មណ្ឌលសុខភាព សំបូរ |
| ២៦ | មណ្ឌលសុខភាព ចំការកៅស៊ូចំការអណ្តូង | ៧៥ | មណ្ឌលសុខភាព អង្គរបាន |
| ២៧ | មណ្ឌលសុខភាព គរ | ៧៦ | មណ្ឌលសុខភាព ថ្មពួន |
| ២៨ | មណ្ឌលសុខភាព តាអុង | ៧៧ | មណ្ឌលសុខភាព ក្រូច |
| ២៩ | មណ្ឌលសុខភាព តាំងក្រង់ | ៧៨ | មណ្ឌលសុខភាព ជយោ |
| ៣០ | មណ្ឌលសុខភាព ព្រែកកក់ | ៧៩ | មណ្ឌលសុខភាព ខ្ពស់តាងួន |
| ៣១ | មណ្ឌលសុខភាព ត្រប់ | ៨០ | មណ្ឌលសុខភាព អូរម្លូ |
| ៣២ | មណ្ឌលសុខភាព ស្រក | ៨១ | មណ្ឌលសុខភាព ទងត្រឡាច |
| ៣៣ | មណ្ឌលសុខភាព មៀន | ៨២ | មណ្ឌលសុខភាព បារាយណ៍ |
| ៣៤ | មណ្ឌលសុខភាព ព្រីងព្រំ | ៨៣ | មណ្ឌលសុខភាព ប្រាំយ៉ាម |
| ៣៥ | មណ្ឌលសុខភាព ស្វាយទាប | ៨៤ | មណ្ឌលសុខភាព ស្វាយពោធិ |
| ៣៦ | មណ្ឌលសុខភាព ហាន់ជ័យ | ៨៥ | មណ្ឌលសុខភាព ព្រែកដំបូក |

| ល.រ | ឈ្មោះមូលដ្ឋានសុខាភិបាល | ល.រ | ឈ្មោះមូលដ្ឋានសុខាភិបាល |
|-----|-------------------------|-----|-------------------------------------|
| ៣៧ | មណ្ឌលសុខភាព កៀនជ្រៃ | ៨៦ | មណ្ឌលសុខភាព ព្រែកពោធិ៍ |
| ៣៨ | មណ្ឌលសុខភាព កោះស្ងួន | ៨៧ | មណ្ឌលសុខភាព មានជ័យ |
| ៣៩ | មណ្ឌលសុខភាព អំពិល | ៨៨ | មណ្ឌលសុខភាព ស្វាយខ្សាច់ភ្នំ |
| ៤០ | មណ្ឌលសុខភាព បារាយណ៍ | ៨៩ | មណ្ឌលសុខភាព ព្រែករំដេង |
| ៤១ | មណ្ឌលសុខភាព តុងរុង | ៩០ | មន្ទីរពេទ្យបង្អែក ខេត្តកំពង់ចាម |
| ៤២ | មណ្ឌលសុខភាព ល្វែ | ៩១ | មន្ទីរពេទ្យបង្អែក ហ៊ុនសែនស្ទឹងត្រង់ |
| ៤៣ | មណ្ឌលសុខភាព សំពងជ័យ | ៩២ | មន្ទីរពេទ្យបង្អែក ចំការលើ |
| ៤៤ | មណ្ឌលសុខភាព បាធាយ | ៩៣ | មន្ទីរពេទ្យបង្អែក កោះស្ងួន |
| ៤៥ | មណ្ឌលសុខភាព បុសខ្នុរ | ៩៤ | មន្ទីរពេទ្យបង្អែក ព្រៃឈរ |
| ៤៦ | មណ្ឌលសុខភាព មេសរជ្រៃ | ៩៥ | មន្ទីរពេទ្យបង្អែក កងមាស |
| ៤៧ | មណ្ឌលសុខភាព អារក្សត្នោត | ៩៦ | មន្ទីរពេទ្យបង្អែក បាធាយ |
| ៤៨ | មណ្ឌលសុខភាព ផ្ការ | ៩៧ | មន្ទីរពេទ្យបង្អែក ជើងព្រៃ |
| ៤៩ | មណ្ឌលសុខភាព ស្ទឹងជ័យ | ៩៨ | មន្ទីរពេទ្យបង្អែក ស្រីសន្ធរ |

| | | | |
|------------------------------|---------------------------------------|---|-------------------------------|
| មូលដ្ឋានសុខាភិបាលឯកជន | | | |
| ១ | មន្ទីរពេទ្យព្យាបាល និងសម្ភពសុវណ្ណភី ៣ | ៣ | វិទ្យាស្ថានប៉ាស្ទ័រ(កំពង់ចាម) |
| ២ | គ្លីនិកវ៉ាក់កំពង់ចាម | | |

៧. ខេត្តកំពង់ឆ្នាំង

| | | | |
|---------------------------------|--------------------------|----|-------------------------------|
| មូលដ្ឋានសុខាភិបាលសាធារណៈ | | | |
| ១ | មណ្ឌលសុខភាព កំពង់ឆ្នាំង | ២៤ | មណ្ឌលសុខភាព ស្វាយ |
| ២ | មណ្ឌលសុខភាព សាលាលេខប្រាំ | ២៥ | មណ្ឌលសុខភាព ផ្សារឆ្នាំង |
| ៣ | មណ្ឌលសុខភាព កោះថ្មី | ២៦ | មណ្ឌលសុខភាព ពាមឆ្កោក |
| ៤ | មណ្ឌលសុខភាព ស្វាយរំពារ | ២៧ | មណ្ឌលសុខភាព ព្រៃខ្មែរ |
| ៥ | មណ្ឌលសុខភាព សែប | ២៨ | មណ្ឌលសុខភាព ព្រៃគ្រី |
| ៦ | មណ្ឌលសុខភាព ក្បាលទឹក | ២៩ | មណ្ឌលសុខភាព ក្រាំងស្ការ |
| ៧ | មណ្ឌលសុខភាព ស្វាយជុក | ៣០ | មណ្ឌលសុខភាព ជ្រៃបាក់ |
| ៨ | មណ្ឌលសុខភាព កំពង់ហៅ | ៣១ | មណ្ឌលសុខភាព ព្រៃមូល |
| ៩ | មណ្ឌលសុខភាព ជៀប | ៣២ | មណ្ឌលសុខភាព ស្រែថ្មី |
| ១០ | មណ្ឌលសុខភាព ឆ្លុករៀន | ៣៣ | មណ្ឌលសុខភាព ពង្រ |
| ១១ | មណ្ឌលសុខភាព ក្តុល | ៣៤ | មណ្ឌលសុខភាព អំពិលទឹក |
| ១២ | មណ្ឌលសុខភាព ពាម | ៣៥ | មណ្ឌលសុខភាព តាជេស |
| ១៣ | មណ្ឌលសុខភាព តាំងក្រសាំង | ៣៦ | មណ្ឌលសុខភាព លង្វែក |
| ១៤ | មណ្ឌលសុខភាព ឈូកស | ៣៧ | មណ្ឌលសុខភាព អភិវឌ្ឍន៍ |
| ១៥ | មណ្ឌលសុខភាព ក្រាំងលាវ | ៣៨ | មណ្ឌលសុខភាព ជើងគ្រាវ |
| ១៦ | មណ្ឌលសុខភាព ផ្នុកទ្រូ | ៣៩ | មណ្ឌលសុខភាព កំពង់ត្រឡាចលើ |
| ១៧ | មណ្ឌលសុខភាព ក្រាំងល្វា | ៤០ | មណ្ឌលសុខភាព ស្វាយជ្រំ |
| ១៨ | មណ្ឌលសុខភាព ព្រះកុសមៈ | ៤១ | មណ្ឌលសុខភាព ផ្សារ |
| ១៩ | មណ្ឌលសុខភាព ច្រណូក | ៤២ | មណ្ឌលសុខភាព ពន្លៃ |
| ២០ | មណ្ឌលសុខភាព ត្បែងខ្ពស់ | ៤៣ | មណ្ឌលសុខភាព ច្រេស |
| ២១ | មណ្ឌលសុខភាព ប្រឡាយមាស | ៤៤ | មន្ទីរពេទ្យបង្អែក កំពង់ត្រឡាច |

| ល.រ | ឈ្មោះមូលដ្ឋានសុខាភិបាល | ល.រ | ឈ្មោះមូលដ្ឋានសុខាភិបាល |
|---------------------------------|---------------------------------|-----|---|
| ២២ | មណ្ឌលសុខភាព ពេជ្រចង្វារ | ៤៥ | មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង |
| ២៣ | មណ្ឌលសុខភាព ត្រពាំងចាន់ | ៤៦ | មន្ទីរពេទ្យបង្អែក បរិបូណ៌ |
| មូលដ្ឋានសុខាភិបាលឯកជន | | | |
| ១ | មន្ទីរសម្រាកព្យាបាល តែ វណ្ណា | ២ | មន្ទីរសម្រាកព្យាបាល និង សម្តុំ មាតារីករាយ |
| ៨. ខេត្តកំពង់ធំ | | | |
| មូលដ្ឋានសុខាភិបាលសាធារណៈ | | | |
| ១ | មណ្ឌលសុខភាព ជំរីស្លាប់ | ២៩ | មណ្ឌលសុខភាព ឈូកខ្សាច់ |
| ២ | មណ្ឌលសុខភាព ជ័យ | ៣០ | មណ្ឌលសុខភាព សាលារិស័យ |
| ៣ | មណ្ឌលសុខភាព សំព្រោង | ៣១ | មណ្ឌលសុខភាព ពង្រ |
| ៤ | មណ្ឌលសុខភាព ស្នោង | ៣២ | មណ្ឌលសុខភាព បន្ទាយស្នោង |
| ៥ | មណ្ឌលសុខភាព កំពង់គោ | ៣៣ | មណ្ឌលសុខភាព តាំងក្រសាំង |
| ៦ | មណ្ឌលសុខភាព សំបូរ | ៣៤ | មណ្ឌលសុខភាព កកោះ |
| ៧ | មណ្ឌលសុខភាព ឈើទាល | ៣៥ | មណ្ឌលសុខភាព ត្នោតជុំ |
| ៨ | មណ្ឌលសុខភាព ចំណារលើ | ៣៦ | មណ្ឌលសុខភាព ម្សាត្រង់ |
| ៩ | មណ្ឌលសុខភាព ដូង | ៣៧ | មណ្ឌលសុខភាព ទ្រា |
| ១០ | មណ្ឌលសុខភាព គោកងួន | ៣៨ | មណ្ឌលសុខភាព ប្រឡាយ |
| ១១ | មណ្ឌលសុខភាព ឈូក | ៣៩ | មណ្ឌលសុខភាព អាចារ្យលាក់ |
| ១២ | មណ្ឌលសុខភាព ស្រយ៉ូរ | ៤០ | មណ្ឌលសុខភាព បល្ល័ង្ក |
| ១៣ | មណ្ឌលសុខភាព កំពង់ធំ | ៤១ | មណ្ឌលសុខភាព ទីពោ |
| ១៤ | មណ្ឌលសុខភាព តាំងក្រសៅ | ៤២ | មណ្ឌលសុខភាព ចុងដូង |
| ១៥ | មណ្ឌលសុខភាព កំពង់ស្វាយ | ៤៣ | មណ្ឌលសុខភាព ស្រឡៅ |
| ១៦ | មណ្ឌលសុខភាព ក្រវ៉ា | ៤៤ | មណ្ឌលសុខភាព កំពង់ថ្ម |
| ១៧ | មណ្ឌលសុខភាព ជំរីជាន់ខ្លា | ៤៥ | មណ្ឌលសុខភាព ប្រាសាទ |
| ១៨ | មណ្ឌលសុខភាព បាយណ៍ | ៤៦ | មណ្ឌលសុខភាព បឹង |
| ១៩ | មណ្ឌលសុខភាព គោកត្របែក | ៤៧ | មណ្ឌលសុខភាព ចើងជើង |
| ២០ | មណ្ឌលសុខភាព ត្បូងក្រពើ | ៤៨ | មណ្ឌលសុខភាព ល្អក់ |
| ២១ | មណ្ឌលសុខភាព ព្រៃគុយ | ៤៩ | មណ្ឌលសុខភាព ទ្រៀល |
| ២២ | មណ្ឌលសុខភាព ព្រៃប្រសំ | ៥០ | មណ្ឌលសុខភាព តាំងគោក |
| ២៣ | មណ្ឌលសុខភាព មានជ័យ | ៥១ | មណ្ឌលសុខភាព ស្រះបន្ទាយ |
| ២៤ | មណ្ឌលសុខភាព ត្រើល | ៥២ | មណ្ឌលសុខភាព ប្រតោង |
| ២៥ | មណ្ឌលសុខភាព សានគរ | ៥៣ | មណ្ឌលសុខភាព គគីរធំ |
| ២៦ | មណ្ឌលសុខភាព ចំណារក្រោម | ៥៤ | មន្ទីរពេទ្យបង្អែក ស្នោង |
| ២៧ | មណ្ឌលសុខភាព សណ្តាន់ | ៥៥ | មន្ទីរពេទ្យបង្អែក ខេត្តកំពង់ធំ |
| ២៨ | មណ្ឌលសុខភាព សម្តេចឪក្រយាសាក្រាម | ៥៦ | មន្ទីរពេទ្យបង្អែក បាយណ៍-សន្ទុក |
| មូលដ្ឋានសុខាភិបាលឯកជន | | | |
| ១ | គ្លីនិកម៉ារីសូបកំពង់ធំ | | |
| ៩. ខេត្តកំពង់ស្ពឺ | | | |
| មូលដ្ឋានសុខាភិបាលសាធារណៈ | | | |
| ១ | មណ្ឌលសុខភាព មហាសាំង | ៣១ | មណ្ឌលសុខភាព ព្រៃជម្ងឺមានអង្គ |
| ២ | មណ្ឌលសុខភាព វល្លិស | ៣២ | មណ្ឌលសុខភាព ក្សេមក្សាន្តត្រាចទង |
| ៣ | មណ្ឌលសុខភាព សំរោងរំដួល | ៣៣ | មណ្ឌលសុខភាព បរសេដ្ឋី |

| ល.រ | ឈ្មោះមូលដ្ឋានសុខាភិបាល | ល.រ | ឈ្មោះមូលដ្ឋានសុខាភិបាល |
|---------------------------------|------------------------------------|-----|--|
| ៤ | មណ្ឌលសុខភាព កាហែងតាអរ | ៣៤ | មណ្ឌលសុខភាព ចំបក់ |
| ៥ | មណ្ឌលសុខភាព វាលអង្គពពេល | ៣៥ | មណ្ឌលសុខភាព ក្រូចមាស |
| ៦ | មណ្ឌលសុខភាព និទានចំរើន | ៣៦ | មណ្ឌលសុខភាព រកាកោះ |
| ៧ | មណ្ឌលសុខភាព រលាំងចក | ៣៧ | មណ្ឌលសុខភាព ព្រះនិពាន |
| ៨ | មណ្ឌលសុខភាព ជាស៊ីមឌីវាល់ | ៣៨ | មណ្ឌលសុខភាព ក្រាំងស្តុះ |
| ៩ | មណ្ឌលសុខភាព ស្វាយចេប | ៣៩ | មណ្ឌលសុខភាព ត្រពាំងគង |
| ១០ | មណ្ឌលសុខភាព ព្រៃវិហារ | ៤០ | មណ្ឌលសុខភាព ផុង |
| ១១ | មណ្ឌលសុខភាព កាត់ត្នក | ៤១ | មណ្ឌលសុខភាព ទួលអំពិល |
| ១២ | មណ្ឌលសុខភាព ជង្រុក | ៤២ | មណ្ឌលសុខភាព ច្បារធំ |
| ១៣ | មណ្ឌលសុខភាព ត្រពាំងដោះ | ៤៣ | មណ្ឌលសុខភាព តាឡាត់ |
| ១៤ | មណ្ឌលសុខភាព ជុំក្រវ៉ាន់ | ៤៤ | មណ្ឌលសុខភាព ភ្នំតូចពាំងល្វា |
| ១៥ | មណ្ឌលសុខភាព ព្រៃញាតិ | ៤៥ | មណ្ឌលសុខភាព ភក្តី |
| ១៦ | មណ្ឌលសុខភាព ទួលសាលា | ៤៦ | មណ្ឌលសុខភាព ពោធិម្រាល |
| ១៧ | មណ្ឌលសុខភាព ដុំទ្វីត | ៤៧ | មណ្ឌលសុខភាព ស្តុក |
| ១៨ | មណ្ឌលសុខភាព ដំណាក់ស្មាច់ | ៤៨ | មណ្ឌលសុខភាព ស្នំក្រពើ |
| ១៩ | មណ្ឌលសុខភាព អមលាំង | ៤៩ | មណ្ឌលសុខភាព ស្រង់ |
| ២០ | មណ្ឌលសុខភាព ក្រសាំងចេក | ៥០ | មណ្ឌលសុខភាព រំពារមានជ័យ |
| ២១ | មណ្ឌលសុខភាព មហាបុស្សី | ៥១ | មណ្ឌលសុខភាព រលាំងសែន |
| ២២ | មណ្ឌលសុខភាព ក្រាំងព្នាយ | ៥២ | មណ្ឌលសុខភាព រកាទេព |
| ២៣ | មណ្ឌលសុខភាព ពោធិអង្គង | ៥៣ | មណ្ឌលសុខភាព អន្លង់ជ្រៃ |
| ២៤ | មណ្ឌលសុខភាព កក់ព្រះខែ | ៥៤ | មណ្ឌលសុខភាព រាំងព្រះស្រែ |
| ២៥ | មណ្ឌលសុខភាព ជើងរាស់សាមគ្គី | ៥៥ | មណ្ឌលសុខភាព ពោធិចំរើន |
| ២៦ | មណ្ឌលសុខភាព ពេជ្រមុនីទឹកល្អក់ | ៥៦ | មន្ទីរពេទ្យបង្អែក ឧដុង្គ |
| ២៧ | មណ្ឌលសុខភាព ដំណាក់ចាន់ | ៥៧ | មន្ទីរពេទ្យបង្អែក ត្រពាំងក្រឡឹង |
| ២៨ | មណ្ឌលសុខភាព មនោរុងរៀង | ៥៨ | មន្ទីរពេទ្យបង្អែក គងពិសី |
| ២៩ | មណ្ឌលសុខភាព សំរោងសំបូរ | ៥៩ | មន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ |
| ៣០ | មណ្ឌលសុខភាព ត្រែងត្រយឹង | | |
| មូលដ្ឋានសុខាភិបាលឯកជន | | | |
| ១ | មន្ទីរសំរាកព្យាបាលជំងឺអង្គមេត្រី | ៥ | មន្ទីរសម្រាកព្យាបាល ជា សុខលីម |
| ២ | មន្ទីរសម្រាកព្យាបាលទេពប្រសិទ្ធ | ៦ | មន្ទីរសម្រាកព្យាបាលមូលមិត្តដើមរការ |
| ៣ | គ្លីនិកវ៉ាក់កំពង់ស្ពឺ | ៧ | មន្ទីរសម្រាកព្យាបាល ផេង សុភ័ក្ត្រា |
| ៤ | មន្ទីរសម្រាកព្យាបាល សុខណាកំពង់ស្ពឺ | ៨ | មន្ទីរសម្រាកព្យាបាល និង សម្ពុធ មុន្នីនាថ |
| ១០. ខេត្តកំពត | | | |
| មូលដ្ឋានសុខាភិបាលសាធារណៈ | | | |
| ១ | មណ្ឌលសុខភាព បន្ទាយមាស | ៣៦ | មណ្ឌលសុខភាព បឹងនិមល |
| ២ | មណ្ឌលសុខភាព កូនសត្វ | ៣៧ | មណ្ឌលសុខភាព អង្គសុរភី |
| ៣ | មណ្ឌលសុខភាព បួស្សីស្រុក | ៣៨ | មណ្ឌលសុខភាព ប្រវត្តិ |
| ៤ | មណ្ឌលសុខភាព ស្រែចែង | ៣៩ | មណ្ឌលសុខភាព នាកយណ៍ |
| ៥ | មណ្ឌលសុខភាព កំពង់ត្រែង | ៤០ | មណ្ឌលសុខភាព តានី |
| ៦ | មណ្ឌលសុខភាព ស្ទឹងកែវ | ៤១ | មណ្ឌលសុខភាព ព្រែកក្រីស |
| ៧ | មណ្ឌលសុខភាព កំពង់ត្រាច | ៤២ | មណ្ឌលសុខភាព កោះតូច |

| ល.រ | ឈ្មោះមូលដ្ឋានសុខាភិបាល | ល.រ | ឈ្មោះមូលដ្ឋានសុខាភិបាល |
|-----|-------------------------------------|-----|--|
| ៨ | មណ្ឌលសុខភាព ក្រាំងអំពិល | ៤៣ | មណ្ឌលសុខភាព ទូកមាស |
| ៩ | មណ្ឌលសុខភាព ចំប៉ី | ៤៤ | មណ្ឌលសុខភាព ព្រះធាតុរង្សី |
| ១០ | មណ្ឌលសុខភាព ត្នោតចុងស្រង់ | ៤៥ | មណ្ឌលសុខភាព ព្រៃឃ្លាយ |
| ១១ | មណ្ឌលសុខភាព ច្រេស | ៤៦ | មណ្ឌលសុខភាព ព្រៃឃ្មុំ |
| ១២ | មណ្ឌលសុខភាព អ៊ីទូនស៊ាងជុំគ្រៀល | ៤៧ | មណ្ឌលសុខភាព ព្រៃថ្មង |
| ១៣ | មណ្ឌលសុខភាព បឹងសាលាខាងត្បូង | ៤៨ | មណ្ឌលសុខភាព ព្រៃទន្លេ |
| ១៤ | មណ្ឌលសុខភាព ឈូក | ៤៩ | មណ្ឌលសុខភាព ស្រែក្នុង |
| ១៥ | មណ្ឌលសុខភាព ស្រែជា | ៥០ | មណ្ឌលសុខភាព ស្វាយទង |
| ១៦ | មណ្ឌលសុខភាព ដើមដូង | ៥១ | មណ្ឌលសុខភាព ចក្រីទីង |
| ១៧ | មណ្ឌលសុខភាព ជំណាក់កន្ទួត | ៥២ | មណ្ឌលសុខភាព ស្តេចគង់ |
| ១៨ | មណ្ឌលសុខភាព ទទុង | ៥៣ | មណ្ឌលសុខភាព ក្រាំងស្នាយ |
| ១៩ | មណ្ឌលសុខភាព ប៊ុនរ៉ានីហ៊ុនសែនកោះស្នា | ៥៤ | មណ្ឌលសុខភាព ខ្នាច់ព្រៃ |
| ២០ | មណ្ឌលសុខភាព ជួនយ៉យ | ៥៥ | មណ្ឌលសុខភាព ភ្នំល្បឿង |
| ២១ | មណ្ឌលសុខភាព អង្គភ្នំតូច | ៥៦ | មណ្ឌលសុខភាព កំពង់កណ្តាល |
| ២២ | មណ្ឌលសុខភាព បារនៀវ | ៥៧ | មណ្ឌលសុខភាព សំឡាញ |
| ២៣ | មណ្ឌលសុខភាព ត្រពាំងរពៅ | ៥៨ | មណ្ឌលសុខភាព ស្នំប្រាំពីរ |
| ២៤ | មណ្ឌលសុខភាព អង្គរមាស | ៥៩ | មណ្ឌលសុខភាព កោះស្នា |
| ២៥ | មណ្ឌលសុខភាព ជំបូកខ្ពស់ | ៦០ | មណ្ឌលសុខភាព ត្រើយកោះ |
| ២៦ | មណ្ឌលសុខភាព ត្រមែង | ៦១ | មណ្ឌលសុខភាព វត្តគយ |
| ២៧ | មណ្ឌលសុខភាព ត្រពាំងបី | ៦២ | មណ្ឌលសុខភាព ដានគោម |
| ២៨ | មណ្ឌលសុខភាព ត្រពាំងរាំង | ៦៣ | មណ្ឌលសុខភាព មានជ័យ |
| ២៩ | មណ្ឌលសុខភាព ត្រពាំងសង្កែ | ៦៤ | មណ្ឌលសុខភាព ឫស្សីស្រុកខាងកើត |
| ៣០ | មណ្ឌលសុខភាព ត្រពាំងភ្នាំង | ៦៥ | មន្ទីរពេទ្យបង្អែក កំពង់ត្រាច |
| ៣១ | មណ្ឌលសុខភាព សំរោងលើ | ៦៦ | មន្ទីរពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុនសែនកោះស្នា |
| ៣២ | មណ្ឌលសុខភាព ជម្លូន | ៦៧ | មន្ទីរពេទ្យបង្អែក ឈូក |
| ៣៣ | មណ្ឌលសុខភាព ត្រពាំងសាលា | ៦៨ | មន្ទីរពេទ្យបង្អែក អង្គរជ័យ |
| ៣៤ | មណ្ឌលសុខភាព វត្តអង្គ | ៦៩ | មន្ទីរពេទ្យបង្អែក ខេត្តកំពត |
| ៣៥ | មណ្ឌលសុខភាព ដងទង់ | | |

មូលដ្ឋានសុខាភិបាលឯកជន

| | | | |
|---|------------------|--|--|
| ១ | គ្លីនិកវ៉ាក់កំពត | | |
|---|------------------|--|--|

១១. ខេត្តតាកែវ

មូលដ្ឋានសុខាភិបាលសាធារណៈ

| | | | |
|---|--------------------------|----|-----------------------|
| ១ | មណ្ឌលសុខភាព តាអូ | ៤៥ | មណ្ឌលសុខភាព សំរោង |
| ២ | មណ្ឌលសុខភាព ពោធិ៍ចាក | ៤៦ | មណ្ឌលសុខភាព ស្រងែ |
| ៣ | មណ្ឌលសុខភាព រកាក្នុង | ៤៧ | មណ្ឌលសុខភាព ព្រៃផ្តាំ |
| ៤ | មណ្ឌលសុខភាព កណ្តឹង | ៤៨ | មណ្ឌលសុខភាព ព្រៃមេលង |
| ៥ | មណ្ឌលសុខភាព កំពង់ក្រសាំង | ៤៩ | មណ្ឌលសុខភាព ក្រពុំឈូក |
| ៦ | មណ្ឌលសុខភាព សំបូរ | ៥០ | មណ្ឌលសុខភាព ព្រៃល្វា |
| ៧ | មណ្ឌលសុខភាព ក្រាំងស្នា | ៥១ | មណ្ឌលសុខភាព ព្រៃស្លឹក |
| ៨ | មណ្ឌលសុខភាព ឆ្លុក | ៥២ | មណ្ឌលសុខភាព ដូង |
| ៩ | មណ្ឌលសុខភាព ជាន់ជុំ | ៥៣ | មណ្ឌលសុខភាព រមេញ |

| ល.រ | ឈ្មោះមូលដ្ឋានសុខាភិបាល | ល.រ | ឈ្មោះមូលដ្ឋានសុខាភិបាល |
|------------------------------|------------------------------------|-----|--------------------------------------|
| ១០ | មណ្ឌលសុខភាព កំពង់រាប | ៥៤ | មណ្ឌលសុខភាព ចំប៉ា |
| ១១ | មណ្ឌលសុខភាព កំណប់ | ៥៥ | មណ្ឌលសុខភាព អង្គប្រាសាទ |
| ១២ | មណ្ឌលសុខភាព ត្រពាំងក្រសាំង | ៥៦ | មណ្ឌលសុខភាព លំចង់ |
| ១៣ | មណ្ឌលសុខភាព ពត់សរ | ៥៧ | មណ្ឌលសុខភាព ទ្រា |
| ១៤ | មណ្ឌលសុខភាព សន្លុង | ៥៨ | មណ្ឌលសុខភាព ត្រពាំងសាប |
| ១៥ | មណ្ឌលសុខភាព កំពែង | ៥៩ | មណ្ឌលសុខភាព ព្រះបាទហ៊ុនឡែន |
| ១៦ | មណ្ឌលសុខភាព គោកពោធិ៍ | ៦០ | មណ្ឌលសុខភាព ចំបក់ |
| ១៧ | មណ្ឌលសុខភាព ក្រាំងលាវ | ៦១ | មណ្ឌលសុខភាព សោម |
| ១៨ | មណ្ឌលសុខភាព ព្រៃរំដេង | ៦២ | មណ្ឌលសុខភាព ដីខ្នារ |
| ១៩ | មណ្ឌលសុខភាព ដូងខ្ពស់ | ៦៣ | មណ្ឌលសុខភាព ឆាយគីម |
| ២០ | មណ្ឌលសុខភាព ឧត្តមស្វិយា | ៦៤ | មណ្ឌលសុខភាព គោកព្រេច |
| ២១ | មណ្ឌលសុខភាព ខ្វាវ | ៦៥ | មណ្ឌលសុខភាព លាយបូរ |
| ២២ | មណ្ឌលសុខភាព ព្រៃយុត្តា | ៦៦ | មណ្ឌលសុខភាព ជំរះពេន |
| ២៣ | មណ្ឌលសុខភាព កំពែង | ៦៧ | មណ្ឌលសុខភាព ធ្លាប្រជុំ |
| ២៤ | មណ្ឌលសុខភាព រាមអណ្តើក | ៦៨ | មណ្ឌលសុខភាព បូរីជលសារ |
| ២៥ | មណ្ឌលសុខភាព ខ្វាវ | ៦៩ | មណ្ឌលសុខភាព ញ៉ាំងញ៉ង |
| ២៦ | មណ្ឌលសុខភាព ស្រែរនោង | ៧០ | មណ្ឌលសុខភាព ត្រពាំងព្រីង |
| ២៧ | មណ្ឌលសុខភាព រនាម | ៧១ | មណ្ឌលសុខភាព ត្រពាំងអំពិល |
| ២៨ | មណ្ឌលសុខភាព អង្គខ្នុរ | ៧២ | មណ្ឌលសុខភាព គុស |
| ២៩ | មណ្ឌលសុខភាព បារាយណ៍ | ៧៣ | មណ្ឌលសុខភាព បុស្សតាជង់ |
| ៣០ | មណ្ឌលសុខភាព រកាក្រៅ | ៧៤ | មណ្ឌលសុខភាព ព្រៃជូរ |
| ៣១ | មណ្ឌលសុខភាព ត្រាំខ្នុរ | ៧៥ | មណ្ឌលសុខភាព អង្គរកា |
| ៣២ | មណ្ឌលសុខភាព ព្រៃអំពក | ៧៦ | មណ្ឌលសុខភាព ព្រៃស្បាត |
| ៣៣ | មណ្ឌលសុខភាព លំពង់ | ៧៧ | មណ្ឌលសុខភាព តាកេម |
| ៣៤ | មណ្ឌលសុខភាព រវៀង | ៧៨ | មណ្ឌលសុខភាព ត្រាំកក់ |
| ៣៥ | មណ្ឌលសុខភាព ទន្លេបាទី | ៧៩ | មណ្ឌលសុខភាព ត្រពាំងអណ្តើក |
| ៣៦ | មណ្ឌលសុខភាព គោកឆ្លក | ៨០ | មណ្ឌលសុខភាព អង្គតាសោម |
| ៣៧ | មណ្ឌលសុខភាព បឹងត្រាញ់ | ៨១ | មន្ទីរពេទ្យបង្អែក បាទី |
| ៣៨ | មណ្ឌលសុខភាព ប្រាំបីមុំ | ៨២ | មន្ទីរពេទ្យបង្អែក កោះអណ្តែត |
| ៣៩ | មណ្ឌលសុខភាព ភ្នំជិន | ៨៣ | មន្ទីរពេទ្យបង្អែក អង្គបូរី |
| ៤០ | មណ្ឌលសុខភាព ពន្លៃ | ៨៤ | មន្ទីរពេទ្យបង្អែក គិរីវង់ |
| ៤១ | មណ្ឌលសុខភាព បាស្រែ | ៨៥ | មន្ទីរពេទ្យបង្អែក ព្រែកប្បាស |
| ៤២ | មណ្ឌលសុខភាព ស្នា | ៨៦ | មន្ទីរពេទ្យបង្អែក ខេត្តតាកែវ |
| ៤៣ | មណ្ឌលសុខភាព វ៉ាដាងព្រែកប្បាស | ៨៧ | មន្ទីរពេទ្យបង្អែក អង្គរកា |
| ៤៤ | មណ្ឌលសុខភាព តាំងយ៉ាប | | |
| មូលដ្ឋានសុខាភិបាលឯកជន | | | |
| ១ | គ្លីនិកវ៉ាក់តាកែវ | ៤ | មន្ទីរពេទ្យភ្នែកខេត្តតាកែវ |
| ២ | មន្ទីរសម្រាកព្យាបាល សោម វ៉ា លាយបូរ | ៥ | មន្ទីរសម្រាកព្យាបាល និងសម្ភពប្រាសាទ២ |
| ៣ | មន្ទីរសម្រាកព្យាបាល សុខាបាទី | | |

| ល.រ | ឈ្មោះមូលដ្ឋានសុខាភិបាល | ល.រ | ឈ្មោះមូលដ្ឋានសុខាភិបាល |
|---------------------------------|---|-----|---|
| ១២. ខេត្តត្បូងឃ្មុំ | | | |
| មូលដ្ឋានសុខាភិបាលសាធារណៈ | | | |
| ១ | មណ្ឌលសុខភាព កំពង់ទ្រាស | ៣៧ | មណ្ឌលសុខភាព ជាំទ្រៀក |
| ២ | មណ្ឌលសុខភាព ព្រែកអាជី | ៣៨ | មណ្ឌលសុខភាព ដារ |
| ៣ | មណ្ឌលសុខភាព ស្វាយឃ្លាំង | ៣៩ | មណ្ឌលសុខភាព មេមត់ |
| ៤ | មណ្ឌលសុខភាព រកាខ្នុរ | ៤០ | មណ្ឌលសុខភាព ទឹកជ្រៅ |
| ៥ | មណ្ឌលសុខភាព ប៊ើស២ | ៤១ | មណ្ឌលសុខភាព តំបែរ |
| ៦ | មណ្ឌលសុខភាព ទួលស្នួល | ៤២ | មណ្ឌលសុខភាព ថ្មល់កែង |
| ៧ | មណ្ឌលសុខភាព ប្រពេះកណ្តាល | ៤៣ | មណ្ឌលសុខភាព ថ្មទទឹង |
| ៨ | មណ្ឌលសុខភាព ជំនីក | ៤៤ | មណ្ឌលសុខភាព ព្រះធាតុ |
| ៩ | មណ្ឌលសុខភាព ឈូក | ៤៥ | មណ្ឌលសុខភាព តេជោសែន ពាមជាំង |
| ១០ | មណ្ឌលសុខភាព រកាព្រាំ២ | ៤៦ | មណ្ឌលសុខភាព ពពេល |
| ១១ | មណ្ឌលសុខភាព ថ្មពេជ្រ | ៤៧ | មណ្ឌលសុខភាព កណ្តាលជ្រំ |
| ១២ | មណ្ឌលសុខភាព ជីគរ | ៤៨ | មណ្ឌលសុខភាព ពន្លៃ |
| ១៣ | មណ្ឌលសុខភាព គរ | ៤៩ | មណ្ឌលសុខភាព កោងកាង |
| ១៤ | មណ្ឌលសុខភាព បឹងព្រួល | ៥០ | មណ្ឌលសុខភាព វាលម្លូ |
| ១៥ | មណ្ឌលសុខភាព មង់រៀវ | ៥១ | មណ្ឌលសុខភាព ជូនគី |
| ១៦ | មណ្ឌលសុខភាព ទន្លេបិទ | ៥២ | មណ្ឌលសុខភាព អន្លង់ជ្រៃ |
| ១៧ | មណ្ឌលសុខភាព ល្បៀង | ៥៣ | មណ្ឌលសុខភាព ទួលស្នួល |
| ១៨ | មណ្ឌលសុខភាព រកាព្រាំ១ | ៥៤ | មណ្ឌលសុខភាព បង្កើរខ្លែង |
| ១៩ | មណ្ឌលសុខភាព ជីពាទីទី២ | ៥៥ | មណ្ឌលសុខភាព ជីពាំង |
| ២០ | មណ្ឌលសុខភាព អញ្ជើម | ៥៦ | មណ្ឌលសុខភាព ក្រែក១ |
| ២១ | មណ្ឌលសុខភាព ពាមជីលាំង | ៥៧ | មណ្ឌលសុខភាព ជ័យនិគម |
| ២២ | មណ្ឌលសុខភាព ជប់ | ៥៨ | មណ្ឌលសុខភាព ត្រពាំងត្រឹង |
| ២៣ | មណ្ឌលសុខភាព ជីពាទីទី១ | ៥៩ | មណ្ឌលសុខភាព ជំរិល |
| ២៤ | មណ្ឌលសុខភាព ស្វង់ ១ | ៦០ | មណ្ឌលសុខភាព អំពិលតាពក |
| ២៥ | មណ្ឌលសុខភាព ស្រឡប់ | ៦១ | មណ្ឌលសុខភាព សេដា |
| ២៦ | មណ្ឌលសុខភាព វិហារល្វង | ៦២ | មណ្ឌលសុខភាព តេជោសែនផ្អាកសំរោង |
| ២៧ | មណ្ឌលសុខភាព ស្វង់ ២ | ៦៣ | មណ្ឌលសុខភាព សេដាសែនជ័យ |
| ២៨ | មណ្ឌលសុខភាព ចក | ៦៤ | មណ្ឌលសុខភាព ស្រែស្ពៃ |
| ២៩ | មណ្ឌលសុខភាព មៀន | ៦៥ | មណ្ឌលសុខភាព ស្លា |
| ៣០ | មណ្ឌលសុខភាព ជាំក្រៀន | ៦៦ | មណ្ឌលសុខភាព សំរោង |
| ៣១ | មណ្ឌលសុខភាព រំចេក | ៦៧ | មន្ទីរពេទ្យបង្អែក ក្រូចឆ្មារ |
| ៣២ | មណ្ឌលសុខភាព គគីរ | ៦៨ | មន្ទីរពេទ្យបង្អែក ខេត្តត្បូងឃ្មុំ |
| ៣៣ | មណ្ឌលសុខភាព ចាន់មូល | ៦៩ | មន្ទីរពេទ្យបង្អែក អូររាំងខី |
| ៣៤ | មណ្ឌលសុខភាព ចុងជាច | ៧០ | មន្ទីរពេទ្យបង្អែក ពញាក្រែក |
| ៣៥ | មណ្ឌលសុខភាព រូង | ៧១ | មន្ទីរពេទ្យបង្អែក តំបែរ |
| ៣៦ | មណ្ឌលសុខភាព កំពាន់ | ៧២ | មន្ទីរពេទ្យបង្អែក មេមត់ |
| មូលដ្ឋានសុខាភិបាលឯកជន | | | |
| ១ | មន្ទីរសម្រាកព្យាបាល និង សម្ភព សុខ សំណាង | ២ | មន្ទីរសម្រាកព្យាបាល និង សម្ភពទេពនិមិត្ត |

| ល.រ | ឈ្មោះមូលដ្ឋានសុខាភិបាល | ល.រ | ឈ្មោះមូលដ្ឋានសុខាភិបាល |
|---------------------------------|---------------------------|-----|--|
| ១៣. ខេត្តបន្ទាយមានជ័យ | | | |
| មូលដ្ឋានសុខាភិបាលសាធារណៈ | | | |
| ១ | មណ្ឌលសុខភាព ម៉ាឡៃ | ៣៩ | មណ្ឌលសុខភាព ស្រះជីក |
| ២ | មណ្ឌលសុខភាព សំរោង | ៤០ | មណ្ឌលសុខភាព សីង |
| ៣ | មណ្ឌលសុខភាព ស្ពានស្រែង | ៤១ | មណ្ឌលសុខភាព ឫស្សីក្រោក១ |
| ៤ | មណ្ឌលសុខភាព គំរូ | ៤២ | មណ្ឌលសុខភាព កំពង់ស្វាយ២ |
| ៥ | មណ្ឌលសុខភាព ប៉ោយប៉ែត១ | ៤៣ | មណ្ឌលសុខភាព កំពង់ស្វាយ១ |
| ៦ | មណ្ឌលសុខភាព ទួលពង្រ | ៤៤ | មណ្ឌលសុខភាព អូរជ័យ |
| ៧ | មណ្ឌលសុខភាព ស្នួល | ៤៥ | មណ្ឌលសុខភាព គោកបង្កំ |
| ៨ | មណ្ឌលសុខភាព ណាំតៅ | ៤៦ | មណ្ឌលសុខភាព អូរឫស្សី |
| ៩ | មណ្ឌលសុខភាព ចក់ពួក | ៤៧ | មណ្ឌលសុខភាព អូរស្រឡៅ |
| ១០ | មណ្ឌលសុខភាព ព្រះនេត្រព្រះ | ៤៨ | មណ្ឌលសុខភាព អូរសំព័រ |
| ១១ | មណ្ឌលសុខភាព ឈូរមានជ័យ | ៤៩ | មណ្ឌលសុខភាព ចំណោម |
| ១២ | មណ្ឌលសុខភាព តាជូ | ៥០ | មណ្ឌលសុខភាព សំបូរ |
| ១៣ | មណ្ឌលសុខភាព ពន្លៃ | ៥១ | មណ្ឌលសុខភាព តាឡូ |
| ១៤ | មណ្ឌលសុខភាព ទឹកដោះ | ៥២ | មណ្ឌលសុខភាព ទឹកថ្លា |
| ១៥ | មណ្ឌលសុខភាព បុស្សស្រូវ | ៥៣ | មណ្ឌលសុខភាព បត់ត្រង់ |
| ១៦ | មណ្ឌលសុខភាព ប៉ោយចារ | ៥៤ | មណ្ឌលសុខភាព បន្ទាយនាង |
| ១៧ | មណ្ឌលសុខភាព ប្រាសាទ | ៥៥ | មណ្ឌលសុខភាព សៀ |
| ១៨ | មណ្ឌលសុខភាព ភូមិថ្មី | ៥៦ | មណ្ឌលសុខភាព គយម៉ែង |
| ១៩ | មណ្ឌលសុខភាព ទានកាំ | ៥៧ | មណ្ឌលសុខភាព រហាត់ទឹក |
| ២០ | មណ្ឌលសុខភាព គោកកបិន | ៥៨ | មណ្ឌលសុខភាព កោះពងសត្វ |
| ២១ | មណ្ឌលសុខភាព ទ្រាស | ៥៩ | មណ្ឌលសុខភាព ភ្នំតូច |
| ២២ | មណ្ឌលសុខភាព និមិត្ត | ៦០ | មណ្ឌលសុខភាព ម្កាក់ |
| ២៣ | មណ្ឌលសុខភាព បឹងត្រកូន | ៦១ | មណ្ឌលសុខភាព ស្រះរាំង |
| ២៤ | មណ្ឌលសុខភាព បល្ល័ង្ក | ៦២ | មណ្ឌលសុខភាព ឫស្សីក្រោក២ |
| ២៥ | មណ្ឌលសុខភាព ប៉ោយប៉ែត ២ | ៦៣ | មណ្ឌលសុខភាព ភ្នំត |
| ២៦ | មណ្ឌលសុខភាព ផ្កា | ៦៤ | មណ្ឌលសុខភាព អូរប្រាសាទ |
| ២៧ | មណ្ឌលសុខភាព សារង្គ | ៦៥ | មណ្ឌលសុខភាព អូរអំបិល |
| ២៨ | មណ្ឌលសុខភាព ភ្នំលៀប | ៦៦ | មណ្ឌលសុខភាព ព្រះពន្លា |
| ២៩ | មណ្ឌលសុខភាព កូប | ៦៧ | មន្ទីរពេទ្យបង្អែក សិរីសោភ័ណ្ណ |
| ៣០ | មណ្ឌលសុខភាព រលួស | ៦៨ | មន្ទីរពេទ្យបង្អែក អូរជ្រៅ |
| ៣១ | មណ្ឌលសុខភាព ជប់រ៉ាវី | ៦៩ | មន្ទីរពេទ្យបង្អែក ម៉ាឡៃសន្តិភាព |
| ៣២ | មណ្ឌលសុខភាព បឹងបេង | ៧០ | មន្ទីរពេទ្យបង្អែក ព្រះនេត្រព្រះ |
| ៣៣ | មណ្ឌលសុខភាព រហាល | ៧១ | មន្ទីរពេទ្យបង្អែក ស្វាយចេក |
| ៣៤ | មណ្ឌលសុខភាព សិលាខ្មែរ | ៧២ | មន្ទីរពេទ្យបង្អែក ភ្នំស្រុក |
| ៣៥ | មណ្ឌលសុខភាព សូភី | ៧៣ | មន្ទីរពេទ្យបង្អែក ថ្មពួក |
| ៣៦ | មណ្ឌលសុខភាព គោករមៀត | ៧៤ | មន្ទីរពេទ្យបង្អែក ប៉ោយប៉ែត |
| ៣៧ | មណ្ឌលសុខភាព ភ្នំដី | ៧៥ | មន្ទីរពេទ្យបង្អែក ខេត្ត មិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី |
| ៣៨ | មណ្ឌលសុខភាព បន្ទាយឆ្មារ | | |

| ល.រ | ឈ្មោះមូលដ្ឋានសុខាភិបាល | ល.រ | ឈ្មោះមូលដ្ឋានសុខាភិបាល |
|--------------------------|-------------------------------------|-----|-------------------------------|
| មូលដ្ឋានសុខាភិបាលឯកជន | | | |
| ១ | មន្ទីរសំរាកព្យាបាល និងសម្ភព ឪកទីនណា | ២ | មន្ទីរសម្រាកព្យាបាលអគារថ្មី |
| ១៤. ខេត្តប៉ៃលិន | | | |
| មូលដ្ឋានសុខាភិបាលសាធារណៈ | | | |
| ១ | មណ្ឌលសុខភាព អូរព្រា | ៥ | មណ្ឌលសុខភាព សួនកុមារ |
| ២ | មណ្ឌលសុខភាព ភ្នំស្តង់ | ៦ | មណ្ឌលសុខភាព ភ្នំព្រាល |
| ៣ | មណ្ឌលសុខភាព ផ្សារព្រំ | ៧ | មន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន |
| ៤ | មណ្ឌលសុខភាព ក្រចាប់ | | |
| ១៥. ខេត្តបាត់ដំបង | | | |
| មូលដ្ឋានសុខាភិបាលសាធារណៈ | | | |
| ១ | មណ្ឌលសុខភាព កកោះ | ៤៦ | មណ្ឌលសុខភាព ពាមឯក |
| ២ | មណ្ឌលសុខភាព កន្ទី ១ | ៤៧ | មណ្ឌលសុខភាព ពេជ្រចិន្ដា |
| ៣ | មណ្ឌលសុខភាព កន្ទី ២ | ៤៨ | មណ្ឌលសុខភាព ព្រែកជីក |
| ៤ | មណ្ឌលសុខភាព កោះជីរាំង | ៤៩ | មណ្ឌលសុខភាព ព្រែកនរិន្ទ |
| ៥ | មណ្ឌលសុខភាព ក្នុង | ៥០ | មណ្ឌលសុខភាព ព្រែកហ្លួង |
| ៦ | មណ្ឌលសុខភាព ក្នុងតាហែន | ៥១ | មណ្ឌលសុខភាព ព្រៃខ្ពស់ |
| ៧ | មណ្ឌលសុខភាព កំពង់ព្រៀង | ៥២ | មណ្ឌលសុខភាព ព្រៃចាស់ |
| ៨ | មណ្ឌលសុខភាព កំពង់ព្រះ | ៥៣ | មណ្ឌលសុខភាព ព្រៃតូច |
| ៩ | មណ្ឌលសុខភាព កំពង់ល្ពៅ | ៥៤ | មណ្ឌលសុខភាព ព្រៃត្រឡាច |
| ១០ | មណ្ឌលសុខភាព កំរៀង | ៥៥ | មណ្ឌលសុខភាព ព្រៃស្វាយ |
| ១១ | មណ្ឌលសុខភាព ខ្នាចរមាស | ៥៦ | មណ្ឌលសុខភាព ភ្នំសំពៅ |
| ១២ | មណ្ឌលសុខភាព គាវ | ៥៧ | មណ្ឌលសុខភាព មានជ័យ |
| ១៣ | មណ្ឌលសុខភាព គាស់ក្រឡ | ៥៨ | មណ្ឌលសុខភាព មោង |
| ១៤ | មណ្ឌលសុខភាព គោកឃ្មុំ | ៥៩ | មណ្ឌលសុខភាព រតនៈ |
| ១៥ | មណ្ឌលសុខភាព ឃ្លាំងមាស | ៦០ | មណ្ឌលសុខភាព របស់មង្គល |
| ១៦ | មណ្ឌលសុខភាព ចែងមានជ័យ | ៦១ | មណ្ឌលសុខភាព រស្មីសង្ហា |
| ១៧ | មណ្ឌលសុខភាព ចំការសំរោង | ៦២ | មណ្ឌលសុខភាព រស្មីសាមគ្គី |
| ១៨ | មណ្ឌលសុខភាព ចំលងគួយ | ៦៣ | មណ្ឌលសុខភាព ឫស្សីក្រាំង |
| ១៩ | មណ្ឌលសុខភាព ឆករកា | ៦៤ | មណ្ឌលសុខភាព រាំងកេសី |
| ២០ | មណ្ឌលសុខភាព ជ្រៃ | ៦៥ | មណ្ឌលសុខភាព រូងជ្រៃ |
| ២១ | មណ្ឌលសុខភាព ជ្រៃ | ៦៦ | មណ្ឌលសុខភាព ល្វា |
| ២២ | មណ្ឌលសុខភាព ជ្រោយស្តៅ | ៦៧ | មណ្ឌលសុខភាព វត្តគរ |
| ២៣ | មណ្ឌលសុខភាព ឈើទាល | ៦៨ | មណ្ឌលសុខភាព វត្តតាមិម |
| ២៤ | មណ្ឌលសុខភាព តាក្រី | ៦៩ | មណ្ឌលសុខភាព ស ខេង កំពង់ព្វយ |
| ២៥ | មណ្ឌលសុខភាព តាគ្រាម | ៧០ | មណ្ឌលសុខភាព សិរីមានជ័យ |
| ២៦ | មណ្ឌលសុខភាព តាប៉ុន | ៧១ | មណ្ឌលសុខភាព ស្តៅ |
| ២៧ | មណ្ឌលសុខភាព តាពូង | ៧២ | មណ្ឌលសុខភាព ស្ទឹង |
| ២៨ | មណ្ឌលសុខភាព តាម៉ឺន | ៧៣ | មណ្ឌលសុខភាព ស្នាតែត |
| ២៩ | មណ្ឌលសុខភាព តាលាស់ | ៧៤ | មណ្ឌលសុខភាព ស្វាយប៉ៅ |
| ៣០ | មណ្ឌលសុខភាព តាសាញ | ៧៥ | មណ្ឌលសុខភាព សំពៅលូន |

| ល.រ | ឈ្មោះមូលដ្ឋានសុខាភិបាល | ល.រ | ឈ្មោះមូលដ្ឋានសុខាភិបាល |
|-----|--------------------------|-----|---------------------------------|
| ៣១ | មណ្ឌលសុខភាព ត្រាង | ៧៦ | មណ្ឌលសុខភាព សំរោងក្នុង |
| ៣២ | មណ្ឌលសុខភាព ត្រាវជួរ | ៧៧ | មណ្ឌលសុខភាព អន្លង់រុន |
| ៣៣ | មណ្ឌលសុខភាព ត្រែង | ៧៨ | មណ្ឌលសុខភាព អន្លង់វិល |
| ៣៤ | មណ្ឌលសុខភាព ទួលតាឯក | ៧៩ | មណ្ឌលសុខភាព អូរដំបង១ |
| ៣៥ | មណ្ឌលសុខភាព ធំបតី | ៨០ | មណ្ឌលសុខភាព អូរដំបង២ |
| ៣៦ | មណ្ឌលសុខភាព បន្ទាយត្រែង | ៨១ | មណ្ឌលសុខភាព អូរតាគី |
| ៣៧ | មន្ទីរពេទ្យបង្អែក បវេល | ៨២ | មណ្ឌលសុខភាព អូរម៉ាល់ |
| ៣៨ | មណ្ឌលសុខភាព បវេល២ | ៨៣ | មណ្ឌលសុខភាព អំពិលប្រាំដើម |
| ៣៩ | មណ្ឌលសុខភាព បារាំងធ្លាក់ | ៨៤ | មន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង |
| ៤០ | មណ្ឌលសុខភាព បាសាក់ | ៨៥ | មន្ទីរពេទ្យបង្អែក ថ្មគោល |
| ៤១ | មណ្ឌលសុខភាព បឹងប្រាំ | ៨៦ | មន្ទីរពេទ្យបង្អែក មោងឫស្សី |
| ៤២ | មណ្ឌលសុខភាព បឹងព្រីង | ៨៧ | មន្ទីរពេទ្យបង្អែក រកា |
| ៤៣ | មណ្ឌលសុខភាព បឹងរុន | ៨៨ | មន្ទីរពេទ្យបង្អែក សំពៅលូន |
| ៤៤ | មណ្ឌលសុខភាព បូរ | ៨៩ | មន្ទីរពេទ្យបង្អែក ឯកភ្នំ |
| ៤៥ | មណ្ឌលសុខភាព ផ្លូវមាស | | |

| | | | |
|-----------------------|-------------------------|---|-------------------------------|
| មូលដ្ឋានសុខាភិបាលឯកជន | | | |
| ១ | គ្លីនិកម៉ារីសូបបាត់ដំបង | ២ | វិទ្យាស្ថានប៉ាស្ទ័រ(បាត់ដំបង) |

១៦. ខេត្តពោធិ៍សាត់

មូលដ្ឋានសុខាភិបាលសាធារណៈ

| | | | |
|----|--------------------------|----|----------------------------------|
| ១ | មណ្ឌលសុខភាព អូរតាប៉ោង | ២៣ | មណ្ឌលសុខភាព ស្វាយស |
| ២ | មណ្ឌលសុខភាព វត្តពោធិ៍ | ២៤ | មណ្ឌលសុខភាព ប្រម៉ោយ |
| ៣ | មណ្ឌលសុខភាព ហ៊ុនសែនថ្មដា | ២៥ | មណ្ឌលសុខភាព កញ្ជរ |
| ៤ | មណ្ឌលសុខភាព ឈើតុំ | ២៦ | មណ្ឌលសុខភាព ស្រែស្តុក |
| ៥ | មណ្ឌលសុខភាព ត្រពាំងជង | ២៧ | មណ្ឌលសុខភាព កំពង់ពោធិ៍ |
| ៦ | មណ្ឌលសុខភាព មេទឹក | ២៨ | មណ្ឌលសុខភាព សំរោង |
| ៧ | មណ្ឌលសុខភាព ពាល់ញែក | ២៩ | មណ្ឌលសុខភាព ព្រែកត្នោត |
| ៨ | មណ្ឌលសុខភាព ភ្នំក្រវាញ | ៣០ | មណ្ឌលសុខភាព កណ្តៀង |
| ៩ | មណ្ឌលសុខភាព ព្រងីល | ៣១ | មណ្ឌលសុខភាព រលាប |
| ១០ | មណ្ឌលសុខភាព អន្សាចំបក់ | ៣២ | មណ្ឌលសុខភាព រហាលទិល |
| ១១ | មណ្ឌលសុខភាព អន្លង់រាប | ៣៣ | មណ្ឌលសុខភាព រាំងទិល |
| ១២ | មណ្ឌលសុខភាព ឈូកមាស | ៣៤ | មណ្ឌលសុខភាព រំលេច |
| ១៣ | មណ្ឌលសុខភាព តាលោ | ៣៥ | មណ្ឌលសុខភាព វត្តហ្លួង |
| ១៤ | មណ្ឌលសុខភាព តាសាស់ | ៣៦ | មណ្ឌលសុខភាព ស្នាមព្រះ |
| ១៥ | មណ្ឌលសុខភាព កោះជុំ | ៣៧ | មណ្ឌលសុខភាព ស្នាអន្សា |
| ១៦ | មណ្ឌលសុខភាព បឹងកន្ទួត | ៣៨ | មណ្ឌលសុខភាព ស្វាយដូនកែវ |
| ១៧ | មណ្ឌលសុខភាព បឹងបត់កណ្តាល | ៣៩ | មណ្ឌលសុខភាព ក្រគរ |
| ១៨ | មណ្ឌលសុខភាព កំពង់លូង | ៤០ | មណ្ឌលសុខភាព បាក់ចិញ្ចៀន |
| ១៩ | មណ្ឌលសុខភាព ព្រៃញី | ៤១ | មន្ទីរពេទ្យបង្អែក ភ្នំក្រវាញ |
| ២០ | មណ្ឌលសុខភាព បឹងខ្នារ | ៤២ | មន្ទីរពេទ្យបង្អែក បាកាន |
| ២១ | មណ្ឌលសុខភាព ស្សា | ៤៣ | មន្ទីរពេទ្យបង្អែក ក្រគរ |
| ២២ | មណ្ឌលសុខភាព ខ្នារទទឹង | ៤៤ | មន្ទីរពេទ្យបង្អែក ខេត្តពោធិ៍សាត់ |

| ល.រ | ឈ្មោះមូលដ្ឋានសុខាភិបាល | ល.រ | ឈ្មោះមូលដ្ឋានសុខាភិបាល |
|---------------------------------|----------------------------|-----|----------------------------|
| ១៧. ខេត្តព្រៃវែង | | | |
| មូលដ្ឋានសុខាភិបាលសាធារណៈ | | | |
| ១ | មណ្ឌលសុខភាព ចុងអំពិល | ៦៣ | មណ្ឌលសុខភាព ព្រែកជ្រៃ |
| ២ | មណ្ឌលសុខភាព ត្នោត | ៦៤ | មណ្ឌលសុខភាព ព្រែកតាសរ |
| ៣ | មណ្ឌលសុខភាព គោកគង់លិច | ៦៥ | មណ្ឌលសុខភាព ព្រៃស្រឡិត |
| ៤ | មណ្ឌលសុខភាព ក្បឿងរាយ | ៦៦ | មណ្ឌលសុខភាព ព្រៃខ្លា |
| ៥ | មណ្ឌលសុខភាព ថ្មពួន | ៦៧ | មណ្ឌលសុខភាព ត្រពាំងស្រែ |
| ៦ | មណ្ឌលសុខភាព ព្រាល | ៦៨ | មណ្ឌលសុខភាព ព្រៃឃ្នេស |
| ៧ | មណ្ឌលសុខភាព គោកគង់កើត | ៦៩ | មណ្ឌលសុខភាព ពានរោង |
| ៨ | មណ្ឌលសុខភាព កញ្ជ្រៀច | ៧០ | មណ្ឌលសុខភាព ព្រៃទទឹង |
| ៩ | មណ្ឌលសុខភាព ព្រែកសំបូរ | ៧១ | មណ្ឌលសុខភាព ព្រះស្តេច |
| ១០ | មណ្ឌលសុខភាព កំពង់ប្រាសាទ | ៧២ | មណ្ឌលសុខភាព ស្មោងត្បូង |
| ១១ | មណ្ឌលសុខភាព ស្វាយភ្លោះ | ៧៣ | មណ្ឌលសុខភាព ព្រៃជ្រៅ |
| ១២ | មណ្ឌលសុខភាព ឫស្សីស្រុក | ៧៤ | មណ្ឌលសុខភាព ព្រៃឈរ |
| ១៣ | មណ្ឌលសុខភាព អង្គរអង្គ | ៧៥ | មណ្ឌលសុខភាព ព្រៃស្នៀត |
| ១៤ | មណ្ឌលសុខភាព កោះរកា | ៧៦ | មណ្ឌលសុខភាព ព្រៃពោន |
| ១៥ | មណ្ឌលសុខភាព ក្រាំងតាយ៉ង | ៧៧ | មណ្ឌលសុខភាព ជើងភ្នំ |
| ១៦ | មណ្ឌលសុខភាព កោះចេក | ៧៨ | មណ្ឌលសុខភាព មេសរប្រចាន់ |
| ១៧ | មណ្ឌលសុខភាព កោះសំពៅ | ៧៩ | មណ្ឌលសុខភាព មេបុណ្យ |
| ១៨ | មណ្ឌលសុខភាព ព្រែកក្រចៅ | ៨០ | មណ្ឌលសុខភាព ជាស៊ីមកំពង់លាវ |
| ១៩ | មណ្ឌលសុខភាព ពាមមានជ័យ | ៨១ | មណ្ឌលសុខភាព ល្វា |
| ២០ | មណ្ឌលសុខភាព បារបាង | ៨២ | មណ្ឌលសុខភាព ល្វេ |
| ២១ | មណ្ឌលសុខភាព ពាមរក៍ | ៨៣ | មណ្ឌលសុខភាព ជីផុច |
| ២២ | មណ្ឌលសុខភាព បន្ទីចប្រាសាទ | ៨៤ | មណ្ឌលសុខភាព រាប |
| ២៣ | មណ្ឌលសុខភាព ព្រែកណ្តៀង | ៨៥ | មណ្ឌលសុខភាព ស្វាយឃ្លាង |
| ២៤ | មណ្ឌលសុខភាព ព្រែកខ្សាយ (ខ) | ៨៦ | មណ្ឌលសុខភាព រំចេក |
| ២៥ | មណ្ឌលសុខភាព អ្នកលៀង | ៨៧ | មណ្ឌលសុខភាព ស្តៅកោង |
| ២៦ | មណ្ឌលសុខភាព កញ្ជ្រៀ | ៨៨ | មណ្ឌលសុខភាព អំពិលក្រៅ |
| ២៧ | មណ្ឌលសុខភាព កន្សោមអក | ៨៩ | មណ្ឌលសុខភាព រកា |
| ២៨ | មណ្ឌលសុខភាព ចាម | ៩០ | មណ្ឌលសុខភាព ឆាយ |
| ២៩ | មណ្ឌលសុខភាព រោងជំរឺ | ៩១ | មណ្ឌលសុខភាព កំពង់សឹង |
| ៣០ | មណ្ឌលសុខភាព ក្រចៅ | ៩២ | មណ្ឌលសុខភាព កំពង់ឫស្សី |
| ៣១ | មណ្ឌលសុខភាព អង្គររាជ្យ | ៩៣ | មណ្ឌលសុខភាព ស្ទឹង«ក» |
| ៣២ | មណ្ឌលសុខភាព កំពង់ត្របែក | ៩៤ | មណ្ឌលសុខភាព ស្វាយអណ្តូង |
| ៣៣ | មណ្ឌលសុខភាព កំពង់ពពិល | ៩៥ | មណ្ឌលសុខភាព ជាខ្លាង |
| ៣៤ | មណ្ឌលសុខភាព តាកោ | ៩៦ | មណ្ឌលសុខភាព កំពង់ប្រាំង |
| ៣៥ | មណ្ឌលសុខភាព ពពិស | ៩៧ | មណ្ឌលសុខភាព សំរោង |
| ៣៦ | មណ្ឌលសុខភាព គោខ្នុក | ៩៨ | មណ្ឌលសុខភាព ដាងដែក |
| ៣៧ | មណ្ឌលសុខភាព ស្ទឹង«ខ» | ៩៩ | មណ្ឌលសុខភាព អង្គរទ្រេត |
| ៣៨ | មណ្ឌលសុខភាព ព្រៃរំដេង | ១០០ | មណ្ឌលសុខភាព អង្គរស |
| ៣៩ | មណ្ឌលសុខភាព ត្របែក | ១០១ | មណ្ឌលសុខភាព បឹងព្រះ |

| ល.រ | ឈ្មោះមូលដ្ឋានសុខាភិបាល | ល.រ | ឈ្មោះមូលដ្ឋានសុខាភិបាល |
|---------------------------------|-----------------------------|-----|--------------------------------|
| ៤០ | មណ្ឌលសុខភាព ជំរីពួន | ១០២ | មណ្ឌលសុខភាព អន្សោង |
| ៤១ | មណ្ឌលសុខភាព ប្រាសាទ | ១០៣ | មណ្ឌលសុខភាព រំលេច |
| ៤២ | មណ្ឌលសុខភាព ច្រេស | ១០៤ | មណ្ឌលសុខភាព ព្នៅទី១ |
| ៤៣ | មណ្ឌលសុខភាព ប្រធាតុ | ១០៥ | មណ្ឌលសុខភាព ព្នៅទី២ |
| ៤៤ | មណ្ឌលសុខភាព ក្រញូង | ១០៦ | មណ្ឌលសុខភាព ព្រៃទី១ |
| ៤៥ | មណ្ឌលសុខភាព ជ្រៃកំពង់ត្របែក | ១០៧ | មណ្ឌលសុខភាព ជ្រៃឃ្មុំ |
| ៤៦ | មណ្ឌលសុខភាព ជ្រៃ | ១០៨ | មណ្ឌលសុខភាព ព្រែកចង្ក្រាន |
| ៤៧ | មណ្ឌលសុខភាព រក្សជ័យ | ១០៩ | មណ្ឌលសុខភាព ព្រៃដើមថ្លឹង |
| ៤៨ | មណ្ឌលសុខភាព ដូនកឹង | ១១០ | មណ្ឌលសុខភាព ព្រែកន្លោង |
| ៤៩ | មណ្ឌលសុខភាព ពាមមន្ទារ | ១១១ | មណ្ឌលសុខភាព ពោធិ៍ទី |
| ៥០ | មណ្ឌលសុខភាព រាជរ | ១១២ | មណ្ឌលសុខភាព បូស្សីសាញ់ |
| ៥១ | មណ្ឌលសុខភាព ព្រែកអន្ទះ | ១១៣ | មន្ទីរពេទ្យបង្អែក ពារាំង |
| ៥២ | មណ្ឌលសុខភាព ជែកំពក | ១១៤ | មន្ទីរពេទ្យបង្អែក ស៊ីធរកណ្តាល |
| ៥៣ | មណ្ឌលសុខភាព ទឹកថ្លា | ១១៥ | មន្ទីរពេទ្យបង្អែក កព្រៀង |
| ៥៤ | មណ្ឌលសុខភាព ស្មោងជើង | ១១៦ | មន្ទីរពេទ្យបង្អែក ពាមជរ |
| ៥៥ | មណ្ឌលសុខភាព ជាច | ១១៧ | មន្ទីរពេទ្យបង្អែក អ្នកលៀង |
| ៥៦ | មណ្ឌលសុខភាព សេនាណដខត្តម | ១១៨ | មន្ទីរពេទ្យបង្អែក ព្រះស្តេច |
| ៥៧ | មណ្ឌលសុខភាព ផ្លូវ | ១១៩ | មន្ទីរពេទ្យបង្អែក កំចាយមារ |
| ៥៨ | មណ្ឌលសុខភាព បឹងដោល | ១២០ | មន្ទីរពេទ្យបង្អែក បាភ្នំ |
| ៥៩ | មណ្ឌលសុខភាព បន្ទាយចក្រី | ១២១ | មន្ទីរពេទ្យបង្អែក ស្វាយអន្ទរ |
| ៦០ | មណ្ឌលសុខភាព ស្វាយអន្ទរ | ១២២ | មន្ទីរពេទ្យបង្អែក មេសាង |
| ៦១ | មណ្ឌលសុខភាព ពោធិ៍រៀង | ១២៣ | មន្ទីរពេទ្យបង្អែក កំពង់ត្របែក |
| ៦២ | មណ្ឌលសុខភាព ស្វាយជ្រំ | ១២៤ | មន្ទីរពេទ្យបង្អែក ខេត្តព្រៃវែង |
| ១៨. ខេត្តព្រះវិហារ | | | |
| មូលដ្ឋានសុខាភិបាលសាធារណៈ | | | |
| ១ | មណ្ឌលសុខភាព កំពង់ស្រឡៅ | ១៥ | មណ្ឌលសុខភាព រៀង |
| ២ | មណ្ឌលសុខភាព គូលែន | ១៦ | មណ្ឌលសុខភាព សែនជ័យ |
| ៣ | មណ្ឌលសុខភាព ឆែប | ១៧ | មណ្ឌលសុខភាព សែនតេជៈ |
| ៤ | មណ្ឌលសុខភាព បរិបូរណ៍ | ១៨ | មណ្ឌលសុខភាព សែនរុងរឿង១ |
| ៥ | មណ្ឌលសុខភាព ឈូន | ១៩ | មណ្ឌលសុខភាព សែនរុងរឿង២ |
| ៦ | មណ្ឌលសុខភាព តេជោបុស្សស្នួរ | ២០ | មណ្ឌលសុខភាព សែនរុងរឿង៣ |
| ៧ | មណ្ឌលសុខភាព តេជោមរកត | ២១ | មណ្ឌលសុខភាព សែនរុងរឿង៤ |
| ៨ | មណ្ឌលសុខភាព ចំរើន | ២២ | មណ្ឌលសុខភាព តាកែង |
| ៩ | មណ្ឌលសុខភាព សម្តេចជាស៊ីម | ២៣ | មណ្ឌលសុខភាព កោះកេរ្តិ៍ |
| ១០ | មណ្ឌលសុខភាព ប្រាថ | ២៤ | មណ្ឌលសុខភាព ស្រែអែម |
| ១១ | មណ្ឌលសុខភាព ពើក | ២៥ | មណ្ឌលសុខភាព ស្អាង |
| ១២ | មណ្ឌលសុខភាព ភ្នំដែក | ២៦ | មណ្ឌលសុខភាព ត្បែងមានជ័យ |
| ១៣ | មណ្ឌលសុខភាព ម្លូព្រៃ | ២៧ | មន្ទីរពេទ្យបង្អែក ជាំក្សាន្ត |
| ១៤ | មណ្ឌលសុខភាព យាង | ២៨ | មន្ទីរពេទ្យបង្អែក ខេត្ត 16មករា |

| ល.រ | ឈ្មោះមូលដ្ឋានសុខាភិបាល | ល.រ | ឈ្មោះមូលដ្ឋានសុខាភិបាល |
|---------------------------------|--|-----|----------------------------------|
| ១៩. ខេត្តព្រះសីហនុ | | | |
| មូលដ្ឋានសុខាភិបាលសាធារណៈ | | | |
| ១ | មណ្ឌលសុខភាព អូរជ្រៅ | ៩ | មណ្ឌលសុខភាព ទឹកល្អក់ |
| ២ | មណ្ឌលសុខភាព អូរតាសេក | ១០ | មណ្ឌលសុខភាព ទួលទទឹង |
| ៣ | មណ្ឌលសុខភាព ស្ទឹងហាវ | ១១ | មណ្ឌលសុខភាព ព្រៃនប់ |
| ៤ | មណ្ឌលសុខភាព សង្កាត់លេខ១ | ១២ | មណ្ឌលសុខភាព ហ៊ុនសែន កែវផុស |
| ៥ | មណ្ឌលសុខភាព ក្រុងព្រះសីហនុ | ១៣ | មណ្ឌលសុខភាព រាម |
| ៦ | មណ្ឌលសុខភាព ត្រកួរិទ | ១៤ | មណ្ឌលសុខភាព វាលពេញ |
| ៧ | មណ្ឌលសុខភាព ជើងគោ | ១៥ | មណ្ឌលសុខភាព អូរខកញ៉ាំហោង |
| ៨ | មណ្ឌលសុខភាព អណ្តូងថ្ម | ១៦ | មន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ |
| មូលដ្ឋានសុខាភិបាលឯកជន | | | |
| ១ | គ្លីនិកភ័ក់ក្រុងព្រះសីហនុ | ២ | មន្ទីរសម្រាកព្យាបាល កងកេង |
| ២០. ខេត្តមណ្ឌលគិរី | | | |
| មូលដ្ឋានសុខាភិបាលសាធារណៈ | | | |
| ១ | មណ្ឌលសុខភាព ក្រុងតេរ | ៨ | មណ្ឌលសុខភាព កែវសីមា |
| ២ | មណ្ឌលសុខភាព មេម៉ង់ | ៩ | មណ្ឌលសុខភាព អូរអាម |
| ៣ | មណ្ឌលសុខភាព ទួល | ១០ | មណ្ឌលសុខភាព អូររាំង |
| ៤ | មណ្ឌលសុខភាព ដាក់ដាំ | ១១ | មណ្ឌលសុខភាព សែនមនោរម្យ |
| ៥ | មណ្ឌលសុខភាព ពេជ្រាដា | ១២ | មន្ទីរពេទ្យបង្អែក កោះព្រែក |
| ៦ | មណ្ឌលសុខភាព ព្រៃជ្រៃ | ១៣ | មន្ទីរពេទ្យបង្អែក មណ្ឌលគិរី |
| ៧ | មណ្ឌលសុខភាព កោះព្រែក | | |
| ២១. ខេត្តរតនគិរី | | | |
| មូលដ្ឋានសុខាភិបាលសាធារណៈ | | | |
| ១ | មណ្ឌលសុខភាព អូរជុំ | ១៥ | មណ្ឌលសុខភាព រឿនសៃ |
| ២ | មណ្ឌលសុខភាព កូនមុំ | ១៦ | មណ្ឌលសុខភាព អូរយ៉ាដាវ |
| ៣ | មណ្ឌលសុខភាព កាចូន | ១៧ | មណ្ឌលសុខភាព អណ្តូងពេជ្រ |
| ៤ | មណ្ឌលសុខភាព ល្បាំងមួយ | ១៨ | មណ្ឌលសុខភាព ម៉ាលិក |
| ៥ | មណ្ឌលសុខភាព ត្រីន | ១៩ | មណ្ឌលសុខភាព ញ៉ាំង |
| ៦ | មណ្ឌលសុខភាព ជំរុំបីស្រុក | ២០ | មណ្ឌលសុខភាព តាឡាវ |
| ៧ | មណ្ឌលសុខភាព បាទល្យង | ២១ | មណ្ឌលសុខភាព បរខាំ |
| ៨ | មណ្ឌលសុខភាព លំដាត់ | ២២ | មណ្ឌលសុខភាព អណ្តូងមាស |
| ៩ | មណ្ឌលសុខភាព តាវែង | ២៣ | មណ្ឌលសុខភាព លុងយុង |
| ១០ | មណ្ឌលសុខភាព សាមគ្គី | ២៤ | មណ្ឌលសុខភាព កិចុង |
| ១១ | មណ្ឌលសុខភាព កាចាញ | ២៥ | មណ្ឌលសុខភាព សោមធំ |
| ១២ | មណ្ឌលសុខភាព វិរៈជ័យ | ២៦ | មន្ទីរពេទ្យបង្អែក ខេត្តរតនៈគិរី |
| ១៣ | មណ្ឌលសុខភាព ប៉ូយ | ២៧ | មន្ទីរពេទ្យបង្អែក បរកែវ |
| ១៤ | មណ្ឌលសុខភាព សេដា | | |
| មូលដ្ឋានសុខាភិបាលឯកជន | | | |
| ១ | មន្ទីរសម្រាកព្យាបាល និងសម្ព័ន្ធសុខបញ្ញា II | | |

| ល.រ | ឈ្មោះមូលដ្ឋានសុខាភិបាល | ល.រ | ឈ្មោះមូលដ្ឋានសុខាភិបាល |
|---------------------------------|-------------------------|-----|-------------------------|
| ២២. ខេត្តសៀមរាប | | | |
| មូលដ្ឋានសុខាភិបាលសាធារណៈ | | | |
| ១ | មណ្ឌលសុខភាព កន្ទួត | ៥០ | មណ្ឌលសុខភាព សៀមរាប |
| ២ | មណ្ឌលសុខភាព កន្ទ្រាំង | ៥១ | មណ្ឌលសុខភាព បន្ទាយស្រី |
| ៣ | មណ្ឌលសុខភាព ល្វាក្រាំង | ៥២ | មណ្ឌលសុខភាព ខ្នាពោធិ៍ |
| ៤ | មណ្ឌលសុខភាព ដូនកែវ | ៥៣ | មណ្ឌលសុខភាព ទឹកវិល |
| ៥ | មណ្ឌលសុខភាព សំរោងយា | ៥៤ | មណ្ឌលសុខភាព ប្រឹម |
| ៦ | មណ្ឌលសុខភាព តាអាន | ៥៥ | មណ្ឌលសុខភាព កំពង់ឃ្លាំង |
| ៧ | មណ្ឌលសុខភាព ពង្រលើ | ៥៦ | មណ្ឌលសុខភាព ពង្រក្រោម |
| ៨ | មណ្ឌលសុខភាព អង្គរជុំ | ៥៧ | មណ្ឌលសុខភាព ពាក់ស្នែង |
| ៩ | មណ្ឌលសុខភាព នគរធំ | ៥៨ | មណ្ឌលសុខភាព ជីក្រែង |
| ១០ | មណ្ឌលសុខភាព មោង | ៥៩ | មណ្ឌលសុខភាព បល្ល័ង្ក |
| ១១ | មណ្ឌលសុខភាព កំពង់ក្តី | ៦០ | មណ្ឌលសុខភាព ព្រៃជ្រូក |
| ១២ | មណ្ឌលសុខភាព កំពង់ថ្កូវ | ៦១ | មណ្ឌលសុខភាព ពពេល |
| ១៣ | មណ្ឌលសុខភាព ខ្នាស់ | ៦២ | មណ្ឌលសុខភាព អង្គរធំ |
| ១៤ | មណ្ឌលសុខភាព ក្រូចគរ | ៦៣ | មណ្ឌលសុខភាព មណ្ឌល១ |
| ១៥ | មណ្ឌលសុខភាព យុនរាម | ៦៤ | មណ្ឌលសុខភាព ចារល្វក |
| ១៦ | មណ្ឌលសុខភាព ខ្វាវ | ៦៥ | មណ្ឌលសុខភាព យាង |
| ១៧ | មណ្ឌលសុខភាព គោល | ៦៦ | មណ្ឌលសុខភាព ក្របីរៀល |
| ១៨ | មណ្ឌលសុខភាព គោកដូង | ៦៧ | មណ្ឌលសុខភាព ស្រងែ |
| ១៩ | មណ្ឌលសុខភាព កណ្តែក | ៦៨ | មណ្ឌលសុខភាព បាគង |
| ២០ | មណ្ឌលសុខភាព គោកធ្លកលើ | ៦៩ | មណ្ឌលសុខភាព ស្វាយស |
| ២១ | មណ្ឌលសុខភាព ពោធិមានជ័យ | ៧០ | មណ្ឌលសុខភាព បូស្រីលក |
| ២២ | មណ្ឌលសុខភាព ស្រណាល | ៧១ | មណ្ឌលសុខភាព រុនតាងក |
| ២៣ | មណ្ឌលសុខភាព សង្វើយ | ៧២ | មណ្ឌលសុខភាព រើល |
| ២៤ | មណ្ឌលសុខភាព ចន្ទាសដៃ | ៧៣ | មណ្ឌលសុខភាព រោងគោ |
| ២៥ | មណ្ឌលសុខភាព សែនសុខ | ៧៤ | មណ្ឌលសុខភាព ស្រែល្វាយ |
| ២៦ | មណ្ឌលសុខភាព ស្នែងស្ពាន | ៧៥ | មណ្ឌលសុខភាព វ៉ារិន |
| ២៧ | មណ្ឌលសុខភាព ជប់តាត្រាវ | ៧៦ | មណ្ឌលសុខភាព សសរស្តុម្ព |
| ២៨ | មណ្ឌលសុខភាព ស្វាយលើ | ៧៧ | មណ្ឌលសុខភាព ដូនសុខ |
| ២៩ | មណ្ឌលសុខភាព មានជ័យ | ៧៨ | មណ្ឌលសុខភាព រំចេក |
| ៣០ | មណ្ឌលសុខភាព ខ្នាត | ៧៩ | មណ្ឌលសុខភាព ស្នួល |
| ៣១ | មណ្ឌលសុខភាព ជ្រាវ | ៨០ | មណ្ឌលសុខភាព ស្ពានត្នោត |
| ៣២ | មណ្ឌលសុខភាព កៀនសង្កែ | ៨១ | មណ្ឌលសុខភាព ត្រាំសសរ |
| ៣៣ | មណ្ឌលសុខភាព ស្រីស្នំ | ៨២ | មណ្ឌលសុខភាព ស្រែខ្វាវ |
| ៣៤ | មណ្ឌលសុខភាព ដានរុន | ៨៣ | មណ្ឌលសុខភាព ស្វាយចេក |
| ៣៥ | មណ្ឌលសុខភាព ប្រាសាទបាគង | ៨៤ | មណ្ឌលសុខភាព សំបូរ |
| ៣៦ | មណ្ឌលសុខភាព ជំរែក | ៨៥ | មណ្ឌលសុខភាព សំបូរ |
| ៣៧ | មណ្ឌលសុខភាព ជំណាក់ស្លាញ | ៨៦ | មណ្ឌលសុខភាព ក្រឡាញ់ |
| ៣៨ | មណ្ឌលសុខភាព តាយ៉ក | ៨៧ | មណ្ឌលសុខភាព សំរោង |
| ៣៩ | មណ្ឌលសុខភាព ត្បែង | ៨៨ | មណ្ឌលសុខភាព ត្រពាំងធំ |

| ល.រ | ឈ្មោះមូលដ្ឋានសុខាភិបាល | ល.រ | ឈ្មោះមូលដ្ឋានសុខាភិបាល |
|-----|--------------------------|-----|-------------------------------|
| ៤០ | មណ្ឌលសុខភាព គោកចក | ៨៩ | មណ្ឌលសុខភាព ខ្នងភ្នំ |
| ៤១ | មណ្ឌលសុខភាព ចាន់ស | ៩០ | មណ្ឌលសុខភាព អន្លង់សំណរ |
| ៤២ | មណ្ឌលសុខភាព ល្វែងឫស្សី | ៩១ | មណ្ឌលសុខភាព ព្រះដាក់ |
| ៤៣ | មណ្ឌលសុខភាព គោកធ្លកក្រោម | ៩២ | មណ្ឌលសុខភាព តាសោម |
| ៤៤ | មណ្ឌលសុខភាព នគរភាស | ៩៣ | មន្ទីរពេទ្យបង្អែក អង្គរជុំ |
| ៤៥ | មណ្ឌលសុខភាព ចុងឃ្លៀស | ៩៤ | មន្ទីរពេទ្យបង្អែក ពូក |
| ៤៦ | មណ្ឌលសុខភាព ពោធិ៍ទ្រាយ | ៩៥ | មន្ទីរពេទ្យបង្អែក ក្រឡាញ់ |
| ៤៧ | មណ្ឌលសុខភាព ត្រីញ័រ | ៩៦ | មន្ទីរពេទ្យបង្អែក សូទ្រនិគម |
| ៤៨ | មណ្ឌលសុខភាព អំពិល | ៩៧ | មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប |
| ៤៩ | មណ្ឌលសុខភាព បត់ | | |

| មូលដ្ឋានសុខាភិបាលឯកជន | | | |
|-----------------------|---------------------------------|---|-------------------------------|
| ១ | មន្ទីរពេទ្យព្យាបាលនិងសម្ភពក្រោម | ៣ | មន្ទីរពេទ្យព្យាបាល ខេមរអង្គរ២ |
| ២ | គ្លីនិកម៉ារីសូបសៀមរាប | | |

២៣. ខេត្តស្ទឹងត្រែង

| មូលដ្ឋានសុខាភិបាលសាធារណៈ | | | |
|--------------------------|-------------------------|----|-----------------------------------|
| ១ | មណ្ឌលសុខភាព ស្រែសំបូរ | ៩ | មណ្ឌលសុខភាព ស្ទឹងត្រែង |
| ២ | មណ្ឌលសុខភាព ព្រះវិហារ | ១០ | មណ្ឌលសុខភាព ស្រែក្រសាំង |
| ៣ | មណ្ឌលសុខភាព កោះព្រះ | ១១ | មណ្ឌលសុខភាព ស្រែគរ |
| ៤ | មណ្ឌលសុខភាព ស្រែពក | ១២ | មណ្ឌលសុខភាព ក្បាលរមាស |
| ៥ | មណ្ឌលសុខភាព ចំការលើ | ១៣ | មណ្ឌលសុខភាព កោះស្រឡាយ |
| ៦ | មណ្ឌលសុខភាព ថាឡាបរិវាត់ | ១៤ | មណ្ឌលសុខភាព សាមគ្គី |
| ៧ | មណ្ឌលសុខភាព កំភុន | ១៥ | មន្ទីរពេទ្យបង្អែក ខេត្តស្ទឹងត្រែង |
| ៨ | មណ្ឌលសុខភាព សៀមប៉ាង | ១៦ | មន្ទីរពេទ្យយោធាភូមិភាគទី១ |

២៤. ខេត្តស្វាយរៀង

| មូលដ្ឋានសុខាភិបាលសាធារណៈ | | | |
|--------------------------|------------------------|----|----------------------------|
| ១ | មណ្ឌលសុខភាព គគីរ | ២៦ | មណ្ឌលសុខភាព ក្រាលគោ |
| ២ | មណ្ឌលសុខភាព ស្វាយរំពារ | ២៧ | មណ្ឌលសុខភាព ច្រេស |
| ៣ | មណ្ឌលសុខភាព មុខដា | ២៨ | មណ្ឌលសុខភាព បុសមន |
| ៤ | មណ្ឌលសុខភាព ក្រសាំង | ២៩ | មណ្ឌលសុខភាព កណ្តៀងរាយ |
| ៥ | មណ្ឌលសុខភាព ថ្មាធ្នង់ | ៣០ | មណ្ឌលសុខភាព មេសរថ្ងក |
| ៦ | មណ្ឌលសុខភាព ខ្សែត្រ | ៣១ | មណ្ឌលសុខភាព ត្នោត |
| ៧ | មណ្ឌលសុខភាព ចក | ៣២ | មណ្ឌលសុខភាព ព្រៃគគីរ |
| ៨ | មណ្ឌលសុខភាព ចន្រ្ទី | ៣៣ | មណ្ឌលសុខភាព សំឡីស្វាយតាយាន |
| ៩ | មណ្ឌលសុខភាព ស្វាយអង្គ | ៣៤ | មណ្ឌលសុខភាព សំយ៉ាង |
| ១០ | មណ្ឌលសុខភាព តាសួស | ៣៥ | មណ្ឌលសុខភាព ត្រួស |
| ១១ | មណ្ឌលសុខភាព ជីកដី | ៣៦ | មណ្ឌលសុខភាព ម្រាម |
| ១២ | មណ្ឌលសុខភាព ព្រៃអង្គុញ | ៣៧ | មណ្ឌលសុខភាព ស្វាយយា |
| ១៣ | មណ្ឌលសុខភាព ដូង | ៣៨ | មណ្ឌលសុខភាព ជ្រៃធំ |
| ១៤ | មណ្ឌលសុខភាព ទួលស្តី | ៣៩ | មណ្ឌលសុខភាព ស្វាយរៀង |
| ១៥ | មណ្ឌលសុខភាព ដូនស | ៤០ | មណ្ឌលសុខភាព ស្វាយធំ |

| ល.រ | ឈ្មោះមូលដ្ឋានសុខាភិបាល | ល.រ | ឈ្មោះមូលដ្ឋានសុខាភិបាល |
|---------------------------------|----------------------------------|-----|------------------------------------|
| ១៦ | មណ្ឌលសុខភាព កំពង់ត្រាច | ៤១ | មណ្ឌលសុខភាព ញរ |
| ១៧ | មណ្ឌលសុខភាព បារិត | ៤២ | មណ្ឌលសុខភាព ព្រះពន្លា |
| ១៨ | មណ្ឌលសុខភាព ចំឡែង | ៤៣ | មណ្ឌលសុខភាព អំពិល |
| ១៩ | មណ្ឌលសុខភាព បាសាក់ | ៤៤ | មណ្ឌលសុខភាព ស្វាយជ្រំ |
| ២០ | មណ្ឌលសុខភាព ម៉ែនសំអន ត្រពាំងស្តៅ | ៤៥ | មន្ទីរពេទ្យបង្អែក ជីភូ |
| ២១ | មណ្ឌលសុខភាព អង្គប្រស្រែ | ៤៦ | មន្ទីរពេទ្យបង្អែក សាមគ្គីវដ្តល |
| ២២ | មណ្ឌលសុខភាព ពពែត | ៤៧ | មន្ទីរពេទ្យបង្អែក ស្វាយទាប |
| ២៣ | មណ្ឌលសុខភាព សង្កែវ | ៤៨ | មន្ទីរពេទ្យបង្អែក ស្វាយជ្រំ |
| ២៤ | មណ្ឌលសុខភាព ចេក | ៤៩ | មន្ទីរពេទ្យបង្អែក រមាសហែក |
| ២៥ | មណ្ឌលសុខភាព ពងទឹក | ៥០ | មន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង |
| មូលដ្ឋានសុខាភិបាលឯកជន | | | |
| ១ | គ្លីនិកម៉ារីស្តូបស្វាយរៀង | ៣ | មន្ទីរសម្រាកព្យាបាលសោភ័ណអូរ៉ាង |
| ២ | មន្ទីរសម្រាកព្យាបាលពន្លឺបូព៌ា | ៤ | មន្ទីរសម្រាកព្យាបាលជាសុភាព២ |
| ២៥. ខេត្តឧត្តរមានជ័យ | | | |
| មូលដ្ឋានសុខាភិបាលសាធារណៈ | | | |
| ១ | មណ្ឌលសុខភាព វល្លិយាវ | ២១ | មណ្ឌលសុខភាព ទំនប់ដាច់ |
| ២ | មណ្ឌលសុខភាព អូរក្រូច | ២២ | មណ្ឌលសុខភាព បន្ទាយរាក់ |
| ៣ | មណ្ឌលសុខភាព អូរស្មាច់ | ២៣ | មណ្ឌលសុខភាព បុស្សស្បូវ |
| ៤ | មណ្ឌលសុខភាព កូនក្រៀល | ២៤ | មណ្ឌលសុខភាព បេង |
| ៥ | មណ្ឌលសុខភាព គោកខ្ពស់ | ២៥ | មណ្ឌលសុខភាព ពង្រ |
| ៦ | មណ្ឌលសុខភាព គោកភ្នក | ២៦ | មណ្ឌលសុខភាព ផ្កាវ |
| ៧ | មណ្ឌលសុខភាព គោកមន | ២៧ | មណ្ឌលសុខភាព ពពេលសែនជ័យ |
| ៨ | មណ្ឌលសុខភាព ចុងកាល់ | ២៨ | មណ្ឌលសុខភាព ប្រាសាទក្រហមសែនជ័យ |
| ៩ | មណ្ឌលសុខភាព ក្រសាំង | ២៩ | មណ្ឌលសុខភាព រំដួលសែនជ័យ |
| ១០ | មណ្ឌលសុខភាព គោកមនសែនជ័យ | ៣០ | មណ្ឌលសុខភាព ឈូក |
| ១១ | មណ្ឌលសុខភាព អំពិលសែនជ័យ | ៣១ | មណ្ឌលសុខភាព សែនមនោរម្យ១និង២ |
| ១២ | មណ្ឌលសុខភាព សំរោង | ៣២ | មណ្ឌលសុខភាព ស្រះកែវ |
| ១៣ | មណ្ឌលសុខភាព តាមាន់សែនជ័យ | ៣៣ | មណ្ឌលសុខភាព សំរោងសែនជ័យ |
| ១៤ | មណ្ឌលសុខភាព ត្រពាំងប្រាសាទ | ៣៤ | មណ្ឌលសុខភាព ហាលៀមសែនជ័យ |
| ១៥ | មណ្ឌលសុខភាព ត្រពាំងម្លូមសែនជ័យ | ៣៥ | មណ្ឌលសុខភាព ដូនកែន |
| ១៦ | មណ្ឌលសុខភាព រំចេក | ៣៦ | មណ្ឌលសុខភាព អន្លង់វែង |
| ១៧ | មណ្ឌលសុខភាព គេដោថ្មដួន | ៣៧ | មណ្ឌលសុខភាព អំពិល |
| ១៨ | មណ្ឌលសុខភាព ត្រពាំងប្រិយ័ | ៣៨ | មន្ទីរពេទ្យបង្អែក អន្លង់វែង |
| ១៩ | មណ្ឌលសុខភាព ត្រពាំងតាវ | ៣៩ | មន្ទីរពេទ្យបង្អែក ខេត្តឧត្តរមានជ័យ |
| ២០ | មណ្ឌលសុខភាព ទួលស្វាយសែនជ័យ | | |

**បញ្ជីមូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀង
ផ្នែកហានិភ័យការងារ**

| ល.រ | ឈ្មោះមូលដ្ឋានសុខាភិបាល | ល.រ | ឈ្មោះមូលដ្ឋានសុខាភិបាល |
|---------------------------------|---|-----|--|
| ១. រាជធានីភ្នំពេញ | | | |
| មូលដ្ឋានសុខាភិបាលសាធារណៈ | | | |
| ១ | មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក | ១៥ | មណ្ឌលសុខភាព រលួស |
| ២ | មន្ទីរពេទ្យកាល់ម៉ែត | ១៦ | មណ្ឌលសុខភាព សាក់សំពៅ |
| ៣ | មន្ទីរពេទ្យព្រះកុសុមៈ | ១៧ | មណ្ឌលសុខភាព សាមគ្គី |
| ៤ | មន្ទីរពេទ្យព្រះអង្គឌួង | ១៨ | មណ្ឌលសុខភាព ស្ទឹងមានជ័យ |
| ៥ | មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត | ១៩ | មណ្ឌលសុខភាព ស្មៅ |
| ៦ | មណ្ឌលសុខភាព ពញាពន់ | ២០ | មន្ទីរពេទ្យបង្អែក ព្រែកព្នៅ |
| ៧ | មណ្ឌលសុខភាព គីឡូម៉ែត្រលេខ ៩ | ២១ | មន្ទីរពេទ្យបង្អែក ចតុមុខ |
| ៨ | មណ្ឌលសុខភាព គីឡូម៉ែត្រលេខ៦ | ២២ | មន្ទីរពេទ្យបង្អែក ដង្កោ |
| ៩ | មណ្ឌលសុខភាព គោករកា | ២៣ | មន្ទីរពេទ្យបង្អែក ពោធិចិនតុង |
| ១០ | មណ្ឌលសុខភាព ឃ្នួញ | ២៤ | មន្ទីរពេទ្យបង្អែក មានជ័យ |
| ១១ | មណ្ឌលសុខភាព ជួនពេញ | ២៥ | មន្ទីរពេទ្យបង្អែក មិត្តភាពកម្ពុជា-ចិនសែនសុខ |
| ១២ | មណ្ឌលសុខភាព ទឹកថ្លា | ២៦ | មន្ទីរពេទ្យបង្អែក រាជធានីភ្នំពេញ |
| ១៣ | មណ្ឌលសុខភាព ទួលគោក | ២៧ | មន្ទីរពេទ្យបង្អែក សម្តេចឪ |
| ១៤ | មណ្ឌលសុខភាព ព្រែកឯង | | |
| មូលដ្ឋានសុខាភិបាលឯកជន | | | |
| ១ | មន្ទីរពេទ្យសកលវិទ្យាល័យអន្តរជាតិសែនសុខ | ២១ | មន្ទីរសម្រាកព្យាបាល សុភ័ក្ត្រវិសាល |
| ២ | មន្ទីរពេទ្យព្យាបាល និងសម្ភពសុខលាភមេត្រី១ | ២២ | មន្ទីរសម្រាកព្យាបាល សែនមនោរម្យ |
| ៣ | មន្ទីរពេទ្យព្យាបាល ប្រជាប្រិយ | ២៣ | មន្ទីរសម្រាកព្យាបាល ហ៊ាង មុនីរុដ្ឋ១៧ |
| ៤ | មន្ទីរពេទ្យព្យាបាល រតនៈមានជ័យ | ២៤ | មន្ទីរសម្រាកព្យាបាលនិងសម្ភពសុវណ្ណរ៉ា |
| ៥ | មន្ទីរពេទ្យព្យាបាល សុខ ហេង | ២៥ | មន្ទីរសម្រាកព្យាបាលប្រជាប្រិយ៣៧១ |
| ៦ | មន្ទីរពេទ្យព្យាបាល សុខសាន្ត | ២៦ | មន្ទីរសម្រាកព្យាបាលម៉ូត្រា |
| ៧ | មន្ទីរពេទ្យព្យាបាល សុវណ្ណរ៉ាII | ២៧ | មន្ទីរសំរាកព្យាបាល ហែលស័ |
| ៨ | មន្ទីរពេទ្យព្យាបាលប្រជាប្រិយទួលពង្រ | ២៨ | មន្ទីរសំរាកព្យាបាល និង សម្ភព ចំប៉ែស |
| ៩ | មន្ទីរពេទ្យព្យាបាល សុខកែវ | ២៩ | មន្ទីរសំរាកព្យាបាល និងសម្ភព សុខភាពគ្រួសារ |
| ១០ | មន្ទីរសម្រាកព្យាបាល និង សម្ភព កណ្ត្រា | ៣០ | មន្ទីរសំរាកព្យាបាល និងសម្ភពរស្មីសុខភាពថ្មី |
| ១១ | មន្ទីរសម្រាកព្យាបាល និង សម្ភព លីណា | ៣១ | មន្ទីរសំរាកព្យាបាល និងសម្ភពសាមគ្គីសែនជ័យ |
| ១២ | មន្ទីរសម្រាកព្យាបាល និង សម្ភព សុវត្តិភាពចោមចៅ | ៣២ | មន្ទីរសំរាកព្យាបាលសុខភាពយើងអង្គតាមុំញ |
| ១៣ | មន្ទីរសម្រាកព្យាបាល និង សម្ភពបៃតង | ៣៣ | មន្ទីរសម្រាកព្យាបាល ហ៊ាង មុនីរុដ្ឋ |
| ១៤ | មន្ទីរសម្រាកព្យាបាល និងសម្ភពក្រាំងពង្រ | ៣៤ | មន្ទីរពេទ្យវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម |
| ១៥ | មន្ទីរសម្រាកព្យាបាល និងសម្ភពមាតាអូរឌីម | ៣៥ | មន្ទីរសម្រាកព្យាបាល និង សម្ភពបូរិន |
| ១៦ | មន្ទីរសម្រាកព្យាបាល និងសម្ភពសុខលាភមេត្រី២ | ៣៦ | មន្ទីរសម្រាកព្យាបាលមូលមិត្ត |
| ១៧ | មន្ទីរសម្រាកព្យាបាល និងសម្ភពសុខលាភមេត្រី៤ | ៣៧ | មន្ទីរសម្រាកព្យាបាលសុខាទំនប់ថ្មី |
| ១៨ | មន្ទីរសម្រាកព្យាបាល ជាសុខភាពភ្នំពេញ | ៣៨ | មន្ទីរសំរាកព្យាបាល និងសម្ភពសុខាកំបូល |
| ១៩ | មន្ទីរសម្រាកព្យាបាល វឌ្ឍនៈមេត្រី | ៣៩ | មន្ទីរសម្រាកព្យាបាល និង សម្ភពយូនិក |
| ២០ | មន្ទីរសម្រាកព្យាបាល សុភមង្គល | ៤០ | មន្ទីរសម្រាកព្យាបាល និងសម្ភពសុខដុមរម្យនា |

| ល.រ | ឈ្មោះមូលដ្ឋានសុខាភិបាល | ល.រ | ឈ្មោះមូលដ្ឋានសុខាភិបាល |
|--------------------------|---|-----|--|
| ២. ខេត្តកណ្តាល | | | |
| មូលដ្ឋានសុខាភិបាលសាធារណៈ | | | |
| ១ | មណ្ឌលសុខភាព គគីរធំ | ១៤ | មណ្ឌលសុខភាព ដំណាក់អំពិល |
| ២ | មណ្ឌលសុខភាព ជ័យធំ | ១៥ | មណ្ឌលសុខភាព បែកចាន |
| ៣ | មណ្ឌលសុខភាព ដីឥដ្ឋ | ១៦ | មន្ទីរពេទ្យបង្អែក កណ្តាលស្ទឹង |
| ៤ | មណ្ឌលសុខភាព បន្ទាយដែក | ១៧ | មន្ទីរពេទ្យបង្អែក កៀនស្វាយ |
| ៥ | មណ្ឌលសុខភាព ព្រែកលូង | ១៨ | មន្ទីរពេទ្យបង្អែក ខ្សាច់កណ្តាល |
| ៦ | មណ្ឌលសុខភាព ព្រែកហូរ | ១៩ | មន្ទីរពេទ្យបង្អែក លើកដែក |
| ៧ | មណ្ឌលសុខភាព ព្រែកអញ្ចាញ | ២០ | មន្ទីរពេទ្យបង្អែក ល្វាងម |
| ៨ | មណ្ឌលសុខភាព វិហារសូតិ | ២១ | មន្ទីរពេទ្យបង្អែក ស្អាង |
| ៩ | មណ្ឌលសុខភាព សៀមរាប | ២២ | មន្ទីរពេទ្យបង្អែក កោះធំ |
| ១០ | មណ្ឌលសុខភាព សំរោងធំ | ២៣ | មន្ទីរពេទ្យបង្អែក ប៊ុនរ៉ានីហ៊ុនសែនរកាកោង |
| ១១ | មណ្ឌលសុខភាព អំពៅព្រៃ | ២៤ | មន្ទីរពេទ្យបង្អែក ពញាពូ |
| ១២ | មណ្ឌលសុខភាព គេដៅសែនវិហារសូតិ | ២៥ | មន្ទីរពេទ្យបង្អែក ជ័យជំនះ |
| ១៣ | មណ្ឌលសុខភាព ស្វាយរមៀត | ២៦ | មន្ទីរពេទ្យបង្អែក អង្គស្នួល |
| មូលដ្ឋានសុខាភិបាលឯកជន | | | |
| ១ | មន្ទីរសម្រាកព្យាបាល ថ្នល់ទទឹង | ៥ | មន្ទីរសម្រាកព្យាបាល និងសម្ភពចតុមុខ |
| ២ | មន្ទីរសំរាកព្យាបាល សុខមង្គល | ៦ | មន្ទីរសម្រាកព្យាបាល សៀមរាបកន្ទួត |
| ៣ | មន្ទីរពហុព្យាបាល សុខលាភមេត្រី៣ | ៧ | មន្ទីរពហុព្យាបាល និងសម្ភពសុខាបែកចាន |
| ៤ | មន្ទីរសម្រាកព្យាបាល ទេពមង្គល | ៨ | មន្ទីរសម្រាកព្យាបាល និងសម្ភព សុខ ម៉េង |
| ៣. ខេត្តកែប | | | |
| មូលដ្ឋានសុខាភិបាលសាធារណៈ | | | |
| ១ | មន្ទីរពេទ្យបង្អែក ខេត្តកែប | | |
| មូលដ្ឋានសុខាភិបាលឯកជន | | | |
| ១ | មន្ទីរសម្រាកព្យាបាល និងសម្ភព សុខុមាលកែប | | |
| ៤. ខេត្តកោះកុង | | | |
| មូលដ្ឋានសុខាភិបាលសាធារណៈ | | | |
| ១ | មន្ទីរពេទ្យបង្អែក ខេត្តកោះកុង | ២ | មន្ទីរពេទ្យបង្អែក ស្រែអំបិល |
| មូលដ្ឋានសុខាភិបាលឯកជន | | | |
| ១ | មន្ទីរសម្រាកព្យាបាលនិងសម្ភពកោះកុង | | |
| ៥. ខេត្តក្រចេះ | | | |
| មូលដ្ឋានសុខាភិបាលសាធារណៈ | | | |
| ១ | មណ្ឌលសុខភាព រលួស | ៣ | មន្ទីរពេទ្យបង្អែក ខេត្តក្រចេះ |
| ២ | មន្ទីរពេទ្យបង្អែក ឆ្នុង | ៤ | មន្ទីរពេទ្យបង្អែក ស្នួល |
| ៦. ខេត្តកំពង់ចាម | | | |
| មូលដ្ឋានសុខាភិបាលសាធារណៈ | | | |
| ១ | មណ្ឌលសុខភាព តាំងក្រសាំង | ៧ | មន្ទីរពេទ្យបង្អែក ព្រៃឈរ |
| ២ | មណ្ឌលសុខភាព ស្ទឹងជ័យ | ៨ | មន្ទីរពេទ្យបង្អែក កងមាស |
| ៣ | មន្ទីរពេទ្យបង្អែក ខេត្តកំពង់ចាម | ៩ | មន្ទីរពេទ្យបង្អែក បាធាយ |

| ល.រ | ឈ្មោះមូលដ្ឋានសុខាភិបាល | ល.រ | ឈ្មោះមូលដ្ឋានសុខាភិបាល |
|---------------------------------|---------------------------------------|-----|--|
| ៤ | មន្ទីរពេទ្យបង្អែក ហ៊ុនសែនស្ទឹងត្រង់ | ១០ | មន្ទីរពេទ្យបង្អែក ជើងព្រៃ |
| ៥ | មន្ទីរពេទ្យបង្អែក ចំការលើ | ១១ | មន្ទីរពេទ្យបង្អែក ស្រីសន្ធរ |
| ៦ | មន្ទីរពេទ្យបង្អែក កោះសូទិន | | |
| មូលដ្ឋានសុខាភិបាលឯកជន | | | |
| ១ | មន្ទីរពេទ្យព្យាបាល និងសម្ភពសុវណ្ណភី ៣ | | |
| ៧. ខេត្តកំពង់ឆ្នាំង | | | |
| មូលដ្ឋានសុខាភិបាលសាធារណៈ | | | |
| ១ | មណ្ឌលសុខភាព ស្វាយជុក | ៥ | មណ្ឌលសុខភាព ច្រេស |
| ២ | មណ្ឌលសុខភាព ព្រៃខ្មែរ | ៦ | មន្ទីរពេទ្យបង្អែក កំពង់ត្រឡាច |
| ៣ | មណ្ឌលសុខភាព អំពិលទឹក | ៧ | មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង |
| ៤ | មណ្ឌលសុខភាព កំពង់ត្រឡាចលើ | ៨ | មន្ទីរពេទ្យបង្អែក បរិបូណ៌ |
| មូលដ្ឋានសុខាភិបាលឯកជន | | | |
| ១ | មន្ទីរសម្រាកព្យាបាល តែ វណ្ណា | ២ | មន្ទីរសម្រាកព្យាបាល និង សម្ភព មាតារីករាយ |
| ៨. ខេត្តកំពង់ចំរើ | | | |
| មូលដ្ឋានសុខាភិបាលសាធារណៈ | | | |
| ១ | មណ្ឌលសុខភាព សាលារិស័យ | ៤ | មន្ទីរពេទ្យបង្អែក ស្ទោង |
| ២ | មណ្ឌលសុខភាព តាំងក្រសាំង | ៥ | មន្ទីរពេទ្យបង្អែក ខេត្តកំពង់ចំរើ |
| ៣ | មណ្ឌលសុខភាព គគីរធំ | ៦ | មន្ទីរពេទ្យបង្អែក បារាយណ៍-សន្ទុក |
| ៩. ខេត្តកំពង់ស្ពឺ | | | |
| មូលដ្ឋានសុខាភិបាលសាធារណៈ | | | |
| ១ | មណ្ឌលសុខភាព វាលអង្គពពេល | ៦ | មន្ទីរពេទ្យបង្អែក ឧដុង្គ |
| ២ | មណ្ឌលសុខភាព ព្រៃញាតិ | ៧ | មន្ទីរពេទ្យបង្អែក ត្រពាំងក្រឡឹង |
| ៣ | មណ្ឌលសុខភាព ស្រង់ | ៨ | មន្ទីរពេទ្យបង្អែក គងពិសី |
| ៤ | មណ្ឌលសុខភាព វាំងព្រះស្រែ | ៩ | មន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ |
| ៥ | មណ្ឌលសុខភាព ពោធិ៍ចំរើន | | |
| មូលដ្ឋានសុខាភិបាលឯកជន | | | |
| ១ | មន្ទីរសម្រាកព្យាបាលទេពប្រសិទ្ធ | ៤ | មន្ទីរសម្រាកព្យាបាលមូលមិត្តដើមរការ |
| ២ | មន្ទីរសម្រាកព្យាបាល សុខណាកំពង់ស្ពឺ | ៥ | មន្ទីរសម្រាកព្យាបាល ជេង សុភ័ក្ត្រា |
| ៣ | មន្ទីរសម្រាកព្យាបាល ជា សុខលីម | ៦ | មន្ទីរសម្រាកព្យាបាល និង សម្ភព មុន្នីនាថ |
| ១០. ខេត្តកំពត | | | |
| មូលដ្ឋានសុខាភិបាលសាធារណៈ | | | |
| ១ | មណ្ឌលសុខភាព ត្រពាំងរាំង | ៥ | មន្ទីរពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុនសែនកោះស្នា |
| ២ | មណ្ឌលសុខភាព សំឡាញ | ៦ | មន្ទីរពេទ្យបង្អែក ឈូក |
| ៣ | មណ្ឌលសុខភាព ឫស្សីស្រុកខាងកើត | ៧ | មន្ទីរពេទ្យបង្អែក អង្គរជ័យ |
| ៤ | មន្ទីរពេទ្យបង្អែក កំពង់ត្រាច | ៨ | មន្ទីរពេទ្យបង្អែក ខេត្តកំពត |
| ១១. ខេត្តតាកែវ | | | |
| មូលដ្ឋានសុខាភិបាលសាធារណៈ | | | |
| ១ | មណ្ឌលសុខភាព ក្រាំងលាវ | ៧ | មន្ទីរពេទ្យបង្អែក កោះអណ្តែត |
| ២ | មណ្ឌលសុខភាព ឧត្តមសុរិយា | ៨ | មន្ទីរពេទ្យបង្អែក អង្គរបូរី |

| ល.រ | ឈ្មោះមូលដ្ឋានសុខាភិបាល | ល.រ | ឈ្មោះមូលដ្ឋានសុខាភិបាល |
|---------------------------------|---|-----|--|
| ៣ | មណ្ឌលសុខភាព ត្រាំខ្នារ | ៩ | មន្ទីរពេទ្យបង្អែក គិរីវង់ |
| ៤ | មណ្ឌលសុខភាព ប្រាំបីមុំ | ១០ | មន្ទីរពេទ្យបង្អែក ព្រែកឃ្លាស |
| ៥ | មណ្ឌលសុខភាព អង្គរកា | ១១ | មន្ទីរពេទ្យបង្អែក ខេត្តតាកែវ |
| ៦ | មន្ទីរពេទ្យបង្អែក បាទី | ១២ | មន្ទីរពេទ្យបង្អែក អង្គរកា |
| មូលដ្ឋានសុខាភិបាលឯកជន | | | |
| ១ | មន្ទីរសម្រាកព្យាបាល សោម វ៉ា លាយបូរ | ៣ | មន្ទីរពេទ្យភ្នែកខេត្តតាកែវ |
| ២ | មន្ទីរសម្រាកព្យាបាល សុខាបាទី | ៤ | មន្ទីរសម្រាកព្យាបាល និងសម្ព័ន្ធប្រាសាទ២ |
| ១២. ខេត្តត្បូងឃ្មុំ | | | |
| មូលដ្ឋានសុខាភិបាលសាធារណៈ | | | |
| ១ | មណ្ឌលសុខភាព ស្វង ២ | ៥ | មន្ទីរពេទ្យបង្អែក អូររាំងឌី |
| ២ | មណ្ឌលសុខភាព មៀន | ៦ | មន្ទីរពេទ្យបង្អែក ពញាក្រែក |
| ៣ | មន្ទីរពេទ្យបង្អែក ក្រូចឆ្មារ | ៧ | មន្ទីរពេទ្យបង្អែក តំបែរ |
| ៤ | មន្ទីរពេទ្យបង្អែក ខេត្តត្បូងឃ្មុំ | ៨ | មន្ទីរពេទ្យបង្អែក មេមត់ |
| មូលដ្ឋានសុខាភិបាលឯកជន | | | |
| ១ | មន្ទីរសម្រាកព្យាបាល និងសម្ព័ន្ធសុខសំណាង | ២ | មន្ទីរសម្រាកព្យាបាល និងសម្ព័ន្ធទេពនិម្មិត |
| ១៣. ខេត្តបន្ទាយមានជ័យ | | | |
| មូលដ្ឋានសុខាភិបាលសាធារណៈ | | | |
| ១ | មណ្ឌលសុខភាព រលួស | ៧ | មន្ទីរពេទ្យបង្អែក ស្វាយចេក |
| ២ | មណ្ឌលសុខភាព ទឹកថ្លា | ៨ | មន្ទីរពេទ្យបង្អែក ភ្នំស្រុក |
| ៣ | មន្ទីរពេទ្យបង្អែក សិរីសោភ័ណ្ណ | ៩ | មន្ទីរពេទ្យបង្អែក ថ្មពួក |
| ៤ | មន្ទីរពេទ្យបង្អែក អូរជ្រៅ | ១០ | មន្ទីរពេទ្យបង្អែក បោយប៉ែត |
| ៥ | មន្ទីរពេទ្យបង្អែក ម៉ាឡែសន្តិភាព | ១១ | មន្ទីរពេទ្យបង្អែក ខេត្ត មិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី |
| ៦ | មន្ទីរពេទ្យបង្អែក ព្រះនេត្រព្រះ | | |
| មូលដ្ឋានសុខាភិបាលឯកជន | | | |
| ១ | មន្ទីរសំរាកព្យាបាល និងសម្ព័ន្ធដីកទ័នណា | ២ | មន្ទីរសម្រាកព្យាបាលអគារថ្មី |
| ១៤. ខេត្តប៉ៃលិន | | | |
| មូលដ្ឋានសុខាភិបាលសាធារណៈ | | | |
| ១ | មន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន | | |
| ១៥. ខេត្តបាត់ដំបង | | | |
| មូលដ្ឋានសុខាភិបាលសាធារណៈ | | | |
| ១ | មណ្ឌលសុខភាព កន្ទី ១ | ៨ | មណ្ឌលសុខភាព ស្តៅ |
| ២ | មណ្ឌលសុខភាព ឈើទាល | ៩ | មន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង |
| ៣ | មណ្ឌលសុខភាព ត្រាង | ១០ | មន្ទីរពេទ្យបង្អែក ថ្មគោល |
| ៤ | មណ្ឌលសុខភាព បាសាក់ | ១១ | មន្ទីរពេទ្យបង្អែក មោងឫស្សី |
| ៥ | មណ្ឌលសុខភាព មានជ័យ | ១២ | មន្ទីរពេទ្យបង្អែក រកា |
| ៦ | មណ្ឌលសុខភាព រស្មីសង្ហា | ១៣ | មន្ទីរពេទ្យបង្អែក សំពៅលូន |
| ៧ | មណ្ឌលសុខភាព ស ខេង កំពឹងពួយ | ១៤ | មន្ទីរពេទ្យបង្អែក ឯកភ្នំ |

| ល.រ | ឈ្មោះមូលដ្ឋានសុខាភិបាល | ល.រ | ឈ្មោះមូលដ្ឋានសុខាភិបាល |
|---------------------------|--|-----|----------------------------------|
| ១៦. ខេត្តពោធិ៍សាត់ | | | |
| មូលដ្ឋានសុខាភិបាលសាធារណៈ | | | |
| ១ | មណ្ឌលសុខភាព ឈើតុំ | ៤ | មន្ទីរពេទ្យបង្អែក បាកាន |
| ២ | មណ្ឌលសុខភាព ស្នាមព្រះ | ៥ | មន្ទីរពេទ្យបង្អែក ក្រគរ |
| ៣ | មន្ទីរពេទ្យបង្អែក ភ្នំក្រវាញ | ៦ | មន្ទីរពេទ្យបង្អែក ខេត្តពោធិ៍សាត់ |
| ១៧. ខេត្តព្រៃវែង | | | |
| មូលដ្ឋានសុខាភិបាលសាធារណៈ | | | |
| ១ | មណ្ឌលសុខភាព កោះរកា | ១២ | មន្ទីរពេទ្យបង្អែក កញ្ជ្រៀច |
| ២ | មណ្ឌលសុខភាព កោះចេក | ១៣ | មន្ទីរពេទ្យបង្អែក ពាមជរ |
| ៣ | មណ្ឌលសុខភាព កោះសំពៅ | ១៤ | មន្ទីរពេទ្យបង្អែក អ្នកលៀង |
| ៤ | មណ្ឌលសុខភាព ព្រែកក្របៅ | ១៥ | មន្ទីរពេទ្យបង្អែក ព្រះស្តេច |
| ៥ | មណ្ឌលសុខភាព តាកោ | ១៦ | មន្ទីរពេទ្យបង្អែក កំបាយមារ |
| ៦ | មណ្ឌលសុខភាព ពាមមន្ទារ | ១៧ | មន្ទីរពេទ្យបង្អែក បាភ្នំ |
| ៧ | មណ្ឌលសុខភាព ជាច | ១៨ | មន្ទីរពេទ្យបង្អែក ស្វាយអន្ទរ |
| ៨ | មណ្ឌលសុខភាព រាប | ១៩ | មន្ទីរពេទ្យបង្អែក មេសាង |
| ៩ | មណ្ឌលសុខភាព ឫស្សីសាញ់ | ២០ | មន្ទីរពេទ្យបង្អែក កំពង់ត្របែក |
| ១០ | មន្ទីរពេទ្យបង្អែក ពារាំង | ២១ | មន្ទីរពេទ្យបង្អែក ខេត្តព្រៃវែង |
| ១១ | មន្ទីរពេទ្យបង្អែក ស៊ីធរកណ្តាល | | |
| ១៨. ខេត្តព្រះវិហារ | | | |
| មូលដ្ឋានសុខាភិបាលសាធារណៈ | | | |
| ១ | មណ្ឌលសុខភាព ភ្នំដែក | ៣ | មន្ទីរពេទ្យបង្អែក ជាំក្បាន |
| ២ | មណ្ឌលសុខភាព ស្រអែម | ៤ | មន្ទីរពេទ្យបង្អែក ខេត្ត 16មករា |
| ១៩. ខេត្តព្រះសីហនុ | | | |
| មូលដ្ឋានសុខាភិបាលសាធារណៈ | | | |
| ១ | មណ្ឌលសុខភាព រាម | ៣ | មន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ |
| ២ | មណ្ឌលសុខភាព វាលវេញ | | |
| មូលដ្ឋានសុខាភិបាលឯកជន | | | |
| ១ | មន្ទីរសម្រាកព្យាបាល កងកេង | ២ | មន្ទីរសម្រាកព្យាបាល សេតេ |
| ២០. ខេត្តមណ្ឌលគិរី | | | |
| មូលដ្ឋានសុខាភិបាលសាធារណៈ | | | |
| ១ | មណ្ឌលសុខភាព កែវសីមា | ៣ | មន្ទីរពេទ្យបង្អែក កោះញែក |
| ២ | មណ្ឌលសុខភាព អូរអាម | ៤ | មន្ទីរពេទ្យបង្អែក មណ្ឌលគិរី |
| ២១. ខេត្តរតនគិរី | | | |
| មូលដ្ឋានសុខាភិបាលសាធារណៈ | | | |
| ១ | មណ្ឌលសុខភាព កូនម៉ុំ | ៤ | មន្ទីរពេទ្យបង្អែក ខេត្តរតនៈគិរី |
| ២ | មណ្ឌលសុខភាព លំដាត់ | ៥ | មន្ទីរពេទ្យបង្អែក បរកែវ |
| ៣ | មណ្ឌលសុខភាព សាមគ្គី | | |
| មូលដ្ឋានសុខាភិបាលឯកជន | | | |
| ១ | មន្ទីរសម្រាកព្យាបាល និងសម្ព័ន្ធសុខបញ្ញា II | | |

| ល.រ | ឈ្មោះមូលដ្ឋានសុខាភិបាល | ល.រ | ឈ្មោះមូលដ្ឋានសុខាភិបាល |
|-----------------------------|--------------------------------------|-----|------------------------------------|
| ២២. ខេត្តសៀមរាប | | | |
| មូលដ្ឋានសុខាភិបាលសាធារណៈ | | | |
| ១ | មណ្ឌលសុខភាព នគរធំ | ៦ | មន្ទីរពេទ្យបង្អែក ពួក |
| ២ | មណ្ឌលសុខភាព ខ្នារ | ៧ | មន្ទីរពេទ្យបង្អែក ក្រឡាញ់ |
| ៣ | មណ្ឌលសុខភាព សៀមរាប | ៨ | មន្ទីរពេទ្យបង្អែក សូទ្រនិតម |
| ៤ | មណ្ឌលសុខភាព តាសោម | ៩ | មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប |
| ៥ | មន្ទីរពេទ្យបង្អែក អង្គរជុំ | | |
| មូលដ្ឋានសុខាភិបាលឯកជន | | | |
| ១ | មន្ទីរពេទ្យព្យាបាលនិងសម្ភពជ្យារក្រោម | ២ | មន្ទីរពេទ្យព្យាបាល ខេមរអង្គរ២ |
| ២៣. ខេត្តស្ទឹងត្រែង | | | |
| មូលដ្ឋានសុខាភិបាលសាធារណៈ | | | |
| ១ | មណ្ឌលសុខភាព សាមគ្គី | ៣ | មន្ទីរពេទ្យយោធាភូមិភាគទី១ |
| ២ | មន្ទីរពេទ្យបង្អែក ខេត្តស្ទឹងត្រែង | | |
| ២៤. ខេត្តស្វាយរៀង | | | |
| មូលដ្ឋានសុខាភិបាលសាធារណៈ | | | |
| ១ | មន្ទីរពេទ្យបង្អែក ជីភូ | ៤ | មន្ទីរពេទ្យបង្អែក ស្វាយជ្រំ |
| ២ | មន្ទីរពេទ្យបង្អែក សាមគ្គីរដ្ឋល | ៥ | មន្ទីរពេទ្យបង្អែក រមាសហែក |
| ៣ | មន្ទីរពេទ្យបង្អែក ស្វាយទាប | ៦ | មន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង |
| មូលដ្ឋានសុខាភិបាលឯកជន | | | |
| ១ | មន្ទីរសម្រាកព្យាបាលពន្លឺបូព៌ា | ៣ | មន្ទីរសម្រាកព្យាបាលជាសុភាព២ |
| ២ | មន្ទីរសម្រាកព្យាបាលសោភ័ណអូរ៉ាំង | | |
| ២៥. ខេត្តឧត្តរមានជ័យ | | | |
| មូលដ្ឋានសុខាភិបាលសាធារណៈ | | | |
| ១ | មណ្ឌលសុខភាព អូរស្មាច់ | ៣ | មន្ទីរពេទ្យបង្អែក ខេត្តឧត្តរមានជ័យ |
| ២ | មន្ទីរពេទ្យបង្អែក អន្លង់វែង | | |

អាសយដ្ឋាន និងលេខទូរស័ព្ទសម្រាប់ទំនាក់ទំនងជាមួយ ប.ស.ស. តាមបណ្តាខណ្ឌ

| អាសយដ្ឋាន និងលេខទូរស័ព្ទសម្រាប់ទំនាក់ទំនងជាមួយ ប.ស.ស. តាមបណ្តាខណ្ឌ ក្នុងរាជធានីភ្នំពេញ | | | | |
|--|------------------|--|---|---|
| ល.រ | ប.ស.ស. សាខាខេត្ត | អាសយដ្ឋាន | លេខទូរស័ព្ទដៃ | លេខទូរស័ព្ទលើតុ |
| ១ | កណ្តាល | ភូមិអន្លង់ ផ្លូវលេខ០៨ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ស្នាក់ការព្រែកតាមាក់) | ០៨៥ ៥៦៧ ៧៦៦ ០១២ ៨៥៥ ២២៦ | ០២៣ ៩៩៩ ២១៩ |
| | | ផ្ទះលេខ០១ ផ្លូវ២០២ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល (ស្នាក់ការក្រុងតាខ្មៅ) | ០៩៦ ៦១៥ ៦១៦ ០១២ ៧៨៨ ៧១១ ០៦៩ ៧៨៨ ៧១១ | ០២៣ ៩៨៨ ៤១១ ០២៣ ៤២៥ ៧០៧ ០២៤ ៦៤០ ៦៧៦ |
| ២ | កំពង់ស្ពឺ | ផ្លូវជាតិលេខ៤ ភូមិត្រពាំងស្វាយ ឃុំក្រាំងម្នាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល (ស្នាក់ការបែកចាន) | ០១២ ២៨៦ ៨៧៩ ០៨១ ៥៥៦ ៦៧៧ ០៦០ ២១២ ២១២ | ០២៣ ៩៨៨ ៤១២ |
| | | ផ្ទះលេខD6-01 ភូមិក្រាំងពលទេព សង្កាត់ការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ស្នាក់ការច្បារមន) | ០១២ ៥៤១ ១៩៨ ០៨៦ ៥៤១ ១៩៨ | ០២៥ ៩០០ ០១២ |
| ៣ | ព្រះសីហនុ | ផ្លូវជាតិលេខ៤ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ | ០៧៧ ៦៦៣ ២១៥ | ០២៣ ៩៨៨ ៤០៩ ០៣៤ ៩៣៤ ៦០៧ ០៣៤ ៩៣៤ ៦០៦ |
| ៤ | ស្វាយរៀង | ផ្លូវលេខ១១៧ ភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង (ស្នាក់ការក្រុងស្វាយរៀង) | ០៧៧ ៦៦៣ ២១៤ | ០៤៤ ៩៤៦ ២៦៧ ០៤៤ ៩៤៦ ២៦៦ |
| | | ផ្ទះលេខ២៣-២៥ ភូមិតាបឺប សង្កាត់បារិត ក្រុងបារិត ខេត្តស្វាយរៀង (ស្នាក់ការក្រុងបារិត) | ០៩៦ ៧៨៧ ៨២៣៤ ០៩៧ ៩៧០ ៣២៨១ | ០២៣ ៩៨៨ ៤០៨ |
| ៥ | កំពង់ឆ្នាំង | ភូមិទី០៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង (ស្នាក់ការក្រុងកំពង់ឆ្នាំង) | ០៧៧ ៦៦៣ ២១៦ ០១៦ ៨៨៤ ៣៤៨ | ០២៣ ៩៨៨ ៤០៤ ០២៦ ៩៨៨ ៨៩១ ០២៦ ៧៧៥ ៥៦៦ |
| | | ភូមិកាអត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង (ស្នាក់ការស្រុកកំពង់ត្រឡាច) | ០១២ ៩០៧ ២០១ ០៩៨ ២៦២ ២៣៣ | ០២៣ ៩៨៨ ៤០៤ |
| ៦ | សៀមរាប | ផ្ទះលេខ១៣-១៥ ផ្លូវបណ្តោយទី១ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប | ០១២ ៥៣៤ ៣៤៥ ០៩៨ ៦៦៥ ៤៣២ | ០២៣ ៩៨៨ ៣៥៥ ០៦៣ ៩៦៥ ៩៣៥ ០៦៣ ៩៦៥ ៩៣៤ |
| ៧ | កំពង់ធំ | ភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ | ០៩២ ៧៤៧ ០៩៩ ០១៦ ៧៤៧ ០៩៩ | ០២៣ ៩៨៨ ៣៥៣ ០៦២ ២១០ ៤៦៣ |
| ៨ | បន្ទាយមានជ័យ | ផ្ទះលេខD៤២ បូរីយ៉ែម ណារី ភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (ស្នាក់ការក្រុងសិរីសោភ័ណ) | ០៧៧ ៦៦៣ ២១៨ | ០២៣ ៩៨៨ ៤១៨ ០៥៤ ៩៦៧ ៤៤៩ |
| | | ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ស្នាក់ការក្រុងប៉ោយប៉ែត) | ០៨៩ ៩៨៧ ៨៨៧ | ០៥៤ ៧១១ ៤៤១ |

| | | | | |
|----|-------------|--|--|---|
| ៩ | កំពង់ចាម | ផ្លូវលេខ៤៧ (អគ្គិសនីថ្មី) ភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម (ស្នាក់ការក្រុងកំពង់ចាម) | ០៨៦ ៥៦២ ៩០០ ០១០ ៧៥២ ៣៣៦ ០៧៧ ៩៩០ ០៤៨ | ០២៣ ៩៨៨ ៤១៣ ០៤២ ៩៤៣ ៣៨៨ |
| | | ភូមិរៀង ឃុំខ្នុរជំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម (ស្នាក់ការស្រុកជើងព្រៃ) | | ០២៣ ៩៨៨ ៤១៣ |
| ១០ | ក្រចេះ | ភូមិអូរឫស្សី១ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ | ០៩២ ៨៧៣ ០៥១ ០៩៧ ២៦២ ៧៥៤៧ | ០២៣ ៩៨៨ ៣៥៧ ០៧២ ២១០ ៤២៣ |
| ១១ | ព្រៃវែង | ផ្ទះលេខ១០៧ ភូមិលេខ០៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង | ០១២ ៧៨៨ ៧១១ ០៩២ ៧០៨ ៨០៣ ០១២ ៣៦៣ ៩៨៦ | ០២៣ ៩៨៨ ៤១៥ |
| ១២ | តាកែវ | ផ្លូវលេខ២៣ ក្រុមទី៣៤ ភូមិចក សង្កាត់រកាក្នុង ក្រុងជូនកែវ ខេត្តតាកែវ | ០១២ ៦៣៦ ៤៣៩ | ០២៣ ៩៨៨ ៣៥៤ ០៣២ ២១០ ៨៧០ ០៣២ ២១០ ៦៦៦ |
| ១៣ | កំពត | ភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត | ០១២ ៦២៣៣៣២ ០១២ ៨២៣ ១៩២ | ០២៣ ៩៨៨ ៤០៧ ០៣៣ ៩៣២ ១៣៣ |
| ១៤ | កែប | ភូមិអូរក្រសាវ សង្កាត់អូរក្រសាវ ក្រុងកែប ខេត្តកែប | ០៩៣ ៩៣៣ ៣៨៣ ០៧៨ ២៨៦ ១១១ | ០២៣ ៩៨៨ ៤០៦ |
| ១៥ | កោះកុង | ផ្ទះលេខ២៦ ភូមិ៣ សង្កាត់ដងទង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង | ០៩៧ ៩៧៣ ៩០០៦ ០១២ ៦២៥ ៨៥៥ ០១៥ ៦២៩ ៩៤៤ | ០២៣ ៩៨៨ ៤១៤ ០៣៥ ៩៣៦ ៤៣៦ |
| ១៦ | បាត់ដំបង | ផ្ទះលេខ១១៧ ភូមិចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង | ០៩៧ ៩៩៧ ២៨២៩ | ០២៣ ៩៨៨ ៤១៧ ០៥៣ ៩០០ ៣៣៦ |
| ១៧ | ប៉ៃលិន | ភូមិបឋមសៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន | ០៨៦ ៨៩៣ ៧៧៧ ០១២ ២៤០ ០០០ | ០២៣ ៩៨៨ ៣៥២ ០៥៥ ៩៥៦ ៦៦៧ |
| ១៨ | ពោធិ៍សាត់ | ភូមិស្ពានថ្ម សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ | ០៩២ ៩៣៥ ០៩៥ ០៩២ ៧០៧ ៣៨៥ | ០២៣ ៩៨៨ ៤១៦ ០៥២ ៩៥១ ១២៣ |
| ១៩ | ស្ទឹងត្រែង | ភូមិថ្មលាត សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង | ០១២ ៤០៥ ៤៥១ | ០២៣ ៩៨៨ ៣៥៩ |
| ២០ | រតនគិរី | ភូមិទេសអន្លូង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី | ០១១ ៤៥១ ៧៧៧ ០៩៧ ៩៦៦ ៧៦៦៦ | ០២៣ ៩៨៨ ៣៥១ ០៧៥ ៩៧៤ ១៨៤ |
| ២១ | មណ្ឌលគិរី | ភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី | ០១២ ២០៥ ៧៥៦ ០៨៨ ៨២០ ៥៧៥៦ | ០២៣ ៩៨៨ ៣៥៨ |
| ២២ | ឧត្តរមានជ័យ | ភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ | ០៩៧ ៥២៣ ៤៦៦៦ ០៩៥ ៣១១ ៣០០ | ០២៣ ៩៨៨ ៣៥៦ |
| ២៣ | ព្រះវិហារ | ផ្លូវម្លូព្រៃ ភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ | ០៩៧ ៣៦៦ ៦០៦០ ០១២ ២៥៩ ២៥៨ | ០២៣ ៩៨៨ ៤១០ |
| ២៤ | ត្បូងឃ្មុំ | ផ្លូវថ្នល់ជាតិ ភូមិជ្រៃបិទមាស សង្កាត់ស្ទឹង ក្រុងស្ទឹង ខេត្តត្បូងឃ្មុំ | ០៩៦ ២៨៨ ៦៦៦៦ ០១២ ៧៦៣ ៨៣៤ | ០២៣ ៩៨៨ ៤០៥ |

អាសយដ្ឋាន និងលេខទូរស័ព្ទសម្រាប់ទំនាក់ទំនងជាមួយ ប.ស.ស. តាមបណ្តាខណ្ឌ ក្នុងរាជធានីភ្នំពេញ

| ល.រ | ប.ស.ស. សាខាភ្នំពេញ | អាសយដ្ឋាន | លេខទូរស័ព្ទដៃ | លេខទូរស័ព្ទលើតុ |
|-----|--------------------|---|----------------------------|----------------------------|
| ១ | ពោធិ៍សែនជ័យ | ផ្ទះលេខ៨១ ផ្លូវបឹងបៃតង១ ភូមិត្រពាំងទា សង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ | ០១២ ៨០៨ ៦៨៤ ០៨១ ៨០៨ ៦៨៤ | ០២៣ ៩៩៩ ២១៩ |
| ២ | ឫស្សីកែវ | ផ្ទះលេខ០៦អី០អី១អី២ ផ្លូវលេខ៣៤២ (ផ្លូវហ្គេនភ្នំពេញ) ភូមិ០៤ មណ្ឌល០៦ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ | ០៩២ ៤៨៦ ២៥៦ ០៨៧ ៤៨៦ ២៥៦ | ០២៣ ៩៨៨ ៣៤០ |
| ៣ | មានជ័យ | ផ្ទះលេខ៤៣ ផ្លូវP10-C សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (នៅក្នុងបុរីប៉ែងហូតជីស្តាផ្លាទីនីម ប៉ូឡូរីស) | ០៧៧ ៣៦៦ ៥៥៥ | ០២៣ ៩៩៩ ២១៩ |
| ៤ | ដង្កោ | ផ្ទះលេខអា១០៤អី០អី១ ផ្លូវសាមសិបម៉ែត្រ ភូមិដំណាក់ ត្រយឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ | ០១២ ៩៩១ ៥៥៨ | ០២៣ ៩៩៥ ៤៨៤ ០២៣ ៩៨៨ ៣៣៩ |



សេវាផ្តល់ព័ត៌មានបន្ថែម



១២៨៦

24H / 7Day



បេឡាជាតិសន្តិសុខសង្គម



បេឡាជាតិសន្តិសុខសង្គម



បេឡាជាតិសន្តិសុខសង្គម



www.nssf.gov.kh



info@nssf.gov.kh

០២៣ ៨៨ ២៤ ៣៤

០២៣ ៩៩ ៨៤ ១៧



០២៣ ៩៩ ៨៤ ១៨

០២៣ ៩៩ ៨៨ ១៩

០២៣ ៨៨ ២៦ ២៣



អាគារលេខ៣ មហាវិថីសហព័ន្ធស្ទឹង សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
(បរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)

